




UCB

2022

ឆ្នោយការណ៍

ហិរញ្ញវត្ថុ

ប្រចាំឆ្នាំ

UCB

ធនាគារ សហពាណិជ្ជ ក.អ
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022



មាតិកា

1. សារព័ត៌មានគ្រប់គ្រង	ទំព័រ 1
2. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ	ទំព័រ 3
3. ទិដ្ឋភាពទូទៅនៃអាជីវកម្ម	ទំព័រ 5
4. សកម្មភាព និង ការខូចខាត	ទំព័រ 10
5. អតិថិជនកិច្ចសាជីវកម្ម	ទំព័រ 12
6. របាយការណ៍ក្រុមប្រឹក្សាភិបាល	ទំព័រ 15
7. របាយការណ៍សវនករឯករាជ្យ	ទំព័រ 19
8. របាយការណ៍ហិរញ្ញវត្ថុ	ទំព័រ 23
9. សេវាកម្ម និង ផលិតផល	ទំព័រ 160
10. ព័ត៌មានទំនាក់ទំនង	ទំព័រ 161

1. សារពីគណៈគ្រប់គ្រង

គណៈគ្រប់គ្រង សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារ UCB យើងដែលបានធ្វើឲ្យប្រាក់ចំណេញរបស់ធនាគារកើនឡើងដល់ 16.77 លានដុល្លារអាមេរិក នៅក្នុងឆ្នាំ2022 ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ 24.6% ។ ស្របពេលជាមួយគ្នានេះដែរ គុណភាពទ្រព្យសកម្មរបស់ធនាគារយើង នៅរក្សាបានល្អជាមួយនឹងឥណទានមិនដំណើរការតែ 0.83% ប៉ុណ្ណោះ។ សមិទ្ធផលទាំងនេះ គឺជាការចូលរួមរបស់បុគ្គលិកយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបង្កើតឡើង ទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក្តី។ ឆ្នាំ2022 គឺជាឆ្នាំគម្រប់ដប់ឆ្នាំ ដែលធនាគារ E.Sun បានក្លាយជាធនាគារមេរបស់ធនាគារសហពាណិជ្ជ ក.អ។ ចំនួនសាខា របស់ធនាគារសហពាណិជ្ជ ក.អត្រូវបានពង្រីកពី 5 សាខា នៅដប់ឆ្នាំមុន ទៅ 14 សាខា នាពេលបច្ចុប្បន្ន ជាមួយនឹងកំណើនទ្រព្យសកម្ម 272% និង កំណើនមូលនិធិផ្ទាល់ខ្លួន 263% ។ តាមរយៈការកែសម្រួលរចនាសម្ព័ន្ធ ធនាគារបានបង្កើតនាយកដ្ឋានអាជីវកម្មរឹងមាំជាច្រើន ជាមួយនឹង រចនាសម្ព័ន្ធខ្សែការពារទាំងបី។ ធនាគារសហពាណិជ្ជ ក.អ នឹងបន្តឆ្ពោះទៅមុខដើម្បីសម្រេចបាននូវគោលដៅក្លាយទៅជា ធនាគារក្រៅស្រុកមួយដែលមានភាពពិសេសជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឆ្នាំ 2022 Mr. Yuan-Jen Chiang បានក្លាយជាអគ្គនាយកប្រតិបត្តិថ្មី នៃធនាគារសហពាណិជ្ជ ក.អ របស់យើង។ គាត់មានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំធនាគារសហពាណិជ្ជ ក.អ ឆ្ពោះទៅកាន់ការអភិវឌ្ឍមួយកំរិតទៀត។ យើងជឿជាក់ថាតាមរយៈបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និង ធនាគារជាង 25 ឆ្នាំ គាត់នឹងបន្តដឹកនាំធនាគាររបស់យើងឲ្យឆ្ពោះទៅរកភាពជោគជ័យមួយកំរិតទៀត។ ការវិនិយោគទៅលើប្រព័ន្ធបច្ចេកទេស ការបណ្តុះបណ្តាលបុគ្គលិកដែលមានទេពកោសល្យ គឺជាការកសាងមូលដ្ឋានគ្រឹះដែលមានភាពយូរអង្វែងដល់ធនាគារយើង ហើយយើងក៏ជឿជាក់ថា យើងនឹងបន្តរក្សានូវផ្នត់គំនិតនេះ។ តាមរយៈការបង្ហាត់បង្ហាញរបស់រាជរដ្ឋាភិបាល ស្ថាប័នធនាគារនៅកម្ពុជាត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសការអនុវត្តទៅតាមច្បាប់ និង ភាពរីកចម្រើនខាងផ្នែកឌីជីថល។ ធនាគារយើងនឹងប្តេជ្ញាចិត្តក្នុងការចូលរួមប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏កក់ក្តៅ និង កាន់តែមានភាពងាយស្រួលជូនដល់អតិថិជន។

ទាក់ទងនឹងទំនួលខុសត្រូវផ្នែកសង្គម ធនាគារយើងពិតជាមានកិត្តិយសដែលត្រូវបានទទួលរង្វាន់ពី ASIAMONEY សម្រាប់ “ធនាគារដ៏ល្អបំផុតសម្រាប់ទំនួលខុសត្រូវក្នុងសង្គមនៅកម្ពុជាក្នុងឆ្នាំ 2022” ។ នេះក៏ជាការកោតសរសើរដល់បុគ្គលិករបស់យើងទាំងអស់គ្នា។ អ្វីដែលយើងទទួលបានមកពីសង្គម UCB ក៏នឹងផ្តល់ត្រឡប់ទៅជូនសង្គមវិញផងដែរ។ ធនាគារយើងខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពទាំងអស់គ្នាដើម្បីកសាង អភិវឌ្ឍន៍ ប្រទេសឲ្យកាន់តែប្រសើរឡើងជាមួយប្រជាជនកម្ពុជា ។

ការចូលរួមចំណែករបស់ធនាគារ ESUN ទៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា បានឈានចូលដល់ ដំណាក់កាលសំខាន់ ពោលគឺ នៅចុងទសវត្សរ៍ទីមួយនៃការដំណើរការរបស់យើង។ នៅទសវត្សរ៍ បន្ទាប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង គឺ នឹងចាក់ឫសកាន់តែជ្រៅចូលទៅក្នុងទីផ្សារក្នុងស្រុក។ ធនាគារនឹងដឹកនាំអាជីវកម្មដោយប្រើផ្គត់ផ្គង់និយមន័យថ្មី ប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីជម្រុញការ លូតលាស់អាជីវកម្ម និង គ្រប់គ្រងហានិភ័យព្រមទាំងការអនុវត្តគោលគំនិតរក្សាបរិស្ថាន សង្គម និង ការគ្រប់គ្រង (ESG) ។ ជាចុងក្រោយធនាគារយើងខ្ញុំមានគោលគំនិតយ៉ាងម៉ត់ចត់ថា នឹងចូល រួមបង្កើនភាពច្នៃប្រឌិតដល់ប្រទេសកម្ពុជា។

2. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ

ធនាគារមេ៖ ធនាគារ E.SUN

ធនាគារ E.SUN ត្រូវបានបង្កើតឡើងនៅថ្ងៃទី 16 ខែ មករា ឆ្នាំ 1992 និងបើកដំណើរការអាជីវកម្មនៅថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ 1992។ ក្រោមការដឹកនាំរបស់លោក Huang Yung Jen ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន E.SUN Financial Holding រួមជាមួយ និង ក្រុមឥស្សរជនផ្នែកហិរញ្ញវត្ថុ ដែលមានគោលដៅរួមគ្នា - តាំងនាមឲ្យ E.SUN ពួកគាត់បានប្រកាន់ភ្ជាប់នូវទស្សនៈវិស័យនៃ “ជំនាញវិជ្ជាជីវៈ សេវាកម្ម និង ពាណិជ្ជកម្ម” ជាមួយនឹង “ទំនួលខុសត្រូវរបស់ E.SUN ក្នុងការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ និងការផ្តល់សេវាកម្មល្អបំផុតជូនដល់អតិថិជន” ជាគោលការណ៍ក្នុងការប្រតិបត្តិការអាជីវកម្មដើម្បីប្តេជ្ញាចិត្តក្លាយខ្លួនជា “គំរូក្នុងវិស័យហិរញ្ញវត្ថុ និង គំរូប្រៀបធៀបក្នុងវិស័យសេវាកម្ម”។

“ការបង្កើតស្តង់ដារ បណ្តុះបណ្តាលអ្នកមានទេពកោសល្យ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា” គឺជាហេដ្ឋារចនាសម្ព័ន្ធទំនាញនៃបេសកកម្មយូរអង្វែងរបស់ធនាគារ E.SUN។ ធនាគារ E.SUN ប្រកាន់ខ្ជាប់នូវគោលគំនិតស្នូលរបស់ខ្លួនគឺ “ចិត្តថ្លាដូចគុជ រឹងមាំដូចភ្នំ” និង ការផ្តល់សេវាកម្មប្រកបដោយជំនាញ និង ភាពកក់ក្តៅជូនដល់អតិថិជន។ លើសពីនេះទៅទៀត បុគ្គលិករបស់ E.SUN ប្តេជ្ញាធ្វើជាប្រជាពលរដ្ឋដ៏ល្អ ហើយធនាគារ E.SUN ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ និងប្តេជ្ញាធ្វើជា ធនាគារលំដាប់ដំបូងដែលយកចិត្តទុកដាក់លើទំនួលខុសត្រូវក្នុងសង្គម។

ប្រឈមមុខជាមួយនឹងស្ថានភាពទីផ្សារដែលមិនអាចព្យាករបាន និង ការប្រកួតប្រជែងដ៏ខ្លាំងក្លា ធនាគារ E.SUN នៅតែបន្តប្រើប្រាស់នូវយុទ្ធសាស្ត្រដែលរឹងមាំ គំនិតច្នៃប្រឌិតឈានមុខផ្នែកហិរញ្ញវត្ថុ ព្រមទាំងសេវាកម្មដែលមានគុណភាពរបស់ខ្លួនដើម្បីជម្នះនូវរាល់បញ្ហា និងបង្កើតនូវជម្រើសសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយជូនដល់អតិថិជន។ ធនាគារ E.SUN បានពង្រីកសាខារបស់ខ្លួនរហូតដល់ 139 សាខា ហើយជឿជាក់ថា បណ្តាញសាខាទាំងនេះនឹងអាចបង្កើនប្រសិទ្ធភាព និង វិសាលភាពរបស់ខ្លួនកាន់តែខ្លាំងឡើង។ ចំណែកឯការវិវឌ្ឍផ្នែកបច្ចេកទេសវិញ ធនាគារ E.SUN បានជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រដែលប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែនដើម្បីដោះស្រាយបញ្ហា និង បំពេញតាមតម្រូវការសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន។ ចំពោះវិសាលភាពក្រៅប្រទេសរបស់ខ្លួនវិញ ធនាគារ E.SUN មានធនាគារបុត្រសម្ព័ន្ធចំនួន 2 គឺធនាគារ សហពាណិជ្ជ ក.អ នៅប្រទេសកម្ពុជា និង ធនាគារបុត្រសម្ព័ន្ធយូទៅតនៅប្រទេសចិន។ ក្រៅពីនេះ ធនាគារ E.SUN បានបង្កើតសាខាចំនួន 08 ទៀតដែលស្ថិតនៅទីក្រុងហុងកុង ទីក្រុង Los Angeles ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ប្រទេសភូមា ទីក្រុង Sydney ទីក្រុង Tokyo និងទីក្រុង Brisbane ។ នៅក្នុងឆ្នាំ 2022 ធនាគារ E.SUN បានរៀបចំពង្រីក

បណ្តាញរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានបើកដំណើរការការិយាល័យតំណាង ចំនួន២នៅទីក្រុងប៉ាឯកកនិងទីក្រុងហូជីមីញ។មកដល់បច្ចុប្បន្ននេះ ធនាគារ E.SUN មានសាខាចំនួន 30 សាខា ក្នុងបណ្តាប្រទេសចំនួន១០។ ធនាគារ E.SUN មានគោលដៅបង្កើតនូវបណ្តាញសេវាកម្មហិរញ្ញវត្ថុ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងតំបន់អាស៊ី ព្រមទាំងអាចផ្តល់នូវសេវាកម្មដែលមានគុណភាព លំដាប់ខ្ពស់ជូនទៅដល់អតិថិជនក្នុងស្រុកដើម្បីបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុឆ្លងប្រទេស។

ធនាគារ សហពាណិជ្ជ ក.អ

ធនាគារ សហពាណិជ្ជ ក.អ ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី 31 ខែ មិនា ឆ្នាំ1994 និង បច្ចុប្បន្នភាគហ៊ុន 100% ត្រូវកាន់កាប់ដោយធនាគារ E.SUN។ ធនាគារ សហពាណិជ្ជ ក.អ ជាធនាគារពាណិជ្ជដែលមាន អាជ្ញាប័ណ្ណពេញលេញ មានសាខាក្នុងក្រុងភ្នំពេញចំនួន 12សាខា និងសាខាខេត្តចំនួន 02 សាខា ហើយមានបុគ្គលិកបម្រើការជាង 500 នាក់។ ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ E.SUN ធនាគារសហពាណិជ្ជ ក.អ បានប្រកាន់ភ្ជាប់នូវគុណតម្លៃនិងទស្សនៈវិស័យរបស់ធនាគារ E.SUN ក្នុង ការផ្តល់នូវសេវាកម្មដ៏ល្អ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ នាពេលអនាគត ធនាគារ សហពាណិជ្ជ ក.អ នឹងបន្តពង្រឹងទៅលើផលិតផល សេវាកម្ម និង គំនិតច្នៃប្រឌិតខាងផ្នែកហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការអប់រំ និងកិច្ចសហការប្រតិបត្តិការរវាងអ្នកជំនាញមកពីប្រទេសផ្សេងៗ ដើម្បី ក្លាយខ្លួនជាធនាគារក្រៅស្រុកមួយដែលមានភាពពិសេសជាងគេក្នុងប្រទេសកម្ពុជា។

3. ទិដ្ឋភាពទូទៅនៃអាជីវកម្ម

1. ចំណុចសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ

	2022	2021	2020
លទ្ធផលនៃចំណូលប្រតិបត្តិការ (ដុល្លារ)			
ចំណូលប្រតិបត្តិការ	40,606,451	39,946,747	32,115,290
ប្រាក់ចំណេញមុនចំណាយពន្ធ	22,275,433	16,191,999	12,918,112
ប្រាក់ចំណេញសុទ្ធ	16,777,396	13,481,522	8,011,350
ទិន្នន័យសំខាន់ៗរបស់តារាងតុល្យការ (ដុល្លារ)			
ទ្រព្យសកម្មសរុប	889,053,568	759,866,538	854,641,144
ឥណទានសំរាប់អតិថិជន (សុទ្ធ)	669,817,567	557,330,560	505,614,128
ប្រាក់បញ្ញើរបស់អតិថិជន	429,412,796	448,233,051	567,692,232
បំណុលសរុប	756,108,644	644,528,519	752,631,212
ដើមទុនបានបង់	80,000,000	80,000,000	80,000,000
មូលនិធិភាគទុនិក	132,944,924	115,338,019	102,009,932
ផលបរលើទ្រព្យសកម្ម	1.84%	1.78%	0.94%
ផលបរលើដើមទុន	12.39%	11.67%	7.85%
បំណុលមិនដំណើរការ %	0.83%	1.13%	0.67%
អនុបាតមូលដ្ឋាន			
អនុបាតសោធនភាព	23.21%	21.97%	22.40%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	195.33%	213.92%	511.72%

❖ តួលេខក្នុងឆ្នាំ2022 2021 2020 ត្រូវបានកែសម្រួលទៅតាមការអនុវត្តប្រព័ន្ធទិន្នន័យCIFRS។

2. ព្រឹត្តិការណ៍សំខាន់ៗនៃអាជីវកម្ម

○ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

“ការបង្កើតប្រព័ន្ធបច្ចេកវិទ្យា” “ការបណ្តុះបណ្តាលធនធានមនុស្ស” និង “ការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា” គឺជាសសរស្តម្ភទាំងបីនៃដំណើរស្វែងរកនិរន្តរភាពយូរអង្វែងរបស់ធនាគារ ហើយធនាគារ UCB នឹងបន្តវិនិយោគឥតឈប់ឈរទៅលើហេដ្ឋារចនាសម្ព័ន្ធលើបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ។ ដោយសារការតភ្ជាប់កាន់តែខ្លាំងរវាងកម្មវិធីបច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ធនាគារនឹងផ្តោតមិនត្រឹមតែលើការអភិវឌ្ឍន៍អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសារៈសំខាន់នៃសុវត្ថិភាពព័ត៌មានផងដែរ។ ជាលទ្ធផល ធនាគារសម្រេចបាន រួមមាន៖ (1) ការចូលរួមទូទាត់តាមរយៈប្រព័ន្ធបាគង់ហើយរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ2023 (2)បន្តពង្រឹងលើមុខងារនៃកម្មវិធីសេវាកម្មទូរស័ព្ទដៃចល័ត (3)ត្រួតពិនិត្យទៅលើប្រព័ន្ធស្នូល

របស់ធនាគារ ដើម្បីកែលម្អឲ្យមានស្ថេរភាព និងប្រសិទ្ធភាព (4)ការធានានូវគុណភាព និងសុវត្ថិភាពសម្រាប់ ទូរគមនាគមន៍ (5) ការកែប្រែកំហុសសុវត្ថិភាពព័ត៌មាននៅក្នុងប្រព័ន្ធ។ ក្រៅពីគម្រោងដែលបានរៀបរាប់ខាងលើ ធនាគារក៏បានផ្ដោតសំខាន់ផងដែរទៅលើការណែនាំដំណើរការនៃការគ្រប់គ្រងតម្រូវការព័ត៌មានវិទ្យា ពង្រឹងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និង ពង្រីកលើកិច្ចសហប្រតិបត្តិការជាមួយធនាគារមេ។

○ **ការផ្លាស់ប្តូរនៃធនធានមនុស្ស**

“អ្នកមានទេពកោសល្យគឺជាសូចនាករដ៏សំខាន់” ដែលនេះគឺជាអ្វីដែលធនាគារតែងតែជឿជាក់។ ធនាគារប្តេជ្ញាចាកបួសគល់គំនិតនេះឲ្យស៊ីជម្រៅនៅក្នុងចិត្តរបស់និយោជិត ពោលគឺ ផ្លូវអាជីពរបស់បុគ្គលិកម្នាក់ៗត្រូវកំណត់ដោយដៃរបស់ពួកគេផ្ទាល់។ យើងវាយតម្លៃអ្នកមានទេពកោសល្យរបស់យើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ពួកគេ ជំនួសឲ្យអតីតភាពការងារ។ នៅចុងឆ្នាំនេះ ច្រើនជាង90%នៃបុគ្គលិកជាជនជាតិខ្មែរ ជំនួសឲ្យបុគ្គលិកបរទេស ហើយទន្ទឹមនឹងនេះដែរ ប្រធាននាយកដ្ឋាន និង អនុប្រធាននាយកដ្ឋានប្រចាំនៅទីស្នាក់ការកណ្តាលមានប្រមាណជាង80% ក៏ជាជនជាតិខ្មែរផងដែរ។

○ **ការគ្រប់គ្រងហានិភ័យនិងការប្រតិបត្តិតាម**

ជាទូទៅ សូចនាករហានិភ័យមិនមានការផ្លាស់ប្តូរណាមួយដែលគួរឲ្យកត់សម្គាល់ឡើយនៅឆ្នាំ2022 ដែលទាំងអស់នេះត្រូវបានអនុលោមតាមច្បាប់ដែលបានចែង និងរក្សាស្ថេរភាពឲ្យលើសពីចំណុចចាប់ផ្តើម។ ធនាគារបន្តពង្រឹងលើការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងតាមអ៊ីនធឺណិត ទប់ស្កាត់ការជួញដូរមនុស្ស និងបញ្ហាធុរកិច្ចប្រាក់។ តាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុងជាមួយនឹងករណីជាក់ស្តែង និងការពង្រឹងប្រព័ន្ធរាយការណ៍ AML/CFT បានកាត់បន្ថយឱកាសនៃការតភ្ជាប់ជាមួយអតិថិជន និងប្រតិបត្តិការគួរឲ្យសង្ស័យ មិនថាមកពីបញ្ជី ឬបណ្តាញផ្សេងទៀតនោះទេ។ ការលុបឈ្មោះចេញពីបញ្ជីពណ៌ប្រផេះរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ គឺជាគោលដៅសំខាន់មួយសម្រាប់ប្រទេសធនាគារសន្យាថា នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុវត្តតាមបទប្បញ្ញត្តិ AML/CFT ។

○ **សេវាកម្មឈានមុខ**

ធនាគារ សហពាណិជ្ជ ក.អ បន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងឈានមុខគេដល់អតិថិជន និងបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើទីផ្សារ។

ចំពោះសេវាកម្មក្រៅស្រុក និងក្នុងស្រុក ធនាគារផ្តល់ជាសេវា និងផលិតផលហិរញ្ញវត្ថុជាបីផ្នែក៖

- (1) សេវាកម្មធនាគារសម្រាប់បុគ្គល៖ គណនីប្រាក់បញ្ញើសន្សំ គណនីបញ្ញើតាមតម្រូវការ គណនីប្រាក់បញ្ញើមានកាលកំណត់ កម្ចីគេហដ្ឋាន ប័ណ្ណឥណទាន ប័ណ្ណឥណទាន សេវាធនាគារ Online/តាមរយៈទូរស័ព្ទ សេវាកម្មATM ។ល។
- (2) សេវាកម្មធនាគារសម្រាប់ក្រុមហ៊ុន៖ កម្ចីមានកាលកំណត់ កម្ចីសម្រាប់ធ្វើដើមទុន គណនីមូលប្បទានប័ត្រជំនួញ គណនីគ្រប់គ្រងប្រាក់តម្កល់ សេវាកម្មបើកប្រាក់បៀវត្សរ៍ សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន ។ល។
- (3) សេវាកម្មធនាគារអន្តរជាតិ៖ ការផ្ទេរប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាលិខិតឥណទានសម្រាប់ការនាំចេញនិងនាំចូល សេវាកម្មការប្រមូលឯកសារ D/A & D/P លិខិតឥណទានសម្រាប់ធានានិង Standby មូលប្បទានប័ត្រអប្បហារឥណទានពាណិជ្ជកម្ម។

○ ការអនុវត្តប្រព័ន្ធ CIFRS

នៅឆ្នាំ 2022 ធនាគារបានសម្របតាមការណែនាំរបស់ PwC និងបន្តពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការអនុវត្ត CIFRS ដើម្បីធ្វើឲ្យល្អប្រសើរជាងមុននិងសាកសមទៅនឹងការអនុវត្តអាជីវកម្ម និងស្ថានភាពសេដ្ឋកិច្ច។ តួលេខហិរញ្ញវត្ថុទាំងអស់ ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ប្រចាំឆ្នាំត្រូវបានកែសម្រួលស្របតាមស្តង់ដារ CIFRS ។

○ ការចូលរួមចំណែកក្នុងសង្គម

ក្នុងនាមជាផ្នែកមួយនៃប្រទេសកម្ពុជា ធនាគារនឹងចាត់ទុកប្រទេសក្នុងស្មារតីស្វ័យនៃបរិស្ថាន សង្គមនិងអភិបាលកិច្ចល្អ (ESG)។ នៅឆ្នាំ 2022 យើងមានមោទនភាពយ៉ាងខ្លាំងដែល UCB ត្រូវបានផ្តល់រង្វាន់ដោយ ASIAMONEY សម្រាប់ "ធនាគារល្អបំផុតសម្រាប់ CSR នៅកម្ពុជា"។ ជាមួយនឹងសមិទ្ធផលនេះ យើងនឹងកាន់តែបន្ទាបខ្លួន និង លះបង់ការខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់អ្វីដែលយើងសង្ឃឹមថា នឹងនាំមកនូវតម្លៃសប្បុរសដល់សហគមន៍មូលដ្ឋាន និងបន្ទាប់មកបង្កើតផលវិជ្ជមានសម្រាប់សង្គមទាំងមូល។

3. ការរំពឹងទុកនៅក្នុងឆ្នាំ 2023

នៅពេលដែលពិភពលោករៀបរៀងកម្ទាត់ជំងឺរាតត្បាត Covid-19 វិបត្តិសេដ្ឋកិច្ចដែលនឹងមកដល់បានធ្វើឲ្យតក់ស្លុតម្តងទៀតប្រឆាំងនឹងទីផ្សារពិភពលោកដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងអតិផរណាដ៏ខ្លាំងក្លាដែលធ្វើឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពរឹងមាំបន្ថែមទៀតនៅពេលខាងមុខ។ តាមការព្យាករណ៍ក្នុងខែមេសា ឆ្នាំ 2023 កំណើន GDP ប្រចាំឆ្នាំរបស់កម្ពុជាត្រូវបានព្យាករណ៍ដោយធនាគារពិភពលោកថានឹងមាន 5.2% ហើយរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅកំណើន 6.2% ផងដែរ។ និយាយជាទូទៅ ព្រះរាជាណាចក្រកម្ពុជានៅតែត្រូវបានចាត់ទុកថាជាដីឥដ្ឋ និងធន់ក្នុងចំណោមប្រទេសនានានៅអាស៊ីអាគ្នេយ៍។

ចាប់តាំងពី Fed បានចាប់ផ្តើមតម្លើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណាចាប់ពីពាក់កណ្តាលឆ្នាំ 2022 មកសាច់ប្រាក់ងាយស្រួលនៃប្រាក់ដុល្លារអាមេរិកទំនងជានឹងរក្សាភាពតឹងតែងនារយៈពេលជាច្រើនឆ្នាំខាងមុខ។ ក្នុងនាមជាប្រទេសដែលមានប្រាក់ដុល្លារខ្ពស់ កម្ពុជាមានភាពទាក់ទាញមិនគួរឲ្យជឿសម្រាប់អ្នកវិនិយោគបរទេស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមូលនិធិសកលបានចាប់ផ្តើមដកត្រឡប់ទៅប្រទេសអភិវឌ្ឍន៍វិញ ដោយសារគោលនយោបាយរូបិយវត្ថុដ៏តឹងរឹងរបស់ធនាគារកណ្តាលសំខាន់ៗ ឧស្សាហកម្មធនាគាររបស់ព្រះរាជាណាចក្រកម្ពុជាអាចនឹងជួបការលំបាកសម្រាប់លំហូរចេញទុនបម្រុងបរទេស។ អាស្រ័យហេតុនេះការរក្សាសាច់ប្រាក់ងាយស្រួលរបស់ធនាគារមានសារៈសំខាន់ណាស់ក្នុងឆ្នាំបន្ទាប់។

ប្រឈមនឹងបរិយាកាសមិនច្បាស់លាស់ ការគ្រប់គ្រងហានិភ័យឥណទាន មិនអាចសង្កត់ធ្ងន់លើសលប់បានទេ ជាពិសេសឧស្សាហកម្មដែលងាយនឹងប្រែប្រួលនៃអត្រាការប្រាក់។ ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលមានប្រហែល 70% នៃបរិមាណនាំចេញសរុប ហាក់ដូចជាធ្លាក់ចុះនៅឆ្នាំនេះ ដោយសារសេដ្ឋកិច្ចរបស់អ្នកទិញនៅភាគខាងលិចធ្លាក់ចុះ។ ជាសំណាងល្អ ការផ្លាស់ប្តូរវិជ្ជមានមួយចំនួនបានកើតឡើង។ គេអាចសង្កេតឃើញថារដ្ឋាភិបាលប្រឹងប្រែងធ្វើពិពិធកម្មផលប៉ុន្តែឧស្សាហកម្ម។ សំណើនៃការនាំចេញវិស័យផលិតកម្មបានកើនឡើង ហើយរំពឹងថានឹងមានការពង្រីកជាបន្តបន្ទាប់។ ធនាគារនឹងសហការយ៉ាងខ្លាំងក្លាជាមួយក្រុមហ៊ុនដែលមានសក្តានុពល និងគាំទ្រដល់កំណើនរបស់ពួកគេ។

សរុបមក ធនាគារនឹងប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏លំបាកនៅឆ្នាំ 2023។ ទោះជាយ៉ាងណាក៏ដោយ ធនាគារនឹងបង្រួបបង្រួមសិទ្ធិនៃនាយកដ្ឋានទាំងអស់ និងរួមបញ្ចូលធនធានពីក្រុមហ៊ុនមេដើម្បីឆ្លងកាត់រយៈពេលនេះ។ សរុបមក ធនាគារមានទំនុកចិត្តក្នុងការរីកលូតលាស់សម្រាប់ឆ្នាំខាងមុខ។ ប៉ុន្តែយើងនៅតែដំណើរការអាជីវកម្មក្នុងល្បឿនថេរ។

○ ប្រាក់បញ្ញើ និងសេវាកម្មតាមសាខា

- ❖ ធនាគារនឹងកំណត់យ៉ាងច្បាស់លាស់នូវប្រភេទអតិថិជនប្រាក់បញ្ញើគោលដៅ និងផ្តល់ជូនពួកគេនូវសេវាកម្មដ៏កក់ក្តៅ។ តាមរយៈការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា និងការសហការជាមួយដៃគូយុទ្ធសាស្ត្រ ធនាគារនឹងអាចទទួលបានអ្នកដាក់ប្រាក់បញ្ញើដែលមានសក្តានុពលកាន់តែច្រើន។ លើសពីនេះទៀត លំហូរសាច់ប្រាក់សាជីវកម្មក៏មានភាពសក្តិសមក្នុងការគ្រប់គ្រងផងដែរ។ ធនាគារបានបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអតិថិជនសាជីវកម្មរួចហើយ ហើយយើងអាចចាត់វិធានការបន្ថែមទៀត ដើម្បីស្វែងរកចរន្តសាច់ប្រាក់ឡើងចុះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ ជាលទ្ធផល មូលដ្ឋានអតិថិជនរបស់ធនាគារមិនត្រឹមតែពង្រីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាមូលនិធិប្រតិបត្តិការរបស់ពួកគេនៅក្នុងធនាគារផងដែរ។
- ❖ សម្រាប់គោលបំណងទាំងនេះ ធនាគារនឹងពង្រឹងការវិនិយោគរបស់ខ្លួនមិនថាលើគុណភាពសេវាកម្ម ជំនាញបុគ្គលិក ឬហេដ្ឋារចនាសម្ព័ន្ធនោះទេ។ អ្វីដែលសំខាន់ជាងនេះ នាយកដ្ឋានទាំងអស់របស់ធនាគារនឹងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍អាជីវកម្មប្រាក់បញ្ញើជាជាងការទុកបន្ទុកលើ នាយកដ្ឋានតែមួយ។ សមត្ថភាពធ្វើសមាហរណកម្មនឹងធ្វើឱ្យធនាគារមានភាពខុសប្លែកពីដៃគូប្រកួតប្រជែងរបស់ខ្លួន។

○ សេវាកម្មឥណទាន

- ❖ ដោយពិចារណាលើកត្តាម៉ាក្រូសេដ្ឋកិច្ច រួមទាំងអតិផរណា ការកើនឡើងថ្លៃដើមទុន និងហានិភ័យលើអត្រាប្តូរប្រាក់ មិនមានស្ថិរភាព គោលដៅកំណើនអាជីវកម្មប្រាក់កម្ចីរបស់ធនាគារត្រូវកំណត់ក្នុងកម្រិតអភិរក្ស។ ម្យ៉ាងវិញទៀត ធនាគារនឹងបញ្ចូលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើការគ្រប់គ្រងហានិភ័យឥណទាន និងការកែលម្អដំណើរការប្រតិបត្តិការផ្ទៃក្នុង។ វាគឺជាយុទ្ធសាស្ត្រដ៏រឹងមាំបំផុតសម្រាប់ធនាគារដើម្បីការពារទ្រព្យសម្បត្តិ និងអ្នកដាក់ប្រាក់បញ្ញើក្នុងភាពមិនច្បាស់លាស់។
- ❖ សម្រាប់ឥណទានសាជីវកម្ម ធនាគារសង្កត់ធ្ងន់លើស្តង់ដារត្រួតពិនិត្យឥណទានយ៉ាងតឹងរ៉ឹងជ្រើសរើសឧស្សាហកម្មសមស្របដោយប្រុងប្រយ័ត្ន ប៉ុន្តែនៅតែបំពេញតម្រូវការធម្មតារបស់អាជីវកម្មចាប់ពីសហគ្រាសធុនតូច និងមធ្យម រហូតដល់ក្រុមហ៊ុនពហុជាតិ។ ជាមួយគ្នានេះ ធនាគារនឹងជៀសវាងការប៉ះពាល់ខ្លាំងពេក ដែលផ្តោតលើឧស្សាហកម្មជាក់លាក់ដែលងាយរងគ្រោះទៅនឹងវដ្តអាជីវកម្មធ្លាក់ចុះ។
- ❖ សម្រាប់ឥណទានអាជីវកម្មខ្នាតតូច ឆ្លើយតបទៅនឹងគោលនយោបាយ និងសេចក្តីប្រកាសផ្លូវការ ធនាគារនឹងផ្តោតលើការបំពេញតម្រូវការដើមទុនបង្វិល និងចំណាយដើមទុន។ សម្រាប់

ឥណទានផ្ទាល់ខ្លួន ដោយពិចារណាលើការអនុវត្តទីផ្សារក្នុងប្រាក់កម្ចីទិញផ្ទះគ្រួសារ ធនាគារ នឹងគាំទ្រដល់អ្នកដែលសុបិន្តចង់មានលំនៅដ្ឋានផ្ទាល់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ វាក៏មាន សារៈសំខាន់ផងដែរក្នុងការត្រួតពិនិត្យទីតាំងនៃវត្ថុបញ្ចាំ និងស្ថានភាពទូទៅរបស់អ្នកខ្ចី។

○ សេវាកម្មប័ណ្ណឥណទាន

- ❖ ធនាគារមានបំណងក្លាយជា ជម្រើសដំបូងរបស់អតិថិជនលំដាប់ខ្ពស់នៃការប្រើប្រាស់ កាត ឥណទាន ដោយផ្តល់នូវបទពិសោធន៍ទូទាត់តាមប័ណ្ណឥណទានប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ យើងប្រើការតម្រង់ទិសអតិថិជនដើម្បីផ្តល់សេវាកម្ម និងនាំអតិថិជនទទួលយកនូវរបៀបរស់នៅជីវិតរាយ។ ធនាគារបានធ្វើបានយ៉ាងល្អក្នុងការបង្កើតតម្លៃអតិថិជន និងកេរ្តិ៍ឈ្មោះនាពេលកន្លងមក ប៉ុន្តែការកែលម្អរបស់យើងនឹងរីកចម្រើនមិនឈប់ឈរនាពេលអនាគត។ ក្រៅពីការផ្តល់តែសេវាទូទាត់ សេវាកាតរបស់ធនាគារនឹងយកចិត្តទុកដាក់ក្នុងការនាំយកសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់អ្នកកាន់ប័ណ្ណរបស់យើង និងពង្រឹងភាពស្មោះត្រង់សម្រាប់អតិថិជនចំពោះម៉ាកយីហោរបស់ធនាគារ។
- ❖ ធនាគារបន្តរួមបញ្ចូលគ្នានូវសកម្មភាពអាជីវកម្មកាតជាមួយសង្គម។ 0,3 ភាគរយនៃការចំណាយតាមរយៈកាតនឹងត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ CSR ដែលផ្ដោតលើកុមាររួមទាំងការបរិច្ចាគសប្បុរសធម៌ទៅលើមណ្ឌលកុមារកំព្រា ការអប់រំ សាលារៀន និងព្រឹត្តិការណ៍ពិនិត្យសុខភាពកុមារ ដែលត្រូវបានដាក់ឈ្មោះជាផ្លូវការថា "គម្រោង UCB Hope for Future Project" ក្នុងឆ្នាំ 2022។ ធនាគារនឹងបន្តនាំមកនូវតម្លៃដល់ សហគមន៍មូលដ្ឋាន និងបង្កើតផលវិជ្ជមានសម្រាប់សង្គម។

○ រូបិយប័ណ្ណជាតិ

- ❖ ធនាគារគាំទ្រទាំងស្រុងលើ គោលនយោបាយនៃការប្រើប្រាស់រូបិយប័ណ្ណជាតិ(រៀល) ជាពិសេសសម្រាប់អាជីវកម្មផ្នែកឥណទាន។ ធនាគារនឹងផ្តល់មូលនិធិរូបិយប័ណ្ណជាតិ ក្នុងការដាក់ប្រាក់បញ្ញើជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត ដើម្បីធានាឲ្យបាននូវសន្ទនីយភាពគ្រប់គ្រាន់សម្រាប់គាំទ្រដល់អាជីវកម្មផ្នែកឥណទាន។ គោលដៅសំខាន់របស់ធនាគាររួមមាន (1) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលមានឯកទេសតាមខេត្ត (2) អាជីវកម្មក្នុងតំបន់ និងចង្វាក់នៃការផ្គត់ផ្គង់របស់អាជីវកម្មទាំងនោះ (3) អ្នកអភិវឌ្ឍន៍បុរីក្នុងស្រុក (4) ប្រាក់បៀវត្សសហគ្រាស។ គោលបំណងនៃការពង្រីកអាជីវកម្មជាប្រាក់រៀលមិនគ្រាន់តែអនុលោមតាមច្បាប់នោះទេ ប៉ុន្តែក៏ដើម្បីជួយដល់ការរីកលូតលាស់ប្រកបដោយសុខុមាលភាពនៃទីផ្សាររូបិយវត្ថុជាតិផងដែរ។

4. សកម្មភាព និង ការឧបត្ថម្ភ



ដើមឈើត្រូវការរយៈពេល១០ឆ្នាំក្នុងការលូតលាស់រឹងមាំ ប៉ុន្តែមនុស្ស
ត្រូវការរយៈពេលមួយរយឆ្នាំក្នុងការបណ្តុះបណ្តាល។

ការដាំដើមឈើមិនត្រឹមតែមានប្រយោជន៍ក្នុងការបន្សុទ្ធស្វយ័តចេញពី
ការ បំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ សម្រាប់ធនាគារ
UCB វាក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះព្រះរាជាណា
ចក្រសម្រាប់ការបណ្តុះទេពកោសល្យ។ យើងចាត់ទុកបុគ្គលិកវ័យក្មេង
និងសក្តានុពលជាគ្រាប់ពូជ ជីជាតិ និងណែនាំពួកគេឱ្យក្លាយជាដើម
ឈើដ៏អស្ចារ្យ។ នៅថ្ងៃណាមួយពួកគេនឹងរីកលូតលាស់យ៉ាងល្អនៅ
ក្នុងប្រទេសកម្ពុជា។



កម្មវិធី “ការអប់រំនាពេលអនាគត” នៃឆ្នាំ2022



“កុមារគឺជាអនាគតរបស់ប្រទេស។ ការផ្តល់ឱ្យពួកគេនូវការអប់រំសមរម្យគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់មនុស្សជំនាន់ក្រោយ។”



ការទស្សនាអគារ E.SUN របស់សិស្សដែលទទួលបានជ័យលាភី




សកម្មភាពសប្បុរសធម៌តាមបណ្តាខេត្ត



5. អទិបាលកិច្ចសាជីវកម្ម

រចនាសម្ព័ន្ធរបស់ធនាគារ UCB

តារាងខាងក្រោមជាព័ត៌មានលំអិតស្តីពីរចនាសម្ព័ន្ធរបស់ធនាគារ UCB



កាលបរិច្ឆេទរបស់ទិន្នន័យ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB៖

លេខ រៀង	គោត្តនាមនិងនាម	មុខតំណែង	កាលបរិច្ឆេទ ជ្រើសតាំង	ចំនួនភាគហ៊ុន កាន់កាប់បច្ចុប្បន្ន ភាគហ៊ុន អនុបាត	កម្រិតនៃការសិក្សា
1	Mr. Mao-Chin Chen	ប្រធានក្រុមប្រឹក្សា ភិបាល	19-មីនា-2020	E.SUN Bank holds 80,000 shares (100%)	Master of Economics National Taiwan University
2	Ms. I-Yen Kuo	អភិបាល	19-មីនា-2020		Master of Economics National Taiwan University
3	Mr. Chi-Kan Chung	អភិបាល (នាយកប្រតិបត្តិ)	19-មីនា-2020		Bachelor of Economic Fu Ren University
4	Mr. Chien-Hung Chen	អភិបាល	19-មីនា-2020		Master of Business Administration Drexel University
5	Ms. Hun Phalin	អភិបាល	19-មីនា-2020		Bachelor of Art Option Chinese Language Beijing Language and Culture University
6	Mr. Tung-Lung Kuo	អភិបាល ឯករាជ្យ	19-មីនា-2020		Bachelor of Law in Public Administration National Taipei University
7	Mr. Chuan-Hsing Huang	អភិបាល ឯករាជ្យ	19-មីនា-2020		Doctor Degree of Philosophy Tamkang University

ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រង ឬបុគ្គលទទួលបន្ទុកខាងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ធ្លាប់ធ្វើការជាមួយក្រុមហ៊ុន CPA ឬសាខារបស់គេ នៅកាលបរិច្ឆេទកន្លងទៅ ។

ទេ

ចាប់តាំងពីសារពើពន្ធមុនមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈនាយកមានគំនិតផ្សេងគ្នា និងបានសរសេររបាយការណ៍ដំណោះស្រាយជាលាយលក្ខណ៍អក្សរដាក់ជូនក្រុមប្រឹក្សាភិបាល។

ដំណោះស្រាយទាំងអស់ត្រូវបានដាក់ជូន និងអនុម័តដោយក្រុមប្រឹក្សាភិបាលទាំងអស់ ដោយគ្មានការ ខ្វែងគំនិតគ្នា។

គណៈកម្មការសវនកម្មរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពគណៈកម្មការសវនកម្មរបស់ធនាគារ UCB៖

លេខរៀង	មុខតំណែង	គោត្តនាមនិងនាម	កាលបរិច្ឆេទជ្រើសតាំង	កម្រិតនៃការសិក្សា
1	ប្រធានគណៈកម្មការ	Mr. Tung-Lung Kuo	19-មីនា-2020	Bachelor of Law in Public Administration National Taipei University
2	សមាជិក	Mr. Mao-Chin Chen	19-មីនា-2020	Master of Economics National Taiwan University
3	សមាជិក	Mr. Chuan-Hsing Huang	19-មីនា-2020	Doctor Degree of Philosophy Tamkang University
4	សមាជិក	Ms. I-Yen Kuo	19-មីនា-2020	Master of Economics National Taiwan University

គណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ UCB៖

លេខរៀង	មុខតំណែង	គោត្តនាមនិងនាម	កាលបរិច្ឆេទជ្រើសតាំង	កម្រិតនៃការសិក្សា
1	ប្រធានគណៈកម្មការ	Mr. Chuan-Hsing Huang	19-មីនា-2020	Doctor Degree of Philosophy Tamkang University
2	សមាជិក	Mr. Mao-Chin Chen	19-មីនា-2020	Master of Economics National Taiwan University
3	សមាជិក	Mr. Chi-Kan Chung	19-មីនា-2020	Bachelor of Economic Fu Ren University
4	សមាជិក	Mr. Chien-Hung Chen	19-មីនា-2020	Master of Business Administration Drexel University

6. របាយការណ៍ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារ សហពាណិជ្ជ ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ យូអឹម ឈីន ហ្វូលឌីង ខូ អិលធីឌី (ជាមួយហៅកាត់ថា សម្ព័ន្ធធនាគារ) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាធនាគារច្រើនប្រភេទ និងសេវាផ្សេងៗ ដែលពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន យូអឹម ឈីន ហ្វូលឌីង ខូ អិលធីឌី (ក្រុមហ៊ុនបុត្រសម្ព័ន្ធ) គឺការកាន់កាប់ដី និងអគារសម្រាប់ជួល។

ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ មិនមានការផ្លាស់ប្តូរជាសារវន្ត ទៅលើសកម្មភាពចម្បងទាំងនេះទេ។

លទ្ធផលនៃប្រតិបត្តិការ និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតរួម និងដោយឡែក នៅលើទំព័រទី១០ និងទំព័រទី១៤។

ក្នុងឆ្នាំ២០២២ មិនមានភាគលាភត្រូវបានប្រកាស ឬបានបង់ទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិករបស់ធនាគារទេ។

ឥណទានអតិថិជនអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធទៅនឹងការជម្រះឥណទានអតិថិជនអាក្រក់ចេញពីបញ្ជី និងការកាត់ត្រាសំវិធានធន សម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាជាឥណទាន អតិថិជនអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនពេញលេញ សម្រាប់ការខាតឥណទានអតិថិជនអាក្រក់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទានអតិថិជនអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬ ចំនួនសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និង

ដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារដាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពី ដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជា សារវន្ត និងមិនប្រក្រតីនោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនីប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក Chen Mao Chin	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chi Kan Chung	អភិបាល
កញ្ញា I Yen Kou	អភិបាល
លោកស្រី Hun Phalin	អភិបាល
លោក Chien-Hung Chen	អភិបាល
លោក Tung Lung Kou	អភិបាលឯករាជ្យ
លោក Chuan Hsing Huang	អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុ និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការសន្មតថា សម្ព័ន្ធធនាគារ និងធនាគារ នឹងបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- គ្រប់គ្រងនិងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។
- ក្រុមប្រឹក្សាភិបាលអះអាងថាសម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុ និងដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាម CIFRS ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក Chen Mao Chin

អគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
៧ ធ្នូ ២០២២ ខែ ថ្ងៃ ឆ្នាំ ២០២២

7. របាយការណ៍សវនករឯករាជ្យ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារ សហពាណិជ្ជ ក.អ.

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមរបស់ធនាគារ សហពាណិជ្ជ ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ យូអឹម ឈីន ហ្វលឌីង ខូ អិលធីឌី (ជាមួយហៅកាត់ថា សម្ព័ន្ធធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែកព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែក សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សហពាណិជ្ជ ក.អ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និង អនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួល នាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗ ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះ មានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ ហិរញ្ញវត្ថុរួម និងដោយឡែក ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែល គណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបានបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ពីការក្លែងបន្លំ ឬ កំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើ មូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួម និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយគាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំកសាវ ការលុបបំបាត់ដោយចេតនាការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីគាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់ គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និង ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬ ប្រសិនបើ ការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះ ហត្ថលេខាលើរបាយការណ៍សវនករ

នេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគតអាចបណ្តាលឱ្យសម្ព័ន្ធ ធនាគារ និងធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំង ការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញពី ប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងសម្ព័ន្ធធនាគារ ដើម្បីបញ្ចេញមតិយោបល់ចំពោះរបាយការណ៍ ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិការនៃការធ្វើសវនកម្មរបស់ សម្ព័ន្ធធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និង ពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រង ផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

៥. ក្រុមហ៊ុន ប្រាយថ៍កង់ហោរខូតើស៍ (ខេមបូឌា)



គុយ លីម

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

8. របាយការណ៍ហិរញ្ញវត្ថុ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

	កំណត់សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩
សមតុល្យនៅធនាគារកណ្តាល	៥	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៦៥.៧៦៦.៩០៩	២៦៧.៩៣៤.៣៨៧
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៧	៥៧.៣៥៨.០៦០	២៣៦.១៨៣.១៣៣	៤៨.២៧៣.៥៤៩	១៩៦.៦៦៦.៤៣៩
ឥណទានអតិថិជន	៨	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣	៥៥៧.៣៣០.៥៦០	២.២៧០.៥៦៤.៧០១
ការវិនិយោគមូលបត្រ	៩	៤.៦៩៥.៨៣៦	១៩.៣២៨.៦៤០	៦៩៣.៩១៨	២.៨២៧.០២២
ទ្រព្យសកម្មអរូបី	១០	២៨៨.៤០៥	១.០២២.៦៨៣	៤៨៨.០៧៩	១.៨២៥.៤៧៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៣៥.៧៦៥.៣៧២	១៤៧.២៤៦.០៣៧	៣៨.៥៤៣.៥៧៦	១៥៧.០២៦.៥២៩
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១២	១.២៧៥.០៩០	៥.២៤៩.៥៤៦	២.៩០៨.៤៣១	១១.៨៤៨.៩៤៨
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	២.៧១៣.៣៩៨	១១.១៧១.០៦០	២.៩៤០.៤៦៨	១១.៩៧៩.៤៦៧
ទ្រព្យសកម្មផ្សេងៗ	១៤	៣.៣២៧.៣១២	១៣.៦៩៨.៥៤៤	៣.៥១៧.៣៥៣	១៤.៣២៩.៦៩៦
ទ្រព្យសកម្មសរុប		៨៨៩.០៥៣.៥៦៨	៣.៦៦០.២៣៣.៥៤០	៧៥៩.៨៦៦.៥៣៨	៣.០៩៥.៦៩៦.២៧៦
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៥	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៦.២០៣.៨៧៥	១៨៨.២៣៤.៥៨៧
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	១៦	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៥៤.៩៩៨.១៤០	១.៨៥៣.៦៦២.៤២២
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៧	៤.២៧១.៤៣៦	១៧.៥៨៥.៥០២	៣.៤៨៥.១៣១	១៤.០៤៧.៦៨៦
ប្រាក់កម្ចី	១៨	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	១០៧.១៥២.៧៨៦	៤៣៦.៥៤០.៤៥០
បំណុលកកិសន្យា	១២	១.៦១៧.២០៩	៦.៦៥៨.០៤៩	៣.៦១០.៧១៩	១៤.៧១០.០៦៩
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		៣២៨.១២៧	១.៣៥០.៩០០	៣៥៣.២៧២	១.៤៣៩.២៣១
បំណុលផ្សេងៗ	១៩	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.៤៩១.៤៣៦	២២.៣៧២.១១០
អនុបំណុល	២០	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	២៣.២៧០.១៦០	៩៤.៨០២.៦៣២
បំណុលសរុប		៧៥៦.១០៨.៦៤៤	៣.១១២.៨៩៩.២៨៨	៦៤៨.៥២៨.៥១៩	២.៦២៥.៨០៩.១៨៧
មូលធន					
ដើមទុន	២១	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០
ទុនបម្រុងតាមច្បាប់		១៧៥.៩៧៣	៧២៤.៤៨១	-	-
ទុនបម្រុងមិនអាចបែងចែកបាន		២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២	២៥.៦២២.៧៧២	១០៤.៣៨៧.១៧៣
ទុនបម្រុងតម្លៃសមស្រប		៤០៥.៥៨៨	១.៦៤២.៧២១	៤១២.៨៦១	១.៦៧២.៤៤៦
ចំណេញរក្សាទុក		២៦.៧៤០.៥៩១	១០៩.៦០៧.១៩៣	៩.៣០២.៣៨៦	៣៨.៣៤២.៥២៨
ទុនបម្រុងផ្សេងៗ		-	៥១០.៩០៥	-	(៤៣៥.០៥៨)
មូលធនសរុប		១៣២.៩៤៤.៩២៤	៥៤៧.៣៣៤.២៥២	១១៥.៣៣៨.០១៩	៤៦៩.៨៨៧.០៨៩
បំណុល និងមូលធនសរុប		៨៨៩.០៥៣.៥៦៨	៣.៦៦០.២៣៣.៥៤០	៧៥៩.៨៦៦.៥៣៨	៣.០៩៥.៦៩៦.២៧៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលហិរញ្ញវត្ថុរួម

សម្រាប់ដំណាច់ឆ្នាំនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022

	កំណត់សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	សម្គាល់	ដុល្លារអាមេរិក
ចំណូលការប្រាក់	២២	៤៨.៤៩៤.២៨៩	១៩៨.១៩៦.១៩៩	៤០.៧១៨.៦៤៩	១៦៥.៦៤៣.៤៦៤
ចំណាយការប្រាក់	២៣	(១៥.០៨៤.៦១១)	(៦១.៥០៣.៦៧៣)	(៩.២៧៨.៧៦៩)	(៣៧.៧៤៦.០៣២)
ចំណូលការប្រាក់សុទ្ធ		៣៣.៤០៩.៦៧៨	១៣៦.៦៩២.៥២៦	៣១.៤៣៩.៨៨០	១២៧.៨៩៧.៤៣២
ចំណូលកម្រៃជើងសារ	២៤	៤.២៨៨.៤៦១	១៧.៥២៦.៩៤០	៣.៨៦៦.៥៨៣	១៥.៧២៩.២៦០
ចំណាយកម្រៃជើងសារ	២៤	(៨៨៦.៩៨៩)	(៣.៦២៥.១២៤)	(៦២៨.៩៩៤)	(២.៥៥៨.៧៦៤)
ចំណូលកម្រៃជើងសារសុទ្ធ		៣.៤០១.៤៧២	១៣.៩០១.៨១៦	៣.២៣៧.៥៨៩	១៣.១៧០.៤៩៦
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ខាត)ចំណេញផ្សេងៗ-សុទ្ធ	២៥	(១.៨៩៣.០៤៧)	(៧.៧៣៦.៨៨៣)	(៦.៣៥២.៦៤០)	(២៥.៨៨២.៥៤០)
ចំណូលប្រតិបត្តិការផ្សេងៗ	២៦	៤.៥១៧.៥៨៥	១៨.៤៦៣.៣៧០	៤.៩២០.០៥៥	២០.០១៤.៧៨៤
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		១.៤៧៥.៥៣៨	៧.២៧៣.៥១៣	(១.៤៣២.៥៨៥)	(៥.៨៦៧.៧៥៦)
ចំណាយបុគ្គលិក	២៧	(៧.៩៣៨.៩១៧)	(៣២.៤៤៦.៣៥៤)	(៨.៧៤៤.២៩១)	(៣៥.៥៧១.៧៧៦)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារនិងរំលស់ទ្រព្យសកម្មអរូបី		(៣.៥៨៦.១០៦)	(១៤.៦៥៦.៤១៥)	(៣.៥២៧.៣១២)	(១៤.៣៨៩.១០៥)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(៤.៩១២.៩៨៤)	(២០.០៧៩.២១៤)	(៥.១៣០.៥០៥)	(២០.៨៧០.៨៩៤)
ចំណេញមុនពន្ធលើប្រាក់ចំណូល		២២.២៧៥.៤៣៣	៩១.០៣៩.៦៩៤	១៦.១៩១.៩៩៩	៦៥.៨៦៩.០៥២
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(៥.៤៩៨.០៣៧)	(២២.៤៧០.៤៧៧)	(២.៧១០.៤៧៧)	(១១.០២៦.២២០)
ចំណេញក្នុងឆ្នាំ		១៦.៧៧៧.៣៩៦	៦៨.៥៦៩.២១៧	១៣.៤៨១.៥២២	៥៤.៨៤២.៨៣២
ចំណូលលម្អិតផ្សេងៗ៖					
ខ្វែងដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត					
ខាតពីការវាយតម្លៃឡើងវិញនៃឧបករណ៍មូលធនដែលកំណត់តាម FVOCI		(៧.២៧៣)	(២៩.៧២៥)	(១៩.០០២)	(៧៧.៣០០)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៩៤៥.៩៦៣)	-	(៣.៦២៤.៨០៥)
		(៧.២៧៣)	(៩៧៥.៦៨៨)	(១៩.០០២)	(៨០.៩២៤.១០៥)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		១៦.៧៧០.១២៣	៦៧.៥៩៣.៥២៩	១៣.៤៦២.៥២០	៥១.១៩៨.៧២៧
ចំណេញរួមសរុប៖					
ម្ចាស់ធនាគារ		១៦.៧៧៧.៣៩៦	៦៨.៥៦៩.២១៧	១៣.៣៨៧.០៤២	៥៤.៦៦៤.១០៥
អប្បភាគភាគកម្ម		-	-	១៣៨.៤៨០	៥៧៨.៧២៧
		១៦.៧៧៧.៣៩៦	៦៨.៥៦៩.២១៧	១៣.៥២៥.៥២២	៥៥.២៤២.៨៣២
ចំណូលលម្អិតសរុបរួមសរុប៖					
ម្ចាស់ធនាគារ		១៦.៧៧០.១២៣	៦៧.៥៩៣.៥២៩	១៣.៥២៥.៥២០	៥០.៩៩១.៥២៧
អប្បភាគភាគកម្ម		-	-	៣៦.០០០	១៥៧.២០៥
		១៦.៧៧០.១២៣	៦៧.៥៩៣.៥២៩	១៣.៥៦១.៥២០	៥១.១៤៨.៧៣២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍បម្រែបម្រួលមូលធនរួម

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	បែងចែកឆ្នាំសម្ព័ន្ធធនាគារ													
	ដើមទុន		ទុនប្រមូលបាន		ទុនប្រមូលបានបន្ថែម		ទុនប្រមូលបានសម្រាប់		ចំណេញរក្សាទុក		ទុនប្រមូលផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យចន្លោះឆ្នាំ២០២១ ខែមករា ឆ្នាំ២០២១	៨០.០០០.០០០	៣២០.០០០.០០០	១.៨៦៦.២៧៦	៨.៩៣៩.២៧៤	២.៨៦៦.២៧៦	១០.៣៦៨.១១៣	៨៣១.៨៦៣	១.៧៨៩.៧៨៦	(៨.៨១០.៩៧៩)	(២១.៨៩២.៧០៩)	-	៣.១៨៩.៧៨៧	១០២.០០៩.៩៣២	៨១២.៦៣០.១៧៨
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	១៣.៣៨៧.០៨៩	៨៨២.៩៨៩៩	-	-	១៣.៣៨៧.០៨៩	៨៨២.៩៨៩៩
ខាតពីការវាយតម្លៃឡើងវិញនៃការវិនិយោគឧបករណ៍មូល														
ធនាគារវិនិយោគ FVOCI	-	-	-	-	-	-	(១៩.០០២)	(៧៧.៣០០)	-	-	-	-	(១៩.០០២)	(៧៧.៣០០)
ចំណូលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(៣៦២.៨៤០៥)	-	(៣៦២.៨៤០៥)
ចំណូលលម្អិតសរុបបញ្ចប់ឆ្នាំ	-	-	-	-	-	-	(១៩.០០២)	(៧៧.៣០០)	១៣.៣៨៧.០៨៩	៨៨២.៩៨៩៩	-	(៣៦២.៨៤០៥)	១៣.៣៦៨.០៨៧	៨០៩.៩៣៨.៨៨៨
ប្រតិបត្តិការជាមួយម្ចាស់សម្ព័ន្ធធនាគារ														
ផ្ទេរពីទុនប្រមូលតាមច្បាប់ទៅចំណេញរក្សាទុក	-	-	(១.៨៦៦.២៧៦)	(៨.៩៣៩.២៧៤)	-	-	-	-	១.៨៦៦.២៧៦	៨.៩៣៩.២៧៤	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨.៩៣៩.០០០	-	-	-	៧៨៣.០៦០	-	-	-	-	-	-	-	៦៦៦.៣០៦
ប្រតិបត្តិការសរុបជាមួយម្ចាស់សម្ព័ន្ធធនាគារ	-	៨.៩៣៩.០០០	(១.៨៦៦.២៧៦)	(៨.៩៣៩.២៧៤)	-	៧៨៣.០៦០	-	-	១.៨៦៦.២៧៦	៨.៩៣៩.២៧៤	-	-	-	៦៦៦.៣០៦
សមតុល្យចន្លោះឆ្នាំ២០២១ ខែធ្នូ ឆ្នាំ២០២១	<u>៨០.០០០.០០០</u>	<u>៣២៨.៩៣៩.០០០</u>	<u>-</u>	<u>-</u>	<u>២.៨៦៦.២៧៦</u>	<u>១០.៤៥១.១៧៣</u>	<u>៨១២.៨៦១</u>	<u>១.៦៧២.៨៤៦</u>	<u>៩.៣០២.៣៤៦</u>	<u>៣៨.៣៨២.៨២៨</u>	<u>-</u>	<u>(៨៣៨.០៥៥)</u>	<u>១១៥.៣៣៨.០១៩</u>	<u>៨១៥.៨៨៧.០៨៩</u>
សមតុល្យចន្លោះឆ្នាំ២០២១ ខែមករា ឆ្នាំ២០២២	<u>៨០.០០០.០០០</u>	<u>៣២៨.៩៣៩.០០០</u>	<u>-</u>	<u>-</u>	<u>២.៨៦៦.២៧៦</u>	<u>១០.៤៥១.១៧៣</u>	<u>៨១២.៨៦១</u>	<u>១.៦៧២.៨៤៦</u>	<u>៩.៣០២.៣៤៦</u>	<u>៣៨.៣៨២.៨២៨</u>	<u>-</u>	<u>(៨៣៨.០៥៥)</u>	<u>១១៥.៣៣៨.០១៩</u>	<u>៨១៥.៨៨៧.០៨៩</u>
ខាតពីការវាយតម្លៃឡើងវិញនៃការវិនិយោគឧបករណ៍មូល														
ធនាគារវិនិយោគ FVOCI	-	-	-	-	-	-	-	-	១៦.៧៧៧.៣៩៦	៦៨៩.៩២១៨	-	-	១៦.៧៧៧.៣៩៦	៦៨៩.៩២១៨
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	(៧២.៧៧៣)	(២៩.៧២៥)	-	-	-	-	(៧២.៧៧៣)	(២៩.៧២៥)
ចំណូលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	៩៨៨.៩៦៣	-	៩៨៨.៩៦៣
ចំណូលលម្អិតសរុបបញ្ចប់ឆ្នាំ	-	-	-	-	-	-	(៧២.៧៧៣)	(២៩.៧២៥)	១៦.៧៧៧.៣៩៦	៦៨៩.៩២១៨	-	៩៨៨.៩៦៣	១៦.៧៧៧.៦៦៦	៦៨៩.៨៨៨.៩៦៦
ប្រតិបត្តិការជាមួយម្ចាស់សម្ព័ន្ធធនាគារ														
ផ្ទេរពីទុនប្រមូលតាមច្បាប់ទៅចំណេញរក្សាទុក	-	-	១៧៨.៩៧៣	៧២៨.៨៨១	-	-	-	-	(១៧៨.៩៧៣)	(៧២៨.៨៨១)	-	-	-	-
ការឈប់ទទួលស្គាល់អប្បបរមាគុណភាព និងការផ្ទេរទៅ														
ប្រាក់ចំណេញរក្សាទុក	-	-	-	-	-	-	-	-	៨៣៦.៧៨២	៣៨១.៩៩២៨	-	-	៨៣៦.៧៨២	៣៨១.៩៩២៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣៨៨០.០០០	-	-	-	១១១.១៧៧៩	-	-	-	-	-	-	-	៨៨១.១៧៧៩
ប្រតិបត្តិការសរុបជាមួយម្ចាស់សម្ព័ន្ធធនាគារ	-	៣៨៨០.០០០	១៧៨.៩៧៣	៧២៨.៨៨១	-	១១១.១៧៧៩	-	-	៦៦០.៨០៩	២៦៩.៩៨៧	-	-	៨៣៦.៧៨២	៧៩១.១៧០៧
សមតុល្យចន្លោះឆ្នាំ២០២១ ខែធ្នូ ឆ្នាំ២០២២	<u>៨០.០០០.០០០</u>	<u>៣២៩.៣២៩.០០០</u>	<u>១៧៨.៩៧៣</u>	<u>៧២៨.៨៨១</u>	<u>២.៨៦៦.២៧៦</u>	<u>១០.៥៦២.៣៥២</u>	<u>៨០៥.៨៨៤</u>	<u>១.៦៤៣.១២១</u>	<u>១០.០៦៣.១៥៥</u>	<u>៣៩.០៥២.៦១៥</u>	<u>-</u>	<u>៨១០.៩២៥</u>	<u>១១៦.១៦៩.៦០៦</u>	<u>៨១៦.៧៧៧.០៥៥</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុនប្រតិបត្តិការ

របាយការណ៍លំហូរសាច់ប្រាក់រួម

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		២២.២៧៥.៤៣៣	៩១.០៣៩.៦៩៥	១៦.១៩១.៩៩៩	៦៥.៨៦៩.០៥២
<i>និយ័តកម្ម៖</i>					
សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		(២៥.១៤៥)	(១០២.៧៦៨)	(១៤.៥៧៣)	(៥៩.២៨៣)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី		៣.៥៨៦.១០៦	១៤.៦៥៦.៤១៥	៣.៥២៧.៣១២	១៤.៣៤៩.១០៥
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	២៥	១.៨៩៣.០៤៧	៧.៧៣៦.៨៨៣	៦.៣៥២.៦៤០	២៥.៨៥២.៥៣៩
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១៧.៦៧១)	(៧២.២២១)	(២៣៦.៨០៤)	(៩៦៣.៣៣៥)
ចំណូលការប្រាក់	២២	(៤៨.៤៩៤.២៨៩)	(១៩៨.១៩៦.១៥៩)	(៤០.៧១៨.៦៤៤)	(១៦៥.៦៤៣.៨៦០)
ចំណាយការប្រាក់	២៣	១៥.០៨៤.៦១១	៦១.៥០៣.៦៧៣	៩.២៧៨.៧៦៩	៣៧.៧៤៦.០៣២
<i>បម្រែបម្រួលដើមទុនបង្វិល</i>					
ទុនប្រុងកាតព្វកិច្ចនៅធនាគារកណ្តាល		(៩.០៦០.២៤៤)	(៣៧.០២៩.២៣៤)	(៩០២.៥៥៤)	(៣.៦៧១.៥៩០)
ឥណទានអតិថិជន		(១១៣.៣៨៤.៩៦៥)	(៤៦៣.៤០៤.៣៥២)	(៥៨.២០៦.០៦៦)	(២៣៦.៧៨២.២៧៦)
ទ្រព្យសកម្មផ្សេងៗ		១៩០.០៤១	៧៧៦.៦៩៨	៧០៧.៣៩៨	២.៨៧៧.៦៩៥
ប្រាក់បញ្ញើរបស់ធនាគារ		(២.១១៣.០៥៦)	(៨.៦៣៦.០៦០)	៤.៦២៣.៥៧២	១៨.៨០៨.៦៩១
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		(១១.៥៦៥.៩៥១)	(៤៧.២៧០.០៤២)	(១១៧.៥៦៩.៩៤៤)	(៤៧៨.២៧៥.៥៣២)
បំណុលផ្សេងៗ		(៦.៣០០.៥៨៥)	(២៥.៧៥០.៤៩១)	(៨៣.៨៤៩)	(៣៤១.០៩៤)
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ		(១៤៧.៩៦៨.៦៧២)	(៦០៤.៧៤៧.៩៦៣)	(១៧៧.០៥០.៧៥២)	(៧២០.២៥២.៨៦០)
ការប្រាក់បានទទួល		៤៧.៨៩៣.០៤៩	១៩៥.៧៣៨.៨៩១	៤០.៨២៣.០៩៣	១៦៦.០៦៨.៣៤២
ការប្រាក់បានបង់		(២០.១៨៧.០៩៦)	(៨២.៥០៤.៦៦១)	(១០.៤០១.៤៩១)	(៤២.៣១៣.២៦៥)
ពន្ធលើប្រាក់ចំណូលបានបង់	១៧	(៤.៨៥២.០៥៥)	(១៨.១៩៨.៦១៤)	(៨៩១.០០១)	(៣.៦២៤.៥៩២)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១២៤.៧១៥.៥២៩)	(៥០៩.៧១២.៣៤៧)	(១៤៧.៥២០.១៥១)	(៦០០.១១១.៩៧៥)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទូទាត់ចំពោះការទិញមូលបត្របំណុល		(៣.៩៩៥.៨៧៥)	(១៦.៣៣១.១៤១)	-	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(៣២៧.៣៣៨)	(១.៣៣៧.៨៣០)	(១.៩២៩.៦៥៦)	(៧.៨៤៩.៨៤១)
ការទិញទ្រព្យសកម្មអរូបី	១០	-	-	(៧៥.៦០៤)	(៣០៧.៥៥៧)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១៦០.២៩៩	៦៥៥.១៥២	២៦០.៨៤៣	១.០៦១.១០៩
មូលបត្រដែលអាចជួញដូរបាននៅធនាគារកណ្តាល		២.០៣០.៨១១	៨.៩៩៩.៩២៥	-	-
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(២៦.៨៩៦.៧៧២)	(១០៩.៩២៧.១០៧)	៣០.៦១៤.៦៧៤	១២៤.៥៤០.៤៩៤
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(២៨.០២៨.៨៧៥)	(១១៨.៦៨១.០១១)	២៤.៨៧០.២៥៧	១១៧.៤៤៤.២០៥
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(២៥៩.៤៨៥.៧១៣)	(១.០៦០.៥១៨.១០៩)	(១៤១.៣៥៨.៤៦៤)	(៥៧៥.០៤៦.២៤៨)
សាច់ប្រាក់បានពីប្រាក់កម្ចី		៣៩៧.៩០០.០០០	១.៦២៦.២១៧.៣០០	១៤៥.១០០.០០០	៥៩០.២៦៦.៨០០
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(៦០១.៧១៤)	(២.៤៥៩.២២១)	(៧២៤.៣៤២)	(២.៩៥៦.៦២៣)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		១៣៥.១១២.៥៧៣	៥៦៣.២៣៩.៩៧០	៣០.៧១៧.១៩៤	១២១.២៦៣.៩២៩
តំហាយសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		(១៥.៩៣១.៨៣០)	(៦៥.១១៣.៣៨៤)	(១១៥.៦៣២.៧០៤)	(៤៧០.៣៩៣.៨៤១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៩៣.០០៧.៥៩៩	៣៧៨.៩១២.៧៥៤	២០៨.៦៤០.២៥៣	៨៤៣.៩៩៩.៨២៣
លម្អៀងពីការប្តូរប័យប័ណ្ណ		-	៣.៥២១.៣៦៩	-	៥.៣៦៦.៧៧២
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	៧៧.០៧៥.៧៦៩	៣១៧.៣២០.៧៣៩	៩៣.០០៧.៥៤៩	៣៧៨.៩១២.៧៧៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩
សមតុល្យនៅធនាគារកណ្តាល	៥	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦	៦៣.៨៦២.៣៣០	២៦០.១៧៥.១៣៣
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៧	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣	៤៨.២៧៣.៥៤៩	១៩៦.៦៦៦.៤៣៩
ឥណទានអតិថិជន	៨	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣	៥៥៧.៣៣០.៥៦០	២.២៧០.៥៦៤.៧០១
ការវិនិយោគមូលបត្រ	៩	៤.៦៩៤.៨៣៦	១៩.៣២៨.៦៤០	៦៩៣.៩១៨	២.៨២៧.០២២
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០	២.០១៧	៤៩០	១.៩៩៦
ទ្រព្យសកម្មអរូបី	១០	២៤៨.៤០៥	១.០២២.៦៨៣	៤៤៨.០៧៩	១.៨២៥.៤៧៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	២៥.៦៤៤.៧៨៨	១០៥.៥៧៩.៥៩២	២៨.៣៧៤.៩៦៥	១១៥.៥៩៩.៦០៧
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១២	៦.៩៨៣.៨៥២	២៨.៧៥២.៥១៩	៧.៩០១.០៩៨	៣២.១៨៩.០៧៣
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	៣.០៣៥.២៤៨	១២.៤៩៦.១១៦	៣.១៩៣.៦៤១	១៣.០១០.៨៩៣
ទ្រព្យសកម្មផ្សេងៗ	១៤	៣.២៧៣.៧១៨	១៣.៤៧៧.៨៩៧	៣.៤៨៨.២៧៨	១៤.២១១.២៤៥
		៨៨២.៩១៧.០៥៨	៣.៦៣៤.៩៦៩.៥២៦	៧៥៣.០១០.៦០៣	៣.០៦៧.៧៦៥.១៩៦
ទ្រព្យសកម្មសរុប					
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៥	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៦.២០៣.៨៧៥	១៨៨.២៣៤.៥៨៧
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	១៦	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០	៤៥៥.៤៨៣.១៤៨	១.៨៥៥.៦៣៨.៣៤៥
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៧	៤.២៣៤.៨៤៤	១៧.៤៣៤.៨៥៣	៣.៤០៣.៩៥៥	១៣.៨៦៧.៧១៣
ប្រាក់កម្ចី	១៨	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១	៩៥.១៣៩.១៤៨	៣៨៧.៥៩៦.៨៨៩
បំណុលកតិសន្យា	១២	៩.០៣៥.៦៩៥	៣៧.១៩៩.៩៥៦	៩.៩០២.៥២០	៤០.៣៤២.៨៦៦
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		៣២៨.១២៧	១.៣៥០.៨៩៧	៣៥៣.២៧២	១.៤៣៩.២៣០
បំណុលផ្សេងៗ	១៩	៥.៤៩៩.៦៥៨	២២.៦៤២.០៩២	៤.៥៧៦.៧៤៨	១៨.៦៤៥.៦៧១
អនុបំណុល	២០	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	២៣.២៧០.១៦០	៩៤.៨០២.៦៣២
		៧៥២.០៣៣.៤២៣	៣.០៩៦.១២១.៦០១	៦៣៨.៣៣២.៨២៦	២.៦០០.៥៦៧.៩៣៣
បំណុលសរុប					
មូលធន					
ដើមទុន	២១	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០
ទុនបម្រុងតាមច្បាប់		១៧៥.៩៧៣	៧២៤.៤៨១	-	-
ទុនបម្រុងមិនអាចបែងចែកបាន		២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២	២៥.៦២២.៧៧២	១០៤.៣៨៧.១៧៣
ទុនបម្រុងតម្លៃសមស្រប		៤០៥.៥៨៨	១.៦៤២.៧២១	៤១២.៨៦១	១.៦៧២.៤៤៦
ចំណេញរក្សាទុក		២៤.៦៧៩.៣០២	១០១.២០៧.៨៣៦	៨.៦៤២.១៤៤	៣៥.៦៦៩.២៥២
ទុនបម្រុងផ្សេងៗ		-	៤២៣.៩៣៥	-	(៤៥១.៦០៨)
		១៣០.៨៨៣.៦៣៥	៥៣៨.៨៤៧.៩២៥	១១៤.៦៧៧.៧៧៧	៤៦៧.១៩៧.២៦៣
មូលធនសរុប					
		៨៨២.៩១៧.០៥៨	៣.៦៣៤.៩៦៩.៥២៦	៧៥៣.០១០.៦០៣	៣.០៦៧.៧៦៥.១៩៦
បំណុល និងមូលធនសរុប					

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលសម្ព័ន្ធដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២២	៤៨.៣៧៨.៧៨៥	១៩៧.៧២៤.០៩៤	៤០.៥៥៦.៣៧១	១៦៥.១៥៦.០៣៧
ចំណាយការប្រាក់	២៣	(១៥.២៥៦.៨០២)	(៦២.៣១៣.៦៨០)	(៩.៥៤១.៩៧៤)	(៣៨.៨១៦.៧៥០)
ចំណូលការប្រាក់សុទ្ធ		៣៣.១២១.៩៨៣	១៣៥.៤១០.៤១៤	៣១.០១៤.៣៩៧	១២៦.៣៣៩.២៨៧
ចំណូលកម្រៃជើងសារ	២៤	៤.២៨៨.៤៦១	១៧.៥២៦.៩៤០	៣.៨៦៦.៥៨៣	១៥.៧២៩.២៦០
ចំណាយកម្រៃជើងសារ	២៤	(៨៨៦.៩៨៩)	(៣.៦២៥.១២៤)	(៦២៨.៩៩៨)	(២.៥៥៨.៧៦៤)
ចំណូលកម្រៃជើងសារសុទ្ធ		៣.៤០១.៤៧២	១៣.៩០១.៨១៦	៣.២៣៧.៥៨៥	១៣.១៧០.៤៩៦
ខាតពីការវិនិយោគប្រភេទប្រកបដោយហានិភ័យទាប	២៥	(១.៨៩៣.០៤៧)	(៧.៧៣៦.៨៨៣)	(៦.៣៥២.៦៤០)	(២៥.៨៤២.៥៤០)
ចំណេញផ្សេងៗ – សុទ្ធ		(៧៨៨.២៨៤)	(៣.០៩៩.១០៧)	៣៤៩.២២៧	១.៤២០.៦៥៥
ចំណូលប្រតិបត្តិការផ្សេងៗ	២៦	៤.៥០៥.៥៨៥	១៨.៤១៤.៣២៦	៤.៩២០.០៥៦	២០.០១៤.៧៨៨
ចំណេញ(ខាត)ប្រតិបត្តិការផ្សេងៗសុទ្ធ		១.៨២៤.២៥៤	៧.៥៧៨.៣៣៦	(១.០៨៣.៣៥៧)	(៤.៤០៧.០៩៧)
ចំណាយបុគ្គលិក	២៧	(៧.៩៣៨.៨០១)	(៣២.៤៤៥.៨៨០)	(៨.៧៤៤.១៧៨)	(៣៥.៥៧១.៣១៦)
វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ និងវិលសំទ្រព្យសកម្មអរូបី		(៣.៧១៦.៣០៧)	(១៥.១៨៨.៥៤៧)	(៣.៥៩៩.០១២)	(១៥.៦៤០.៧៨១)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(៥.១៣៧.៦៣៣)	(២០.៩៩៧.៥០៦)	(៥.០៨១.០០៤)	(២០.៦៦៩.៥៤១)
ចំណេញមុនពន្ធលើប្រាក់ចំណូល		២១.៥៩៤.៩៦៨	៨៨.២៥៨.៦៣៣	១៥.៧៨៤.៨២៧	៦៤.២១១.០៤៨
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(៥.៣៨១.៨៣៧)	(២១.៩៩៥.៥៦៨)	(២.៤០៤.២៦៧)	(៩.៧៨០.៥៥៨)
ចំណេញមុនពន្ធលើប្រាក់ចំណូលសុទ្ធ		១៦.២១៣.១៣១	៦៦.២៦៣.០៦៥	១៣.៣៨០.៥៦០	៥៤.៤៣០.៤៩០
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត					
ខាតពីការវិនិយោគប្រភេទប្រកបដោយហានិភ័យទាប					
កំណត់តាម FVOCI		(៧.២៧៣)	(២៩.៧២៤)	(១៩.០០២)	(៧៧.៣០០)
លម្អៀងពីការប្តូរប័យប័ណ្ណ		-	៨៧៥.៥៤៣	-	(៣.៦៤៤.៧១១)
		(៧.២៧៣)	៨៤៥.៨១៨	(១៩.០០២)	(៣.៧២២.០១១)
ចំណូលលម្អិតសរុបមុនពន្ធលើប្រាក់ចំណូលសុទ្ធ		១៦.២០៥.៨៥៨	៦៧.១០៨.៨៨៣	១៣.៣៦១.៥៥៨	៥០.៧០៨.៤៧៩
ចំណេញរបស់ម្ចាស់ធនាគារ		១៦.២១៣.១៣១	៦៦.២៦៣.០៦៥	១៣.៣៨០.៥៦០	៥៤.៤៣០.៤៩០
ចំណូលលម្អិតសរុបរបស់ធនាគារ		១៦.២០៥.៨៥៨	៦៧.១០៨.៨៨៣	១៣.៣៦១.៥៥៨	៥០.៧០៨.៤៧៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍បម្រែបម្រួលមូលធនដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

បែងចែកធនាគារសម្ព័ន្ធធនាគារ													
និយមនុគ		ទុនបម្រុងតាមច្បាប់		ទុនបម្រុងមិនមែនបែងចែកធន		ទុនបម្រុងកម្រៃសមស្រប		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
ធុនរណមរិក	កាន់រៀល	ធុនរណមរិក	កាន់រៀល	ធុនរណមរិក	កាន់រៀល	ធុនរណមរិក	កាន់រៀល	ធុនរណមរិក	កាន់រៀល	ធុនរណមរិក	កាន់រៀល	ធុនរណមរិក	កាន់រៀល
សមតុល្យនេះនឹងថ្លៃពី០១ខែមករាឆ្នាំ២០២១	៨០.០០០.០០០	៣២០.០០០.០០០	១.៨៦៦.២៧៦	៥.៩៣៩.២៧៤	២.៨៦៦.២៧៦	១០៣.៦៨៤.១១៣	៨៣១.៨៦៣	១.៧៨៩.៧៨៦	(៦.២០៤.២៥២)	(២.៨៧០.០៨១)	-	១១៩.៣១៩.១១៣	៨០៩.៨៦៤.៧៧៤
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	១៣.៣៨០.១៦០	៥.៨៣០.៨៩០	-	-	១៣.៣៨០.១៦០	៥.៨៣០.៨៩០
ខាតពីការវាយតម្លៃឡើងវិញនៃការវិនិយោគឧបករណ៍មូលធន	-	-	-	-	-	-	(១.៨០២)	(៧៧៣០០)	-	-	-	(១.៨០២)	(៧៧៣០០)
ចំណូលលក្ខិកផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	(៣.៦៨៧.១១១)	-	(៣.៦៨៧.១១១)
ចំណូលលក្ខិកសរុបចុះថ្លៃ	-	-	-	-	-	-	(១.៨០២)	(៧៧៣០០)	១៣.៣៨០.១៦០	៥.៨៣០.៨៩០	-	(៣.៦៨៧.១១១)	៨០.៧០៤.៨៧៤
ប្រតិបត្តិការជាមួយសម្ព័ន្ធធនាគារ													
ផ្ទេរពីទុនបម្រុងតាមច្បាប់ទៅចំណេញក្រុមហ៊ុន	-	-	(១.៨៦៦.២៧៦)	(៥.៩៣៩.២៧៤)	-	-	-	១.៨៦៦.២៧៦	៥.៩៣៩.២៧៤	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥.៩៣០.០០០	-	-	-	៧៨៣.០៦០	-	-	-	-	-	-	៦.៦៦៣.០៦០
ប្រតិបត្តិការសរុបជាមួយសម្ព័ន្ធធនាគារ	-	៥.៩៣០.០០០	(១.៨៦៦.២៧៦)	(៥.៩៣៩.២៧៤)	-	៧៨៣.០៦០	-	១.៨៦៦.២៧៦	៥.៩៣៩.២៧៤	-	-	-	៦.៦៦៣.០៦០
សមតុល្យនេះនឹងថ្លៃពី០១ខែធ្នូ ឆ្នាំ២០២១	៨០.០០០.០០០	៣២៥.៩៣០.០០០	-	-	២.៨៦៦.២៧៦	១០៤.៣៨៧.១៧៣	៨១២.៨៦១	១.៦៧២.៨៨៦	៨.៦៨២.១៨៤	៣.៦៦៦.២៥២	-	(៤៥.៦០៤)	១១៩.៣១៩.១១៣
ប្រតិបត្តិការជាមួយសម្ព័ន្ធធនាគារ	៨០.០០០.០០០	៣២៥.៩៣០.០០០	-	-	២.៨៦៦.២៧៦	១០៤.៣៨៧.១៧៣	៨១២.៨៦១	១.៦៧២.៨៨៦	៨.៦៨២.១៨៤	៣.៦៦៦.២៥២	-	(៤៥.៦០៤)	១១៩.៣១៩.១១៣
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	-	-	-	-	-
ខាតពីការវាយតម្លៃឡើងវិញនៃការវិនិយោគឧបករណ៍មូលធន	-	-	-	-	-	-	-	-	-	-	-	-	-
ចំណូលលក្ខិកផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	-
ចំណូលលក្ខិកសរុបចុះថ្លៃ	-	-	-	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការជាមួយសម្ព័ន្ធធនាគារ	-	-	-	-	-	-	-	-	-	-	-	-	-
ផ្ទេរពីទុនបម្រុងតាមច្បាប់ទៅចំណេញក្រុមហ៊ុន	-	-	១៧៥.៩៧៣	៧២៤.៨៤១	-	-	-	(១៧៥.៩៧៣)	(៧២៤.៨៤១)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.៨៨០.០០០	-	-	-	១.១០១.៧៧៩	-	-	-	-	-	-	៤.៨៨១.៧៧៩
ប្រតិបត្តិការសរុបជាមួយសម្ព័ន្ធធនាគារ	-	៣.៨៨០.០០០	១៧៥.៩៧៣	៧២៤.៨៤១	-	១.១០១.៧៧៩	-	(១៧៥.៩៧៣)	(៧២៤.៨៤១)	-	-	-	៤.៨៨១.៧៧៩
សមតុល្យនេះនឹងថ្លៃពី០១ខែធ្នូ ឆ្នាំ២០២២	៨០.០០០.០០០	៣២៩.៨១០.០០០	១៧៥.៩៧៣	៧២៤.៨៤១	២.៨៦៦.២៧៦	១០៥.៤៨៨.៩៥២	៨១៨.៧២១	១.៦៧២.៨៨៦	៨.៦៨២.១៨៤	៣.៦៦៦.២៥២	-	(៤៥.៦០៤)	១១៩.៣១៩.១១៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៣១ ដល់ទំព័រទី ១៥៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២	២០២១
		ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនពន្ធលើប្រាក់ចំណូល		២១.៥៩៤.៩៦៨	៨៨.២៥៨.៦៣៤
<i>និយ័តកម្ម៖</i>			
សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		(២៥.១៤៥)	(១០២.៧៦៨)
វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ និងវិលសំទ្រព្យសកម្មអរូបី		៣.៧១៦.៣០៧	១៥.១៨៨.៥៤៧
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ	២៥	១.៨៣០.០៤៧	៧.៧៣៦.៨៨៣
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១៧.៦៧២)	(៧២.២២៥)
ចំណូលការប្រាក់	២២	(៤៨.៣៧៨.៧៨៥)	(១៩៧.៧២៤.០៩៥)
ចំណាយការប្រាក់	២៣	១៥.២៤៦.៨០២	៦២.៣១៣.៦៨០
<i>បម្រែបម្រួលដើមទុនបង្វិល</i>			
ទុនបម្រុងកាតព្វកិច្ចនៅធនាគារកណ្តាល		(៩.០៦០.២៤៨)	(៣៧.០២៩.២៣៤)
ឥណទានអតិថិជន		(១១៣.១៣៧.០៨២)	(៤៦២.៣៩១.២៥៤)
ទ្រព្យសកម្មផ្សេងៗ		២១៤.៥៥៦	៨៧៦.៨៩០
ប្រាក់បញ្ញើរបស់ធនាគារ		(២.១១៣.០៥៦)	(៨.៦៣៦.០៦០)
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		(១៨.៥៩០.២០៥)	(៧៥.៩៧៨.១៦៨)
បំណុលផ្សេងៗ		៥៤០.៩៤៩	២.២១០.៨៥៩
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ		(១៤៨.១១៥.៥៦៥)	(៦០៥.៣៤៨.៣១០)
ការប្រាក់បានទទួល		៤៧.៨០១.៦៩៥	១៩៥.៣៦៥.៥២៧
ការប្រាក់បានបង់		(១៩.៧១៥.៩៨៤)	(៨០.៥៧៩.២២៧)
ពន្ធលើប្រាក់ចំណូលបានបង់	១៧	(៤.៣៩៧.៦៩៨)	(១៧.៩៧៣.៣៩២)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១២៤.៤២៧.៥៥១)	(៥០៥.៥៣៥.៤០២)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញវិនិយោគមូលហេតុបំណុល		(៣.៩៩៥.៨៧១)	(១៦.៣៣១.១២៣)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(៣២៧.៣៤៤)	(១.៣៣៧.៨៥៥)
ការទិញទ្រព្យសកម្មអរូបី	១០	-	-
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១៦០.២៩៩	៦៥៥.១៤២
មូលហេតុដែលអាចជួញដូរបាននៅធនាគារកណ្តាល		២.០៣០.៨១១	៨.២៩៩.៩២៥
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(២៦.៩៨៨.២៥១)	(១១០.៣០០.៩៨២)
សាច់ប្រាក់សុទ្ធបានប្រើក្នុង(ធាន)ពីសកម្មភាពវិនិយោគ		(២៩.១២០.៣៥៦)	(១១៩.០១៤.៨៩៣)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ការទូទាត់សងប្រាក់កម្ចី		(២៤៤.៣០០.០០០)	(៩៩៨.៤៥៤.០៩៨)
សាច់ប្រាក់បានពីប្រាក់កម្ចី		៣៨៣.០០០.០០០	១.៥៦៥.៣២១.០០២
ការទូទាត់កតិកាសន្យាប្រាក់ដើម		(១.១៣៩.៨៧៨)	(៤.៦៥៨.៦៧៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		១៣៧.៥៦០.១២២	៥៦២.២០៨.២២៥
តំហាយសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		(១៥.៩៨៧.៧៨៥)	(៦៥.៣៤២.០៧០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		៩២.៩០២.៩៧០	៣៧៨.៤៨៦.៧០០
លម្អៀងពីការប្តូរប័យប័ណ្ណ		-	៣.៥១៥.១៨៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	៧៦.៩១៥.១៨៥	៣៨៥.៦០៨.៨៧៤

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១. ព័ត៌មានទូទៅ

ធនាគារ សហពាណិជ្ជ ក.អ. (ហៅកាត់ថា ធនាគារ) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៤ ដោយ បានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ៦៨០០KH/២០០៤ និងបានទទួលអាជ្ញាប័ណ្ណថ្មីពីធនាគារជាតិ នៃ កម្ពុជា (NBC) ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍មិនមានចំណេញកំណត់ យោងតាមប្រកាសលេខ ធ៧-០៦-២០៧ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ធនាគារបានទទួលវិញ្ញាបនបត្រចុះបញ្ជីថ្មីលេខ ០០០០៧០៨៥ ពីក្រសួងពាណិជ្ជកម្ម។ ធនាគារគឺជាបុត្រសម្ព័ន្ធរបស់ធនាគារ E.Sun Commercial Bank Ltd. ដែលជាធនាគារបានចុះបញ្ជីពាណិជ្ជកម្មនៅតៃវ៉ាន់សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនមេធំជាងគេបង្អស់គឺ ក្រុមហ៊ុន E.Sun Financial Holding Company Ltd. ដែលជាស្ថាប័នបានចុះបញ្ជីនៅតៃវ៉ាន់ និង ក្រុមហ៊ុនផ្សារភាគហ៊ុនតៃវ៉ាន់។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់នូវសេវាគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មធនាគារ និងសេវាផ្សេងៗ ដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមានការិយាល័យកណ្តាលមួយ និង សាខាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៤៤១ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន យូអឹម លែន ហូលឌីង ខូ អិលធីឌី (ហៅកាត់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ដោយមានវិញ្ញាបនបត្រចុះបញ្ជីលេខ ១៦៥១ KH/២០១៣ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុនបុត្រសម្ព័ន្ធបានទទួលវិញ្ញាបនបត្រចុះបញ្ជីថ្មីលេខ ០០០០៧១១១ ពីក្រសួងពាណិជ្ជកម្ម។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺការកាន់កាប់ដី និងអគារសម្រាប់ជួល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ មានទីតាំងស្ថិតនៅផ្ទះលេខ ៦១ ផ្លូវលេខ ១៣០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរួមនិងដោយឡែកនៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែឧបករណ៍វាស់វែងតាមតម្លៃសមស្រប នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ដូចបានពន្យល់នៅក្នុងគោលការណ៍គណនេយ្យ ខាងក្រោម។

សម្ព័ន្ធធនាគារ និងធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវ ប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែកត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរនោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែកជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលសម្ព័ន្ធធនាគារ និងធនាគារបានអនុវត្ត

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ៖

- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ – សាច់ប្រាក់មុនការប្រើប្រាស់តាមបំណង – វិសោធនកម្ម CIAS 16
- កិច្ចសន្យាដែលខាត – ចំណាយក្នុងការបំពេញកាតព្វកិច្ចក្នុងកិច្ចសន្យា – វិសោធនកម្ម CIAS 37 និង
- ការកែលម្អស្តង់ដារ CIFRS ប្រចាំឆ្នាំ ២០១៨ – ២០២០

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ និងមិនត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និង ការិយបរិច្ឆេទអនាគតទេ។

ធនាគារ សហការភីអិល អិល និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៣ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលសម្ព័ន្ធធនាគារ និងធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ស្តង់ដារទាំងនេះមិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះធនាគារ ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទអនាគត ឬប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

២.៤ មូលដ្ឋាននៃការរួមបញ្ចូលលេខិវកម្ម

(ក) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធគឺជាអង្គភាពមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ។ សម្ព័ន្ធធនាគារគ្រប់គ្រងអង្គភាពមួយ ប្រសិនបើសម្ព័ន្ធធនាគារមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីការពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលលើអត្ថប្រយោជន៍ទាំងនោះ។ តាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំ សកម្មភាពនានារបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីកាលបរិច្ឆេទដែលការ គ្រប់គ្រងត្រូវបានផ្ទេរមកឱ្យសម្ព័ន្ធធនាគារ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរំលាយចោលវិញ នៅពេលដែលការគ្រប់គ្រង ត្រូវបានបញ្ចប់។

ប្រតិបត្តិការអន្តរក្រុមហ៊ុន សមតុល្យ និងចំណេញមិនទាន់បានទទួលស្គាល់ ចំពោះប្រតិបត្តិការរវាងក្រុមហ៊ុននៅក្រោមសម្ព័ន្ធធនាគារត្រូវបានលុបចោល។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះផ្តល់នូវភស្តុតាងពីការថយចុះតម្លៃរបស់ទ្រព្យសកម្មដែលត្រូវបានផ្ទេរ។ គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកែប្រែនៅពេលមានការចាំបាច់ ដើម្បីឱ្យមានភាពស្របគ្នាជាមួយនឹងគោលការណ៍គណនេយ្យរបស់សម្ព័ន្ធធនាគារ។

អប្បភាគភាគកម្មនៃលទ្ធផល និងមូលធនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានបង្ហាញដាច់ដោយឡែកក្នុងរបាយការណ៍ចំណេញ-ខាតរួម របាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងតារាងតុល្យការ។

(ខ) ការប្រែប្រួលអត្ថប្រយោជន៍ក្នុងការកាន់កាប់ភាគហ៊ុន

សម្ព័ន្ធធនាគារចាត់ទុកប្រតិបត្តិការជាមួយអប្បភាគភាគកម្ម ដែលមិនធ្វើឱ្យបាត់បង់ការគ្រប់គ្រង ជាប្រតិបត្តិការជាមួយម្ចាស់មូលធនរបស់សម្ព័ន្ធធនាគារ។ ការប្រែប្រួលអត្ថប្រយោជន៍ក្នុងការកាន់កាប់ភាគហ៊ុនបានបណ្តាលឱ្យមាននិយ័តកម្មរវាងតម្លៃយោងនៃភាគហ៊ុនដែលមានគ្រប់គ្រង និងអប្បភាគភាគកម្ម ដើម្បីឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ពាក់ព័ន្ធ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។ លម្អៀងរវាងចំនួននៃនិយ័តកម្មចំពោះអប្បភាគភាគកម្ម និងទឹកប្រាក់ដែលបានបង់ឬបាន ទទួល ត្រូវបានទទួលស្គាល់នៅក្នុងទុនបម្រុងដាច់ដោយឡែកមួយ នៅក្នុងមូលធនរបស់ម្ចាស់ធនាគារ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ មូលដ្ឋាននៃការរួមបញ្ចូលលើវត្ថុ (ត)

(ខ) ការប្រែប្រួលអត្ថប្រយោជន៍ក្នុងការកាន់កាប់ភាគហ៊ុន (ត)

នៅពេលដែលសម្ព័ន្ធធនាគារបញ្ឈប់ការរួមបញ្ចូលគ្នា ឬ បញ្ចប់គណនីមូលធនសម្រាប់ការវិនិយោគមួយ ដោយសារការបាត់បង់ការគ្រប់គ្រង ការគ្រប់គ្រងរួម ឬ ឥទ្ធិពលជាសារវន្ត អត្ថប្រយោជន៍ណាមួយដែលបានរក្សាទុកក្នុង អង្គភាពនោះ ត្រូវបានវាស់វែងឡើងវិញ ឱ្យនៅត្រឹមតម្លៃសមស្របរបស់វា ហើយការប្រែប្រួលតម្លៃយោងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។ តម្លៃសមស្របនេះបានក្លាយជាតម្លៃយោងដំបូង សម្រាប់ការកត់ត្រាគណនេយ្យនាពេលបន្តបន្ទាប់ មកទៀត ចំពោះអត្ថប្រយោជន៍ដែលបានរក្សាទុក ជាក្រុមហ៊ុនញាតិសម្ព័ន្ធ ជាសម្ព័ន្ធអាជីវកម្ម ឬជាទ្រព្យសកម្មហិរញ្ញវត្ថុ។ ជានេះទៅទៀត ចំនួនដែលត្រូវបានទទួលស្គាល់ក្នុងត្រីមាស ក្នុងចំណូលលម្អិតផ្សេងៗរបស់អង្គភាពនោះ ត្រូវបានកត់ត្រា ដោយចាត់ទុកដូចជាសម្ព័ន្ធធនាគារបានលក់ចេញនូវទ្រព្យសកម្ម ឬបំណុលពាក់ព័ន្ធនោះដែរ។ វាអាចមានន័យថាចំនួន នោះដែលត្រូវបានទទួលស្គាល់ក្នុងត្រីមាសក្នុងចំណូលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញ-ខាត។

(គ) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ។ នៅពេលលក់ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ចេញវិញ លម្អៀងរវាងសាច់ប្រាក់បានពីការលក់ចេញ និងតម្លៃយោង របស់ការវិនិយោគនោះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាតដោយឡែក។

ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធដំពាក់ ដែលធនាគារមិនរំពឹងថាទទួលបានការទូទាត់សងក្នុងពេលអនាគតខាងមុខនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ។

២.៥ ការប្តូររូបិយប័ណ្ណ

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បង ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ រូបិយប័ណ្ណគោលគឺប្រាក់ដុល្លារអាមេរិក ដោយសារវាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ។ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៥ ការប្តូររូបិយប័ណ្ណ (ត)

(ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រតិបត្តិការគោល ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីប្រតិបត្តិការទាំងនេះ និង ពីការប្តូរទ្រព្យសកម្ម និង បំណុលរូបិយវត្ថុជាប្រតិបត្តិការផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ក្នុងខ្ទង់ ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ។

ខ្ទង់មិនមែនរូបិយវត្ថុរស់រវើកតាមតម្លៃសមស្រប ក្នុងរូបិយប័ណ្ណបរទេស ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់ នាការបរិច្ឆេទនៅពេលកំណត់តម្លៃសមស្រប។ លម្អៀងពីការប្តូរទ្រព្យសកម្ម និងបំណុលដែលកត់ត្រាតាមតម្លៃសមស្រប ត្រូវបានរាយការណ៍ជាផ្នែកនៃចំណេញឬខាតនៃតម្លៃសមស្រប។ ឧទាហរណ៍ លម្អៀងពីការប្តូរទ្រព្យសកម្ម និងបំណុលមិនមែនរូបិយវត្ថុ ដូចជាមូលធនដែលត្រូវបានកាន់កាប់តាមតម្លៃសមស្រប ក្នុងចំណេញ-ខាត ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត ជាផ្នែកនៃចំណេញឬខាតតម្លៃសមស្រប ហើយលម្អៀងពីការប្តូរទ្រព្យសកម្មមិនមែនរូបិយវត្ថុ ដូចជាមូលធនដែលត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែកត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក និងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែកនីមួយៗ និងមូលធនរបស់ភាគទុនិក ត្រូវបានប្តូរដោយប្រើ អត្រាប្តូរប្រាក់ថ្ងៃចុះហត្ថលេខា នាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និង ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារកណ្តាល។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាមធ្យមសម្រាប់ឆ្នាំនេះគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៧ រៀល (២០២១ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៦៨ រៀល) ហើយអត្រាប្តូរថ្ងៃចុះហត្ថលេខា ១ដុល្លារអាមេរិក ស្មើនឹង ៤.១១៧ រៀល (២០២១ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៤ រៀល)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៦ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់រួម និង ដោយឡែក សាច់ប្រាក់ និង សាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និង ការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលសម្ព័ន្ធធនាគារនិងធនាគារអាចមានលទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់តាមគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

សម្ព័ន្ធធនាគារ និងធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ដូចជា សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ការវិនិយោគមូលបត្រ ឥណទានអតិថិជនវាស់វែងតាមថ្លៃដើមដករំលស់ ការវិនិយោគមូលបត្រ ទ្រព្យសកម្មផ្សេងៗ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងនាពេលបន្ទាប់តាមតម្លៃសមស្រប (ទាំងក្នុងចំណូលលម្អិតផ្សេងៗ (OCI) ឬក្នុងចំណេញ-ខាត)

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យ សកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មវាស់វែងតាមតម្លៃសមស្រប ចំណេញឬខាតនឹងត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត ឬក្នុង OCI។ ចំពោះការវិនិយោគក្នុងឧបករណ៍មូលធនដែលត្រូវបានកាន់កាប់សម្រាប់ការជួញដូរ ការកត់ត្រាគឺអាស្រ័យទៅលើជម្រើសរបស់សម្ព័ន្ធធនាគារ និងធនាគារនាពេលទទួលស្គាល់លើកដំបូង ថាតើសម្ព័ន្ធធនាគារ និងធនាគារ បានទទួលស្គាល់ការវិនិយោគមូលធនតាមតម្លៃសមស្របក្នុងចំណូលលម្អិត (FVOCI) ឬទេ។

- (i) ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង OCI រួមមាន៖
 - មូលបត្រកម្មសិទ្ធិដែលមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរ ហើយដែលសម្ព័ន្ធធនាគារ និងធនាគារបាន ជ្រើសរើសនាពេលទទួលស្គាល់លើកដំបូង តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ជាជាងក្នុងចំណេញ-ខាត។
- (ii) សម្ព័ន្ធធនាគារ និងធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ៖
 - ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
 - លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានាចំពោះលំហូរសាច់ប្រាក់ សម្រាប់តែទូទាត់ប្រាក់ដើម និង ការប្រាក់ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ធនាគារ សហការភីអិល ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ខ) ការទទួលស្គាល់ និងការលុបចោលទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីមួយក្នុងកិច្ច សន្យា នៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នា កាលបរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបចោលទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យ សកម្ម នោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយសម្ព័ន្ធធនាគារ និងធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និង ផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលុបចោលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបចោលទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង សម្ព័ន្ធធនាគារ និង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្របបូក បន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណី ដែល ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ ចំណាយប្រតិបត្តិការ របស់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVPL ត្រូវបានកត់ត្រាជាចំណាយនៅក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួល ស្គាល់លើកដំបូងភ្លាម សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មវាស់វែងតាមថ្លៃដើមដករំលស់ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុង ចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឧបករណ៍និស្សន្ទ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុងនៅពេលធ្វើការកំណត់ លំហូរសាច់ប្រាក់របស់វាសម្រាប់តែការទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺ អាស្រ័យទៅលើគំរូអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យ សកម្ម និង លក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ សម្ព័ន្ធធនាគារ និងធនាគារធ្វើចំណាត់ថ្នាក់ ឧបករណ៍ បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរ សាច់ប្រាក់នោះសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោង នៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុកដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រ អត្រាការប្រាក់ មានប្រសិទ្ធភាព។

ធនាគារ សហការភីអិល ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(គ) ការវាស់វែង (ត)

ឧបករណ៍មូលធន

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងឧបករណ៍មូលធនទាំងអស់នៅពេលបន្ទាប់មក តាមតម្លៃសមស្រប។ ប្រសិនបើ គណៈគ្រប់គ្រងសម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញចំណេញ និងខាតនៃតម្លៃសមស្របចំពោះការ វិនិយោគ មូលធន ក្នុងOCI នោះមិនមានការចាត់ថ្នាក់ឡើងវិញនាពេលបន្ទាប់មក ចំពោះចំណេញឬខាតនៃតម្លៃសមស្របទៅ ក្នុងចំណេញ-ខាតទេ ពីការឈប់ទទួលស្គាល់ការវិនិយោគនោះទេ។ ភាគលាភបានពីការវិនិយោគប្រភេទនេះ ត្រូវបាន បន្តទទួលស្គាល់ក្នុងចំណេញ-ខាត ជាចំណូលផ្សេងៗ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារ មានសិទ្ធិទទួលបាន ទូទាត់នោះ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ (និងការកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រឡប់ទៅវិញ) ចំពោះការវិនិយោគមូលធនវាស់វែងតាម FVOCI មិនត្រូវបានរាយការណ៍ដាច់ដោយឡែកពីការប្រែ ប្រួលតម្លៃសមស្របទេ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

សម្ព័ន្ធធនាគារ និង ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការ គ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួន មានការប្រែប្រួល។

(ង) ការថយចុះតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក (ECL) តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគតដែល ទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI និងហានិភ័យ ដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ) និង កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការ ខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែល អាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយមិនចាំបាច់មានការ ចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និង ការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៧ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ង) ការថយចុះតម្លៃ (ត)

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែង ECL សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារបន៍ដែលមិនទាន់បានដក និង ហ្វាស៊ីលីតធីដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី ១ ៖ ECL ១២ខែ

ដំណាក់កាលទី ១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាការបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ២ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាការបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមាន ភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយ ចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយ ចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៨ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ច សន្យា នៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ ប្រាក់កម្ចី អនុបំណុល មូលបត្របំណុលដែលបានបោះផ្សាយ និងបំណុល ហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុល ប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដក រំលស់។ បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ មានដូចជា ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ប្រាក់បញ្ញើ របស់អតិថិជនមិនមែនធនាគារ ប្រាក់កម្ចី អនុបំណុល មូលបត្របំណុលដែលបានបោះផ្សាយ និងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេយប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬ បើមិនដូច្នោះទេ វាត្រូវបានព្រម ព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៩ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដក និងហ្វាស៊ីលីតឺដែលអាច ប្រើប្រាស់ឡើង វិញ) ដែលសម្ព័ន្ធធនាគារ និងធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនបាត់បង់។ សម្ព័ន្ធធនាគារ និង ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យា ដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដក និងហ្វាស៊ីលីតឺដែល អាចប្រើប្រាស់ ឡើងវិញ) ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះ ជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយ ដែលសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យា ឥណទាន ដែលមិនទាន់ដកប្រាក់ពីសមាសធាតុឥណទានទាំងនោះ ការខាតឥណទានរំពឹងទុកនៃកិច្ចសន្យា ដែលមិនទាន់ដក ប្រាក់ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលការខាតឥណទានរំពឹងទុក រួមបញ្ចូលគ្នា លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធាន ធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកបោះផ្សាយការធានា ធ្វើការទូទាត់ជាក់ លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុលណា មួយមិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការ ធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំង នេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺធនាគារផ្សេងៗ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៩ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (ត)

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ហើយបន្ទាប់មក វាត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេ រវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុកក្រោម CIFRS 9 ស្តីពីឧបករណ៍ហិរញ្ញវត្ថុ និង ចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្គរ ដែលត្រូវបានទទួលស្គាល់ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពី ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជនទៅតាមការសមស្រប។

២.១០ ការកាត់កងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយ ចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែក នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.១១ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយ ថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែ ប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទរាយការណ៍ដែលប្រតិបត្តិការនោះកើតឡើង។

ការងារកំពុងដំណើរការ និងដីធ្លី មិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងៗ ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររំលស់ដូចខាងក្រោម ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វាអាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ៖

	ឆ្នាំ	វិធីសាស្ត្ររំលស់
អគារ	២០ឆ្នាំ	រំលស់ថេរ
ការកែលម្អទ្រព្យជួល	ចំរើលជួល ឬ ១០ឆ្នាំ ដោយយោងលើពេលណាមួយដែលខ្លីជាង	រំលស់ថេរ
បរិក្ខារការិយាល័យ	៥ឆ្នាំ	រំលស់ថេរ
យានយន្ត	៥ឆ្នាំ	រំលស់ថេរ
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	៥ឆ្នាំ	រំលស់ថេរ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១១ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។
ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

២.១២ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ សម្រាប់ប្រព័ន្ធធនាគារ និងចំណាយ ពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល៥ឆ្នាំ។ ទ្រព្យសកម្មអរូបីកំពុងដំណើរការ មិនត្រូវបានដករំលស់ទេ។
ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលប្រតិបត្តិការ នោះបានកើតឡើង។

២.១៣ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗដែលត្រូវដករំលស់ ត្រូវបានត្រួតពិនិត្យ និងត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃ នៅពេលដែលមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមូលដ្ឋានដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុតដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលទ្វារក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៤ ភតិសន្យា

(ក) សម្ព័ន្ធធនាគារ និងធនាគារជាតិអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយជាថ្នូរ នឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ សម្ព័ន្ធធនាគារ និងធនាគារបានបែងចែក សាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើលក្ខណៈដែលពាក់ព័ន្ធរបស់វា។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។ បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផលត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាដាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងសម្ព័ន្ធធនាគារ និង ធនាគារជាតិអ្នកជួលត្រូវប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជា អត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី សម្ព័ន្ធធនាគារ និងធនាគារ តាមដែលអាចធ្វើទៅបាន ប្រើហិរញ្ញប្បទាន ភាគីទីបីដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទានចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយលើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬ មុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៤ ភតិសន្យា (ត)

(ក) សម្ព័ន្ធធនាគារ និងធនាគារជាតិអ្នកជួល (ត)

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានបំណងដាក់លាក់ដ៏សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់លើអាយុកាលប្រើប្រាស់មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និង ការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងបំណុលភតិសន្យាឡើងវិញ (និងធ្វើនិយ័តកម្មចំពោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់) នៅពេល ៖

- ចរន្តនៃភតិសន្យាបានផ្លាស់ប្តូរ ឬមានព្រឹត្តិការណ៍ជាក់លាក់ ឬមានការប្រែប្រួលកាលៈទេសៈ ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរការអនុវត្តសម្រាប់ការវាយតម្លៃជម្រើសក្នុងការទិញ ដែលក្នុងករណីនេះ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយធ្វើអប្បបរមាចំពោះការទូទាត់ភតិសន្យាដែលបានកែតម្រូវដោយប្រើអត្រា អប្បបរមាដែលបានកែតម្រូវ។
- ការទូទាត់ភតិសន្យាមានការកែប្រែ ដោយសារការប្រែប្រួលសន្ទស្សន៍ ឬអត្រាមួយ ក្នុងការទូទាត់រំពឹងទុកក្រោមតម្លៃសំណល់ដែលបានធានា ដែលក្នុងករណីនេះ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញដោយធ្វើ អប្បបរមាចំពោះការទូទាត់ភតិសន្យាដែលបានកែតម្រូវដោយប្រើអត្រាអប្បបរមាដែលមិនមានការកែប្រែមួយ (លុះត្រាតែ ការកែប្រែការទូទាត់ភតិសន្យា គឺបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់អថេរដែលក្នុងករណីនេះគេត្រូវប្រើអត្រាអប្បបរមាដែលបានកែប្រែ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែភតិសន្យានេះ មិនត្រូវបានកត់ត្រាជាភតិសន្យាដាច់ដោយ ឡែកទេ ដែលក្នុងករណីនេះ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយផ្អែកទៅតាមចរន្តនៃ ភតិសន្យាដែលបានកែប្រែ និងដោយប្រើអត្រាអប្បបរមាដែលបានកែប្រែ នាកាលបរិច្ឆេទចូលជាធរមាន នៃការកែប្រែនោះ។

ការទូទាត់ភតិសន្យាទាំងអស់នៃទ្រព្យសកម្មដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរជា ចំណាយនៅក្នុងចំណេញ-ខាត។ ទ្រព្យសកម្មដែលមានតម្លៃទាបរួមមាន ខ្ទង់តូចៗនៃបរិក្ខារការិយាល័យ។

(ខ) សម្ព័ន្ធធនាគារ និងធនាគារជាតិម្ចាស់ទ្រព្យជួល

ចំណូលពីការជួលពីភតិសន្យាប្រតិបត្តិ ត្រូវបានទទួលស្គាល់ជាចំណូលតាមមូលដ្ឋានថេរ អាស្រ័យទៅតាមចរន្តនៃជួល។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៥ ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានបង្កើតឡើង សម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលមានឆន្ទានុសិទ្ធិប្រើប្រាស់ និងរក្សាទុនបម្រុងទូទៅនេះ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវមានអនុម័តរបស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធធនាគារ និងធនាគារ។

២.១៦ ទុនបម្រុងតាមច្បាប់

ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៩៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលវិទ្យាល័យ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយប៊ែរមិន។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្នែកតាម CIFRS 9 នោះ ការបំពេញបន្ថែម - topping up នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកាត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានគម្កល់ទុកមួយឡែក ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៧ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជា ចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្នផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និង ធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និង ពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកាត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជា ទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗហើយត្រូវបានកាត់បន្ថយទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយទៅលើអង្គភាពជាប់ពន្ធតែមួយ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៧ ពន្ធលើប្រាក់ចំណូល (ត)

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៨ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើនកម្រិត នៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៩ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យសម្ព័ន្ធធនាគារ និងធនាគារ។

ii) ផ្នែកបែបប្រាក់សោធន

សម្ព័ន្ធធនាគារ និងធនាគារបង់ភាគទានប្រចាំខែ ជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធធនាគារ និងធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយ អត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

ធនាគារ សហការភីអិល ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៩ អត្ថប្រយោជន៍បុគ្គលិក (ត)

iii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់ និងប្រកាសនេះ តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានចំណែកកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង១៥ថ្ងៃ នៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ សេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្គរក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យសម្ព័ន្ធធនាគារ និងធនាគារ។

ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែប្រាក់បំណាច់ដែលត្រូវទូទាត់ក្នុងរយៈពេល១២ខែ។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បហារលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មានដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២០ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក ដោយប្រើវិធីសាស្ត្រការ ប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬ បំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែល ពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់ ឬការ ទទួលប្រាក់ប៉ាន់ស្មាន នាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈ ពេលណាមួយដែលខ្លីជាងនេះ ទៅតាមការសម្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ។ នៅពេលគណនា អត្រាការប្រាក់មានប្រសិទ្ធភាព សម្ព័ន្ធធនាគារ និងធនាគារបានពិចារណារាល់ លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែល បានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែន ជាការខាតបង់ធនាគារនាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យ សកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets – POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាព សម្រាប់កែតម្រូវឥណទានលើក ដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតបង់ឥណទានរំពឹងទុក)។

២.២១ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែល វាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេល វេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ ហិរញ្ញវត្ថុមួយត្រូវបានទទួលស្គាល់ ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ ហិរញ្ញវត្ថុនោះ។

២.២២ ការបង្កត់ត្រលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងក្នុង កំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កត់ខ្ទង់ពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់ក្នុងការប៉ាន់ស្មាន

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យក្រុមស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រដាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះ លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វា ទៅតាម បម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

(i) ការរួមបញ្ចូលអន្តរាគមន៍ដែលមានភាគហ៊ុនតិចជាង៥០%

ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ត្រូវបានកាន់កាប់ ៤៩% ដោយធនាគារ និង ៥១% ទៀត ត្រូវបានកាន់កាប់ដោយលោក Yang Ming-Tsai ។

គណៈគ្រប់គ្រងបានសន្និដ្ឋានថាធនាគារគ្រប់គ្រងក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ទោះបីជាធនាគារកាន់កាប់សិទ្ធិបោះឆ្នោតរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ តិចជាងពាក់កណ្តាលក៏ដោយ ដោយសារធនាគារមានលទ្ធភាពជាក់ស្តែងក្នុងការដឹកនាំសកម្មភាពពាក់ព័ន្ធនានា របស់ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ជាឯកតាភាគី។ ជាងនេះទៅទៀត ធនាគារមានភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតគ្រប់គ្រាន់លើសលុប ក្នុងការដឹកនាំ សកម្មភាពពាក់ព័ន្ធនានារបស់ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ដោយសារភាគហ៊ុនប្រភេទ B មានសិទ្ធិខ្ពស់ជាងក្នុងការតែងតាំង ដកចេញ និងកំណត់លក្ខការរបស់គណៈគ្រប់គ្រង បើធៀបនឹងភាគហ៊ុនប្រភេទ A ។

ដូចនេះ ធនាគារបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី ១០០% នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមនេះ។

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់ក្នុងការប៉ាន់ស្មាន (ត)

(ii) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃការខាតបង់ឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងទុកទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមផ្ទៃដើមដករំលស់ និងតាម FVOCI ជាហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតីដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពីព័ត៌មានដែលសមហេតុផល និងមានការគាំទ្រ ដែលអាចស្វែងរកបាន ដោយមិនចាំបាច់មានការចំណាយហួសហេតុ នាកាលបរិច្ឆេទរបាយការណ៍ អំពីព្រឹត្តិការណ៍ក្នុងអតីតកាល លក្ខខណ្ឌបច្ចុប្បន្ន និងការព្យាករណ៍លក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។

សំវិធានធនការខាតបង់ឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមផ្ទៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់ក្នុងការប៉ាន់ស្មាន (ត)

(ii) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់នៃកំណត់ត្រា (ត)

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការផ្លាស់ប្តូរពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- បង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL

គណៈគ្រប់គ្រងបានបន្តធ្វើបច្ចុប្បន្នភាពអញ្ញត្រមាំក្រសួងកិច្ចប្រចាំឆ្នាំ ដើម្បីឆ្លុះបញ្ចាំងអំពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយ ទៅក្នុងគំរូសម្រាប់ការវាស់វែងមើលទៅពេលអនាគត ចំពោះសំវិធានធនសម្រាប់ការខាតបង់រំពឹងទុកនៃឥណទាន និងបុរេប្រទានអតិថិជន។ នៅពេលកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរឬទេចាត់តាំងពីការទទួលស្គាល់លើកដំបូង ទាំងព័ត៌មានផ្នែកបរិមាណ និងផ្នែកគុណភាពត្រូវបានពិចារណា រួមទាំងការវាយតម្លៃឥណទានរបស់អ្នកជំនាញ ព័ត៌មានរំពឹងមើលទៅថ្ងៃអនាគត និងការវិភាគដែលផ្អែកទៅតាមបទពិសោធន៍សម្រាប់ការខាតបង់នាពេលកន្លងមករបស់ធនាគារ។

(iii) ការកំណត់ទ្រព្យសម្បត្តិមួយៗ ទ្រព្យសម្បត្តិវិនិយោគ ឬជា ទ្រព្យសម្បត្តិ និងបរិក្ខារ

សម្ព័ន្ធធនាគារនិងធនាគារមានអគារការិយាល័យកណ្តាល ដែលមានទីតាំងស្ថិតនៅអគារ ESUN Tower លេខ៤៤១ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលមានសរុបចំនួន ១៨ជាន់។ សម្ព័ន្ធធនាគារ និងធនាគារ បានប្រើប្រាស់មួយភាគធំនៃអគារនេះជាទ្រព្យសម្បត្តិ និងបរិក្ខារ និងមួយចំណែកទៀតបានជួលបណ្តោះអាសន្នទៅឱ្យភាគីទីបី រហូតដល់ពេលដែលធនាគារមានតម្រូវការប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកផ្សេងៗនៃអគារនេះមិនអាចលក់ដាច់ដោយឡែក ឬជួលដាច់ដោយឡែក ក្រោមភតិសន្យាហិរញ្ញវត្ថុបានទេ។ សម្ព័ន្ធធនាគារបានប្រើប្រាស់អគារនេះអស់១៥ជាន់ ក្នុងចំណោម១៨ជាន់ និងជាន់ដែលនៅសល់គឺសម្រាប់ជួលឱ្យ ភាគីផ្សេងៗ។ ដូចនេះ គណៈគ្រប់គ្រងបានកំណត់ថាអចលនទ្រព្យទាំងមូលនេះ អាចត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិ និងបរិក្ខារ ដោយសារមានតែចំណែកតូចប៉ុណ្ណោះដែលត្រូវបានរក្សាទុកសម្រាប់ជួល សម្រាប់រកចំណូលពីការជួល។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៤. សាច់ប្រាក់ក្នុងដៃ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
ដុល្លារអាមេរិក	១៩.៣៤៥.៩៩៨	៧៩.៦៤៧.៤៧៤	២៤.៣៤៧.០៧០	៩៩.១៨៩.៩៦៣	១៩.៣៤៥.៩៩៨	៧៩.៦៤៧.៤៧៤	២៤.៣៤៧.០៧០	៩៩.១៨៩.៩៦៣
ប្រាក់រៀល	៣.៨៦៧.៤១៤	១៥.៩២២.១៤៣	១.៦៧៩.៨៦៩	៦.៨៤៣.៧៨៦	៣.៨៦៧.៤១៤	១៥.៩២២.១៤៣	១.៦៧៩.៨៦៩	៦.៨៤៣.៧៨៦
	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩

៥. សមតុល្យនៅធនាគារកណ្តាល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
គណនីទូទាត់	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២	៧.៣៦៣.៩២១	៣០.០០០.៦១៤	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២	៧.៣៦៣.៩២១	៣០.០០០.៦១៤
គណនីចរន្ត	១.៣២៤.៨៦៧	៥.៤៥៤.៤៧៧	១.២៤៧.៤៥១	៥.០៨២.១១៦	១.៣២៤.៨៦៧	៥.៤៥៤.៤៧៧	១.២៤៧.៤៥១	៥.០៨២.១១៦
មូលបត្រអាចជួញដូរបាន (i)	២.៧៩០.១៨៣	១១.៤៨៧.១៨៤	៤.៨០៥.៣៨៤	១៩.៥៧៧.១៣៤	២.៧៩០.១៨៣	១១.៤៨៧.១៨៤	៤.៨០៥.៣៨៤	១៩.៥៧៧.១៣៤
	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤

(i) សម្ព័ន្ធធនាគារ និងធនាគារបានតម្កល់មូលបត្រអាចជួញដូរបាន (NCD) នៅធនាគារកណ្តាល ជាទ្រព្យដាក់បញ្ចាំសម្រាប់គណនីទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្ព័ន្ធធនាគារ និងធនាគារ មិនទាន់បានប្រើឥណទានវិធានរូបន៍សម្រាប់គណនីទូទាត់នេះនៅឡើយទេ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៦. សមតុល្យនៃធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ

(ក) វិភាគតាមនិវាសនដ្ឋាន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	៣៦.៣៨៩.០៤៦	១៤៩.៨១៣.៧០២	៥៩.០១៨.៨២៤	២៤០.៤៤២.៦៨៩	៣៤.៣៩៥.៦១២	១៤១.៦០៦.៧៣៥	៥៧.១១៤.២៤៥	២៣២.៦៨៣.៤៣៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	២៩.៧២៤.៤០៨	១២២.៣៧៥.៣៨៨	៧.៣៩៣.៨៦៦	៣០.១២២.៦១០	២៩.៧២៤.៤០៨	១២២.៣៧៥.៣៨៧	៧.៣៩៣.៨៦៦	៣០.១២២.៦១១
	៦៦.១១៣.៤៥៤	២៧២.១៨៩.០៩០	៦៦.៤១២.៦៩០	២៧០.៥៦៥.២៩៩	៦៤.១២០.០២០	២៦៣.៩៨២.១២២	៦៤.៥០៨.១១១	២៦២.៨០៦.០៤៥
ដក៖								
សំវិធានធនសម្រាប់ការខាតបង់ណាទានរំពឹងទុក	(៨៩៣.៦៥៧)	(៣.៦៧៩.១៨៦)	(៦៤៥.៧៨១)	(២.៦៣០.៩១២)	(៨៩៣.៦៥៧)	(៣.៦៧៩.១៨៦)	(៦៤៥.៧៨១)	(២.៦៣០.៩១២)
	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៦៥.៧៦៦.៩០៩	២៦៧.៩៣៤.៣៨៧	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦	៦៣.៨៦២.៣៣០	២៦០.១៧៥.១៣៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៦. សមតុល្យនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (ត)

(ខ) វិភាគតាមប្រភេទគណនី

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារក្នុងប្រទេស៖								
គណនីសន្សំ	១.២៤៣.២៩៧	៥.១១៨.៦៥៤	១០២.៧០០	៤១៨.៤០០	១.០៨៤.៦៣៣	៤.៤៦៥.៤៣៤	-	-
គណនីចរន្ត	៣០១.៨៨៤	១.២៤២.៨៥៦	២១.០៨៨.៩៩៩	៨៥.៩១៦.៥៨២	៣០០.០១៤	១.២៣៥.១៥៨	២១.០៨៧.១២០	៨៥.៩០៨.៩២៧
ប្រាក់បញ្ញើមានកាលកំណត់	៣៤.៨៤៣.៨៦៥	១៤៣.៤៥២.១៩២	៣៧.៨២៧.១២៥	១៥៤.១០៧.៧០៧	៣៣.០១០.៩៦៥	១៣៥.៩០៦.១៤៣	៣៦.០២៧.១២៥	១៤៦.៧៧៤.៥០៧
ដក៖								
សំវិធានធនសម្រាប់ការខាតគណនានៃពឹងទុក	(៤៧៩.៣៨០)	(១.៩៧៣.៦០៧)	(៥៧១.៧៦២)	(២.៣២៩.៣៥៨)	(៤៧៩.៣៨០)	(១.៩៧៣.៦០៨)	(៥៧១.៧៦២)	(២.៣២៩.៣៥៨)
សមតុល្យនៅធនាគារក្នុងប្រទេសសរុប	៣៥.៩០៩.៦៦៦	១៤៧.៨៤០.០៩៥	៥៨.០៤៧.០៦២	២៣៨.១១៣.៣៣១	៣៣.៩១៦.២៣២	១៣៩.៦៦២.១២៧	៥៦.៥៤២.៤៨៣	២៣០.៣៥៤.០៧៦
ធនាគារក្រៅប្រទេស៖								
គណនីសន្សំ	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០	១.០១៤.២៥៩	៤.១៣២.០៩១	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០	១.០១៤.២៥៩	៤.១៣២.០៩២
គណនីចរន្ត	១៣.៦៧៩.៦៦៩	៥៦.៣១៩.១៩៨	៦.៣៧៩.៦០៧	២៥.៩៩០.៥១៩	១៣.៦៧៩.៦៦៩	៥៦.៣១៩.១៩៧	៦.៣៧៩.៦០៧	២៥.៩៩០.៥១៩
ដក៖								
សំវិធានធនសម្រាប់ការខាតគណនានៃពឹងទុក	(៤១៤.២៧៧)	(១.៧០៥.៥៧៩)	(៧៤.០១៩)	(៣០១.៥៥៤)	(៤១៤.២៧៧)	(១.៧០៥.៥៧៨)	(៧៤.០១៩)	(៣០១.៥៥៤)
សមតុល្យនៅធនាគារក្រៅប្រទេសសរុប	២៩.៣១០.១៣១	១២០.៦៦៩.៨០៩	៧.២១៩.៨៤៧	២៩.៨២១.០៥៦	២៩.២១០.១៣១	១២០.៦៦៩.៨០៩	៧.២១៩.៨៤៧	២៩.៨២១.០៥៧
	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៦៥.២៦៦.៩០៩	២៦៧.៩៣៤.៣៨៧	៦៣.១២៦.៣៦៣	២៦០.៣៣២.៩៣៦	៦៣.៨៦២.៣៣០	២៦០.១៧៥.១៣៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៦. សមតុល្យនៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ (ត)
(គ) វិភាគតាមកាលកំណត់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៦៥.៧៦៦.៩០៩	២៦៧.៩៣៤.៣៨៧	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦	៦៣.៨៦២.៣៣០	២៦០.១៧៥.១៣៣
រយៈពេលវែង	-	-	-	-	-	-	-	-
	៦៥.២១៩.៧៩៧	២៦៨.៥០៩.៩០៤	៦៥.៧៦៦.៩០៩	២៦៧.៩៣៤.៣៨៧	៦៣.២២៦.៣៦៣	២៦០.៣០២.៩៣៦	៦៣.៨៦២.៣៣០	២៦០.១៧៥.១៣៣

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងគ្រឹះស្ថានហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	២០២២	២០២១
គណនីសន្សំ	គ្មាន	គ្មាន
គណនីចរន្ត	០,២% - ០,៥%	០,៥%
ប្រាក់បញ្ញើមានកាលកំណត់	១,៥% - ៥,២៥%	១,៣% - ៣%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៧. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
ទុនបម្រុងកាតព្វកិច្ច (i)	៤៩.៣៣១.៨៤៦	២០៣.០៩៩.២១០	៤០.២៧១.៥៩៨	១៦៤.០៦៦.៤៩០	៤៩.៣៣១.៨៤៦	២០៣.០៩៩.២១០	៤០.២៧១.៥៩៨	១៦៤.០៦៦.៤៩០
រយៈពេលវែង								
ប្រាក់តម្កល់ធានាលើដើមទុន(ii)	៨.០២៦.២១៤	៣៣.០៤៣.៩២៣	៨.០០១.៩៥១	៣២.៥៩៩.៩៤៩	៨.០២៦.២១៤	៣៣.០៤៣.៩២៣	៨.០០១.៩៥១	៣២.៥៩៩.៩៤៩
	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣	៤៨.២៧៣.៥៤៩	១៩៦.៦៦៦.៤៣៩	៥៧.៣៥៨.០៦០	២៣៦.១៤៣.១៣៣	៤៨.២៧៣.៥៤៩	១៩៦.៦៦៦.៤៣៩

- (i) ទុនបម្រុងកាតព្វកិច្ច
ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧% (២០២១៖ ៧%) នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងប្រាក់កម្ចីជារូបិយប័ណ្ណផ្សេងៗ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីមិនមានការប្រាក់ទេ។
- (ii) ប្រាក់តម្កល់ធានាលើដើមទុន
- (iii) យោងតាមប្រកាសលេខ ធ៧-០១-១៦៣ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាល ស្តីពី ប្រាក់តម្កល់ធានាលើដើមទុនរបស់ធនាគារ តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនបន្ថែម ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលឱ្យ សម្ព័ន្ធនាយក និងធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
- (iv) អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២២	២០២១
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	០,០៨%-១,១៩%	០,០៦%-០,០៤%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រាល់វេនតាមថ្លៃដើមដករំលស់</i>								
<i>ឥណទានពាណិជ្ជកម្ម</i>								
ឥណទានមានកាលកំណត់	៩៧.០៦៨.២៣៧	៣៩៩.៦២៩.៩៣២	៩៣.៩៤១.៦៧៣	៣៨២.៧១៨.៣៧៦	៩៧.០៦៨.២៣៧	៣៩៩.៦២៩.៩៣២	៩៣.៩៤១.៦៧៣	៣៨២.៧១៨.៣៧៦
ឥណទានវិញ្ញាបន៍	២.៣៦៥.៩៨០	៩.៧៤០.៧៤០	២.៩៤៩.៨០១	១២.០១៥.៨៦០	២.៣៦៥.៩៨០	៩.៧៤០.៧៤០	២.៩៤៩.៨០១	១២.០១៥.៨៦០
សក្ខីប័ត្រឥណទានជំនឿទុកចិត្ត	១៩.៤១៧.៤៧១	៧៩.៩៤១.៧២៨	៧.៤០៧.១៦៧	៣០.១៧៦.៧៩៨	១៩.៤១៧.៤៧១	៧៩.៩៤១.៧២៨	៧.៤០៧.១៦៧	៣០.១៧៦.៧៩៨
ឥណទានពាណិជ្ជកម្មផ្សេងៗ	១៩.១០៨.៣២៥	៧៨.៦៦៨.៩៧៤	១០.៦១៨.៧១១	៤៣.២៦០.៦២៩	១៩.១០៨.៣២៥	៧៨.៦៦៨.៩៧៤	១០.៦១៨.៧១១	៤៣.២៦០.៦២៩
	១៣៧.៩៦០.០១៣	៥៦៧.៩៨១.៣៧៤	១១៤.៩១៦.៩៥២	៤៦៨.១៧១.៦៦៣	១៣៧.៩៦០.០១៣	៥៦៧.៩៨១.៣៧៤	១១៤.៩១៦.៩៥២	៤៦៨.១៧១.៦៦៣
<i>ឥណទានអតិថិជន</i>								
ឥណទានមានកាលកំណត់	៣២៩.៨៣០.៥២៤	១.៣៥៧.៩១២.២៦៧	២៩៦.៩៥៩.៨៩១	១.២០៩.៨១៤.៥៩៥	៣២៩.៨៣០.៥២៤	១.៣៥៧.៩១២.២៦៧	២៩៦.៩៥៩.៨៩១	១.២០៩.៨១៤.៥៩៥
ឥណទានវិញ្ញាបន៍	៣៤.៨៥០.៧៧៨	១៤៣.៤៨០.៦៥៣	២៥.១៩២.៣០០	១០២.៦៣៣.៤៣០	៣៤.៨៥០.៧៧៨	១៤៣.៤៨០.៦៥៣	២៥.១៩២.៣០០	១០២.៦៣៣.៤៣០
ប័ណ្ណឥណទាន	៧.១៤២.០០៩	២៩.៤០៣.៦៥១	៥.០៨៨.១៧៦	២០.៧២៩.២២៩	៧.១៤២.០០៩	២៩.៤០៣.៦៥១	៥.០៨៨.១៧៦	២០.៧២៩.២២៩
ឥណទានពាណិជ្ជកម្មផ្សេងៗ	១៦៩.១០៣.៦១៧	៦៩៦.១៩៩.៥៩១	១២៥.៨៨២.៥៨២	៥១២.៨៤៥.៦៣៩	១៦៩.១០៣.៦១៧	៦៩៦.១៩៩.៥៩១	១២៥.៨៨២.៥៨២	៥១២.៨៤៥.៦៣៩
	៥៤០.៩២៦.៩២៨	២.២២៦.៩៩៦.១៦២	៤៥៣.១២២.៩៥៩	១.៨៤៦.០២២.៨៩៣	៥៤០.៩២៦.៩២៨	២.២២៦.៩៩៦.១៦២	៤៥៣.១២២.៩៥៩	១.៨៤៦.០២២.៨៩៣
ឥណទានដុលសរុប	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩១៧.៥៣៦	៥៦៨.០៣៩.៩១១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩១៧.៥៣៦	៥៦៨.០៣៩.៩១១	២.៣១៤.១៩៤.៥៥៦
ដក៖ វិធានធនសម្រាប់ការខាតឥណទាន								
រំពឹងទុក (កំណត់សម្គាល់ ៣៥.១(២)(១))	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)	(១០.៧០៩.៣៤១)	(៤៣.៦២៩.៨៥៥)	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)	(១០.៧០៩.៣៤១)	(៤៣.៦២៩.៨៥៥)
	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣	៥៥៧.៣៣០.៥៦០	២.២៧០.៥៦៤.៧០១	៦៦៩.៨១៧.៥៦៧	២.៧៥៧.៦៣៨.៩២៣	៥៥៧.៣៣០.៥៦០	២.២៧០.៥៦៤.៧០១

ធនាគារ សហពាណិជ្ជ ក.អ. និយក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន (ត)
(ក) សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកចំពោះឥណទានអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី ១)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)	(១០.៥៤៧.៤៧៥)	(៤២.៩៧០.៤១៣)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)	(១០.៥៤៧.៤៧៥)	(៤២.៩៧០.៤១៣)
ECL ពេញមួយអាហ្សកាល – មិនមានការថយចុះតម្លៃឥណទាន (ដំណាក់កាលទី ២)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)	(១១៧.៥៨៩)	(៤៧៩.០៥៨)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)	(១១៧.៥៨៩)	(៤៧៩.០៥៨)
ECL ពេញមួយអាហ្សកាល – មានការថយចុះតម្លៃឥណទាន (ដំណាក់កាលទី ៣)	(៨២៤.៤២១)	(៣.៣៩៤.១៤១)	(៤៤.២៧៧)	(១៨០.៣៨៤)	(៨២៤.៤២១)	(៣.៣៩៤.១៤១)	(៤៤.២៧៧)	(១៨០.៣៨៤)
	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)	(១០.៧០៩.៣៤១)	(៤៣.៦២៩.៨៥៥)	(៩.០៦៩.៣៧៤)	(៣៧.៣៣៨.៦១៣)	(១០.៧០៩.៣៤១)	(៤៣.៦២៩.៨៥៥)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន (ត)

(ខ) វិភាគតាមប្រភេទអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គ្រឹះស្ថានហិរញ្ញវត្ថុ	៤១.៦២៣.១៨៨	១៧១.៣៦២.៦៦៥	២៧.៣៥៧.៣៩៩	១១១.៤៥៤.០៤៤	៤១.៦២៣.១៨៨	១៧១.៣៦២.៦៦៥	២៧.៣៥៧.៣៩៩	១១១.៤៥៤.០៤៤
សំណង់	៨.៧២៤.២២៦	៣៥.៩១៧.៦៣៨	៥.៣២៥.៣៥៦	២១.៦៩៥.៥០០	៨.៧២៤.២២៦	៣៥.៩១៧.៦៣៨	៥.៣២៥.៣៥៦	២១.៦៩៥.៥០០
កសិកម្ម	១២.៣៥១.០២២	៥០.៨៤៩.១៥៨	៨.១៤៩.១៨៨	៣៣.១៩៩.៧៩២	១២.៣៥១.០២២	៥០.៨៤៩.១៥៨	៨.១៤៩.១៨៨	៣៣.១៩៩.៧៩២
គ្រួសារ	៣២៧.៥៩១.៧០៧	១.៣៤៨.៦៩៥.០៥៨	២៧៦.៤៤៣.៩១៨	១.១២៦.២៣២.៥២២	៣២៧.៥៩១.៧០៧	១.៣៤៨.៦៩៥.០៥៨	២៧៦.៤៤៣.៩១៨	១.១២៦.២៣២.៥២២
ផលិតកម្ម	១០.១០៦.០៥១	៤១.៦០៦.៦១២	៣.៦៥៤.១១៣	១៤.៨៨៦.៨៥៦	១០.១០៦.០៥១	៤១.៦០៦.៦១២	៣.៦៥៤.១១៣	១៤.៨៨៦.៨៥៦
អចលនទ្រព្យ	១៤១.៥៧២.៥១៦	៥៨២.៨៥៤.០៤៨	១២៨.៨៥៩.៣៨៤	៥២៤.៩៧៣.១៣០	១៤១.៥៧២.៥១៦	៥៨២.៨៥៤.០៤៨	១២៨.៨៥៩.៣៨៤	៥២៤.៩៧៣.១៣០
លក់រាយ	២២.១៦២.៩៥០	៩១.២៤៤.៨៦៥	៧.៦៩៧.០៧១	៣១.៣៥៧.៨៦៧	២២.១៦២.៩៥០	៩១.២៤៤.៨៦៥	៧.៦៩៧.០៧១	៣១.៣៥៧.៨៦៧
ជំនួញលក់បោះដុំ	៧.៧២៥.៥៨០	៣១.៨០៦.២១៣	៧.០៥៩.៦៤៣	២៨.៧៦០.៩៨៦	៧.៧២៥.៥៨០	៣១.៨០៦.២១៣	៧.០៥៩.៦៤៣	២៨.៧៦០.៩៨៦
ផ្សេងៗ	១០៧.០២៩.៧០១	៤៤០.៦៤១.២៧៩	១០៣.៤៩៣.៨២៩	៤២១.៦៣៣.៨៥៩	១០៧.០២៩.៧០១	៤៤០.៦៤១.២៧៩	១០៣.៤៩៣.៨២៩	៤២១.៦៣៣.៨៥៩
	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន (ត)

(គ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ								
ចំនួនទឹកប្រាក់ដុល	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥	៥៦០.០៣៧.៣៦០	២.២៨១.៥៩២.២០៤	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥	៥៦០.០៣៧.៣៦០	២.២៨១.៥៩២.២០៤
ហានិភ័យនៃការមិនសងប្រាក់	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥	៥៦០.០៣៧.៣៦០	២.២៨១.៥៩២.២០៤	៦៦៩.១៦៥.២៦០	២.៧៥៤.៩៥៣.៣៧៥	៥៦០.០៣៧.៣៦០	២.២៨១.៥៩២.២០៤
សំវិធានធនការខាតឥណទានរំពឹងទុក	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)	(១០.៥៤៧.៤៧៥)	(៤២.៩៧០.៤១៣)	(៧.៨០៦.៤១៨)	(៣២.១៣៩.០២៣)	(១០.៥៤៧.៤៧៥)	(៤២.៩៧០.៤១៣)
ឥណទានក្រោមដំណើរការ								
ចំនួនទឹកប្រាក់ដុល	៦.១១១.៩៣៣	២៥.១៦២.៨២៨	៧.៩៤២.៣៣៦	៣២.៣៥៧.០៧៧	៦.១១១.៩៣៣	២៥.១៦២.៨២៨	៧.៩៤២.៣៣៦	៣២.៣៥៧.០៧៧
ហានិភ័យនៃការមិនសងប្រាក់	៦.១១១.៩៣៣	២៥.១៦២.៨២៨	៧.៩៤២.៣៣៦	៣២.៣៥៧.០៧៧	៦.១១១.៩៣៣	២៥.១៦២.៨២៨	៧.៩៤២.៣៣៦	៣២.៣៥៧.០៧៧
សំវិធានធនការខាតឥណទានរំពឹងទុក	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)	(១១៧.៥៨៩)	(៤៧៩.០៥៨)	(៤៣៨.៥៣៥)	(១.៨០៥.៤៤៩)	(១១៧.៥៨៩)	(៤៧៩.០៥៨)
ឥណទានមិនដំណើរការ								
ចំនួនទឹកប្រាក់ដុល	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣	៦០.២០៥	២៤៥.២៧៥	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣	៦០.២០៥	២៤៥.២៧៥
ហានិភ័យនៃការមិនសងប្រាក់	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣	៦០.២០៥	២៤៥.២៧៥	៣.៦០៩.៧៤៨	១៤.៨៦១.៣៣៣	៦០.២០៥	២៤៥.២៧៥
សំវិធានធនការខាតឥណទានរំពឹងទុក	(៨២៤.៤២១)	(៣.៣៩៤.១៤១)	(៤៤.២៧៧)	(១៨០.៣៨៤)	(៨២៤.៤២១)	(៣.៣៩៤.១៤១)	(៤៤.២៧៧)	(១៨០.៣៨៤)
សរុប								
ចំនួនទឹកប្រាក់ដុល	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦
ហានិភ័យនៃការមិនសងប្រាក់	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦
សំវិធានធនការខាតឥណទានរំពឹងទុក	(៩.០៦៩.៣៧៨)	(៣៧.៣៣៨.៦១៣)	(១០.៧០៩.៣៤១)	(៤៣.៦២៩.៨៥៥)	(៩.០៦៩.៣៧៨)	(៣៧.៣៣៨.៦១៣)	(១០.៧០៩.៣៤១)	(៤៣.៦២៩.៨៥៥)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន (ត)

(ឃ) វិភាគតាមកាលកំណត់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១១៩.៤៧១.៤០៧	៤៩១.៨៦៣.៧៨៣	៨៩.៤៨៨.៦៩៦	៣៦៤.៥៧៦.៩៤៨	១១៩.៤៧១.៤០៧	៤៩១.៨៦៣.៧៨៣	៨៩.៤៨៨.៦៩៦	៣៦៤.៥៧៦.៩៤៨
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	៦៩.០២៦.២៤៨	២៨៤.១៨១.០៦៣	៨៣.៧០១.២៥៣	៣៤០.៩៩៨.៩០៥	៦៩.០២៦.២៤៨	២៨៤.១៨១.០៦៣	៨៣.៧០១.២៥៣	៣៤០.៩៩៨.៩០៥
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១៣៨.៣០៦.០០២	៥៦៩.៤០៥.៨១០	៩២.៩២០.១៨៧	៣៧៨.៥៥៦.៨៤២	១៣៨.៣០៦.០០២	៥៦៩.៤០៥.៨១០	៩២.៩២០.១៨៧	៣៧៨.៥៥៦.៨៤២
មិនលើស៥ឆ្នាំ	៣៥២.០៨៣.២៨៤	១.៤៤៩.៥២៦.៨៨០	៣០១.៩២៩.៧៦៥	១.២៣០.០៦១.៨៦២	៣៥២.០៨៣.២៨៤	១.៤៤៩.៥២៦.៨៨០	៣០១.៩២៩.៧៦៥	១.២៣០.០៦១.៨៦២
ឥណទានដុលសរុប	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៧	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៧

(ង) វិភាគតាមហានិភ័យ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	៩១.៦០៤.៨០០	៣៧៧.១៣៦.៩៦២	៧៣.២២២.៦៥២	២៩៨.៣០៩.០៨៤	៩១.៦០៤.៨០០	៣៧៧.១៣៦.៩៦២	៧៣.២២២.៦៥២	២៩៨.៣០៩.០៨៤
ហានិភ័យធម្មតា	៥៨៧.២៨២.១៤១	២.៤១៧.៨៤០.៥៧៤	៤៩៤.៨១៧.២៤៩	២.០១៥.៨៨៥.៤៧២	៥៨៧.២៨២.១៤១	២.៤១៧.៨៤០.៥៧៤	៤៩៤.៨១៧.២៤៩	២.០១៥.៨៨៥.៤៧២
ឥណទានដុលសរុប	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦

ធនាគារ សហករណ៍ភ្នំ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន (ត)

(ប) វិភាគតាមទំនាក់ទំនង

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៣៣(ខ))	១២៤.៣៤០	៥១១.៩០៨	៣០.៨៣៥	១២៥.៦២១	១២៤.៣៤០	៥១១.៩០៨	៣០.៨៣៥	១២៥.៦២១
ភាគីមិនពាក់ព័ន្ធ	៦៧៨.៧៦២.៦០១	២.៧៩៤.៤៦៥.៦២៨	៥៦៨.០០៩.០៦៦	២.៣១៤.០៦៨.៩៣៥	៦៧៨.៧៦២.៦០១	២.៧៩៤.៤៦៥.៦២៨	៥៦៨.០០៩.០៦៦	២.៣១៤.០៦៨.៩៣៥
ឥណទានដុលសរុប	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៩៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៩៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦

(ឆ) វិភាគតាមនិវាសនដ្ឋាន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនដ្ឋាន	៦៧៦.០៧៩.៥៥១	២.៧៨៣.៤១៩.៥១១	៥៦៤.២៤៧.១៥២	២.២៩៨.៧៤២.៨៩៧	៦៧៦.០៧៩.៥៥១	២.៧៨៣.៤១៩.៥១១	៥៦៤.២៤៧.១៥២	២.២៩៨.៧៤២.៨៩៧
អនិវាសនដ្ឋាន	២.៨០៧.៣៩០	១១.៥៥៨.០២៥	៣.៧៩២.៧៤៩	១៥.៤៥១.៦៥៩	២.៨០៧.៣៩០	១១.៥៥៨.០២៥	៣.៧៩២.៧៤៩	១៥.៤៥១.៦៥៩
ឥណទានដុលសរុប	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៩៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៩៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៨. ឥណទានអតិថិជន (ត)

(២) អត្រាការប្រាក់

ឥណទានអតិថិជនមានអត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	២០២២	២០២១
ឥណទានមានកាលកំណត់	៣% - ១៥%	៣% - ១៥%
ឥណទានវិបារូបន៍	៥% - ៩,៥%	៥% - ៩,៥%
សក្ខីប័ត្រឥណទានជំនឿទុកចិត្ត	៦,១% - ៨,៩២%	៥,១៩% - ៨,៥%
ឥណទានពាណិជ្ជកម្មផ្សេងៗ	៣% - ២៤%	៣% - ២៤%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៩. មូលបត្រវិនិយោគ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី								
<i>វិនិយោគបំណុលវាស់វែងតាមថ្លៃដើមដករំលស់៖</i>								
<i>សញ្ញាប័ណ្ណរដ្ឋបានចុះបញ្ជី</i>								
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៩៩៨.៦៩២	៤.១១១.៦១៥	-	-	៩៩៨.៦៩២	៤.១១១.៦១៥	-	-
រយៈពេលវែង								
<i>សញ្ញាប័ណ្ណសាជីវកម្មមិនទាន់ចុះបញ្ជី</i>								
ក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ិនវេសមិន ឯ.ក	៣.០០៤.៣៥៦	១២.៣៦៨.៩៣៤	-	-	៣.០០៤.៣៥៦	១២.៣៦៨.៩៣៤	-	-
បំណុលវិនិយោគវាស់វែងតាមថ្លៃដើមដករំលស់សរុប	៤.០០៣.០៥៨	១៦.៤៨០.៥៤៩	-	-	៤.០០៣.០៥៨	១៦.៤៨០.៥៤៩	-	-
រយៈពេលវែង								
<i>វិនិយោគមូលធនវាស់វែងតាម FVOCI៖</i>								
<i>មូលបត្របានចុះបញ្ជី</i>								
ក្រុមហ៊ុន Visa Inc. (*)	៥៤១.៧៨៨	២.២៣០.៥៤១	៥៤៣.៩១៨	២.២១៥.៩២២	៥៤១.៧៨៨	២.២៣០.៥៤១	៥៤៣.៩១៨	២.២១៥.៩២២
<i>មូលបត្រមិនទាន់ចុះបញ្ជី</i>								
ក្រុមហ៊ុន ក្រេឌីត ហ្ស៊ូរី (ខេមបូឌា) ខូ អិលធីឌី	១៥០.០០០	៦១៧.៥៥០	១៥០.០០០	៦១១.១០០	១៥០.០០០	៦១៧.៥៥០	១៥០.០០០	៦១១.១០០
វិនិយោគមូលធនវាស់វែងតាម FVOCI សរុប	៦៩១.៧៨៨	២.៨៤៨.០៩១	៦៩៣.៩១៨	២.៨២៧.០២២	៦៩១.៧៨៨	២.៨៤៨.០៩១	៦៩៣.៩១៨	២.៨២៧.០២២
	៤.៦៩៤.៨៤៦	១៩.៣២៨.៦៤០	៦៩៣.៩១៨	២.៨២៧.០២២	៤.៦៩៤.៨៤៦	១៩.៣២៨.៦៤០	៦៩៣.៩១៨	២.៨២៧.០២២

(*) ក្នុងអំឡុងឆ្នាំ ខាតពីការវាយតម្លៃឡើងវិញនៃការវិនិយោគមូលធន មានចំនួន ៧.២៧៣ ដុល្លារអាមេរិក (២០២១ ៖ ១៩.០០២ ដុល្លារអាមេរិក) ត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ។ ភាគលាភដែលបានទទួលពីការវិនិយោគមូលធនវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI) ចំនួន ២.៨១១ដុល្លារអាមេរិក (២០២១ ៖ ២.៣៧៣ ដុល្លារអាមេរិក) ត្រូវបានទទួលស្គាល់ជាចំណូលប្រតិបត្តិការ នៅក្នុងចំណេញ-ខាត។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១០. ប្រព្យសកម្មអរូបី

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១

ថ្លៃដើម

រំលស់បង្គរ

តម្លៃចុះបញ្ជីសុទ្ធ

គិតជាពាន់រៀល

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា

បន្ថែម

រំលស់

តម្លៃចុះបញ្ជីសុទ្ធចុងគ្រា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ថ្លៃដើម

រំលស់បង្គរ

តម្លៃចុះបញ្ជីសុទ្ធ

គិតជាពាន់រៀល

របាយការណ៍ហិរញ្ញវត្ថុរួម		របាយការណ៍ហិរញ្ញវត្ថុគ្រឹះស្ថាន	
កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣.៥០២.៦២៩	៣.៥០២.៦២៩	៣.៥០១.៧៧១	៣.៥០១.៧៧១
(២.៩៣១.៩៨៤)	(២.៩៣១.៩៨៤)	(២.៩៣១.១២៦)	(២.៩៣១.១២៦)
៥៧០.៦៤៥	៥៧០.៦៤៥	៥៧០.៦៤៥	៥៧០.៦៤៥
២.៣២៤.៨០៨	២.៣២៤.៨០៨	២.៣២៤.៨០៨	២.៣២៤.៨០៨
៥៧០.៦៤៥	៥៧០.៦៤៥	៥៧០.៦៤៥	៥៧០.៦៤៥
៧៥.៦០៤	៧៥.៦០៤	៧៥.៦០៤	៧៥.៦០៤
(១៩៨.១៧០)	(១៩៨.១៧០)	(១៩៨.១៧០)	(១៩៨.១៧០)
៤៤៨.០៧៩	៤៤៨.០៧៩	៤៤៨.០៧៩	៤៤៨.០៧៩
៣.៥៧៥.៧៣៣	៣.៥៧៥.៧៣៣	៣.៥៧៤.៨៧៥	៣.៥៧៤.៨៧៥
(៣.១២៧.៦៥៤)	(៣.១២៧.៦៥៤)	(៣.១២៦.៧៩៦)	(៣.១២៦.៧៩៦)
៤៤៨.០៧៩	៤៤៨.០៧៩	៤៤៨.០៧៩	៤៤៨.០៧៩
១.៨៩៥.១៥៨	១.៨៩៥.១៥៨	១.៨៩៥.១៥៨	១.៨៩៥.១៥៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១០. ប្រព្យសកម្មអរូបី (ត)

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

ថ្លៃដើម
រំលស់បង្គរ
តម្លៃចុះបញ្ជីសុទ្ធ
គិតជាពាន់រៀល

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា
រំលស់
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ថ្លៃដើម
រំលស់បង្គរ
តម្លៃចុះបញ្ជីសុទ្ធ
គិតជាពាន់រៀល

របាយការណ៍ហិរញ្ញវត្ថុរួម		របាយការណ៍ហិរញ្ញវត្ថុដោយឡែក	
កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣.៥៧៥.៧៣៣ (៣.១២៧.៦៥៤)	៣.៥៧៥.៧៣៣ (៣.១២៧.៦៥៤)	៣.៥៧៤.៨៧៥ (៣.១២៦.៧៩៦)	៣.៥៧៤.៨៧៥ (៣.១២៦.៧៩៦)
៤៤៨.០៧៩	៤៤៨.០៧៩	៤៤៨.០៧៩	៤៤៨.០៧៩
១.៨៤៤.៧៤១	១.៨៤៤.៧៤១	១.៨៤៤.៧៤១	១.៨៤៤.៧៤១
៤៤៨.០៧៩ (១៩៩.៦៧៤)	៤៤៨.០៧៩ (១៩៩.៦៧៤)	៤៤៨.០៧៩ (១៩៩.៦៧៤)	៤៤៨.០៧៩ (១៩៩.៦៧៤)
២៤៨.៤០៥	២៤៨.៤០៥	២៤៨.៤០៥	២៤៨.៤០៥
៣.៥៧៥.៧៣៣ (៣.៣២៧.៣២៨)	៣.៥៧៥.៧៣៣ (៣.៣២៧.៣២៨)	៣.៥៧៤.៨៧៥ (៣.៣២៦.៤៧០)	៣.៥៧៤.៨៧៥ (៣.៣២៦.៤៧០)
២៤៨.៤០៥	២៤៨.៤០៥	២៤៨.៤០៥	២៤៨.៤០៥
១.០២២.៦៨៣	១.០២២.៦៨៣	១.០២២.៦៨៣	១.០២២.៦៨៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ

	របាយការណ៍ហិរញ្ញវត្ថុរួម						
	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	កេរលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារព័ត៌មាន វិទ្យុនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១							
ថ្លៃដើម	៨.៥៧៩.១៧០	២៥.៦៩៩.៧៣៥	១០.៩៦០.៥៦៧	២.២៣៥.៦២៧	១.៤៧៤.៦៩៨	៣.៣១៩.៥១៥	៥២.២៦៩.៣១២
រំលស់បង្គរ	-	(៣.៧២០.២១៨)	(៣.៦៤២.៣២៦)	(១.៦១០.៦១៦)	(១.៣១១.៩១៦)	(២.៤៧២.៨៨៧)	(១២.៧៥៧.៩៦៣)
តម្លៃចុះបញ្ជីសុទ្ធ	៨.៥៧៩.១៧០	២១.៩៧៩.៥១៧	៧.៣១៨.២៤១	៦២៥.០១១	១២២.៧៨២	៨៤៦.៦២៨	៣៩.៥១១.៣៤៩
គិតជាពាន់រៀល	៣៤.៧០២.៧៤៣	៨៨.៩០៧.១៤៦	២៩.៦០២.២៨៥	២.៥២៨.១៦៩	៦៥៨.៤៥៣	៣.៤២៨.៦១០	១៥៩.៨២៣.៤០៦
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៨.៥៧៩.១៧០	២១.៩៧៩.៥១៧	៧.៣១៨.២៤១	៦២៥.០១១	១២២.៧៨២	៨៤៦.៦២៨	៣៩.៥១១.៣៤៩
បន្ថែម	-	១.១១៦.៨០០	២៧៦.៩០៣	១៥៧.០៥៣	៥៣.៤០០	៣២៥.៥០០	១.៩៣៥.៦៥៦
លក់ចេញ	-	-	-	(១៨៤)	(២៣.៨៥១)	-	(២៤.០៣៥)
រំលស់	-	(១.២៥១.១៣០)	(១.០៥៥.៦៤៤)	(២១០.៦៩៣)	(៦៣.៣៧៩)	(២៩២.៥៤៨)	(២.៤៧៣.៣៩៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៨.៥៧៩.១៧០	២១.៨៤៥.១៨៧	៦.២៦២.៥៩៧	៥៧១.១៨៧	១២៨.៩៥២	៨៧៩.០៨០	៣៨.៥៥៧.៥៦៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ថ្លៃដើម	៨.៥៧៩.១៧០	២៦.៨១៦.៥៣៥	១១.២៣៧.៤៧០	២.៣៣៦.០៥៩	៨៥១.០៩១	៣.៥៩០.៤៥៤	៥៣.៤២០.៧៨៩
រំលស់បង្គរ	-	(៤.៩៧១.៣៤៨)	(៤.៩៧៤.៩៧៣)	(១.៧៦៤.៨៧២)	(៧២២.១៣៩)	(២.៧១០.៨៧៤)	(១៥.១១៣.១០៦)
តម្លៃចុះបញ្ជីសុទ្ធ	៨.៥៧៩.១៧០	២១.៨៤៥.១៨៧	៦.២៦២.៥៩៧	៥៧១.១៨៧	១២៨.៩៥២	៨៧៩.០៨០	៣៨.៥៥៧.៥៦៣
គិតជាពាន់រៀល	៣៤.៩៥១.៥៣៩	៨៨.៩០៧.១៤៦	២៩.៦០២.២៨៥	២.៥២៨.១៦៩	៦៥៨.៤៥៣	៣.៤២៨.៦១០	១៥៩.៨២៣.៤០៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	របាយការណ៍ហិរញ្ញវត្ថុ						
	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	កេរលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារព័ត៌មាន វិទ្យុនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២							
ថ្លៃដើម	៨.៥៧៩.១៧០	២៦.៨១៦.៥៣៥	១១.២៣៧.៤៧០	២.៣៣៦.០៥៩	៨៥១.០៩១	៣.៥៩០.៤៥៤	៥៣.៨១០.៧៧៩
រំលស់បង្គរ	-	(៤.៩៧១.៣៤៨)	(៤.៦៩៧.៩៧០)	(១.៧៦៤.៨៧២)	(៧២២.១៣៩)	(២.៧១០.៨៧៤)	(១៤.៨៦៧.២០៣)
តម្លៃចុះបញ្ជីសុទ្ធ	៨.៥៧៩.១៧០	២១.៨៤៥.១៨៧	៦.៥៣៩.៥០០	៥៧១.១៨៧	១២៨.៩៥២	៨៧៩.៥៨០	៣៨.៩៤៣.៥៧៦
គិតជាពាន់រៀល	៣៤.៩៩១.៥៣៩	៨៨.៩៩៧.២៩២	២៦.៦៤១.៩២៣	២.៣២៧.០១៦	៥២៥.៣៥០	៣.៥៨៣.៤០៩	១៤៧.០២៦.៥២៩
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៨.៥៧៩.១៧០	២១.៨៤៥.១៨៧	៦.៥៣៩.៥០០	៥៧១.១៨៧	១២៨.៩៥២	៨៧៩.៥៨០	៣៨.៩៤៣.៥៧៦
បន្ថែម	-	-	២៣០.៣១០	៣១.៦៩៩	៦.០៥០	៥៩.២៨៥	៣២៧.៣៥៤
លក់ចេញ	-	-	(១៣៧.៣២១)	(១.៦៧៥)	-	(៣.៦៣២)	(១៤២.៦២៨)
ចាត់ថ្នាក់ឡើងវិញ	៩១៣.៧៤៥	(៩១៣.៧៤៥)	-	-	-	-	-
រំលស់	-	(១.២៦០.៤៣៨)	(១.០៦០.៣៧៧)	(២២៧.០៣៣)	(៦១.៤៩៧)	(៣៥៣.៥៧៥)	(២.៩៦២.៩២០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៩.៤៩២.៩១៥	១៩.៦៧១.០០៤	៥.៤៧២.១១២	៣៧៤.១៨៤	៧៣.៥០៥	៥៨៥.២៨៨	៣៥.៧២៥.៣៧២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ថ្លៃដើម	៩.៤៩២.៩១៥	២៥.៩០២.៧៩០	១១.១១៦.៣៧១	២.២៧០.៤៦៦	៦៧៣.០៤៦	៣.៦២១.១៣១	៥៣.០៧៦.៧១៩
រំលស់បង្គរ	-	(៦.២៣១.៧៨៦)	(៥.៥៤៤.២៥៩)	(១.៨៩៦.២៨៨)	(៥៩៩.៥៤១)	(៣.០៣៩.៤៧៣)	(១៧.៣១១.៣៥៧)
តម្លៃចុះបញ្ជីសុទ្ធ	៩.៤៩២.៩១៥	១៩.៦៧១.០០៤	៥.៥៧២.១១២	៣៧៤.១៧៨	៧៣.៥០៥	៥៨១.៦៥៨	៣៥.៧៦៥.៣៦២
គិតជាពាន់រៀល	៣៩.០៨២.៣៣១	៨០.៩៨៥.៥២៣	២២.៩៨០.៣៨៥	១.៥៤០.៤៩១	៣០២.៦២០	២.៣៩៤.៦៨៧	១៤៧.២៤៦.០៣៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	អគារ ដុល្លារអាមេរិក	កែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារកៅស៊ូរ៉ាប័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារព័ត៌មាន វិទ្យុនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១						
ថ្លៃដើម	២៤.៩៤២.២៥៥	១០.៩៦០.៥៦៧	២.២៣៥.៦២៧	១.៤៧៤.៦៩៨	៣.៣១៩.៥១៥	៤២.៩៣២.៦៦២
រំលស់បង្គរ	(៣.៤៧៤.០៩៧)	(៣.៦៤២.៣២៦)	(១.៦១០.៦១៦)	(១.៣១១.៩១៨)	(២.៤៧២.៨៨៧)	(១២.៥១១.៨៤៤)
តម្លៃចុះបញ្ជីសុទ្ធ	២១.៤៦៨.១៥៨	៧.៣១៨.២៤១	៦២៥.០១១	១៦២.៧៨០	៨៤៦.៦២៨	៣០.៤២០.៨១៨
គិតជាពាន់រៀល	៨៦.៨៣៨.៦៩៩	២៩.៦០២.២៨៥	២.៥២៨.១៦៩	៦៥៨.៤៤៥	៣.៤២៤.៦១០	១២៣.០៥២.២០៨
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២១.៤៦៨.១៥៨	៧.៣១៨.២៤១	៦២៥.០១១	១៦២.៧៨០	៨៤៦.៦២៨	៣០.៤២០.៨១៨
បន្ថែម	-	២៧៦.៩០៣	១៥៧.០៥៣	៥៣.៤០០	៣២៥.៥០០	៨១២.៨៥៦
លក់ចេញ	-	-	(១៨៤)	(២៣.៨៥១)	-	(២៤.០៣៥)
រំលស់	(១.២១២.៤១០)	(១.០៥៥.៦៤៤)	(២១០.៦៩៣)	(៦៣.៣៧៩)	(២៩២.៥៤៨)	(២.៨៣៤.៦៧៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២០.២៥៥.៧៤៨	៦.៥៣៨.៥០០	៥៦១.០៨៧	១២៥.៧៥០	៨៧៩.០៨០	២៨.៣៧០.៦៦៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
ថ្លៃដើម	២៤.៩៤២.២៥៥	១១.២៣៧.៤៧០	២.៣៣៦.០៥៩	៨៥១.០៩១	៣.៥៩០.៤៥៤	៤២.៩៥៣.៣២៩
រំលស់បង្គរ	(៤.៦៨៦.៥០៧)	(៤.៦៩៧.៩៧០)	(១.៧២៤.៨៧២)	(៧២២.១៤១)	(២.៧១០.៨៧៤)	(១៥.៥៤២.៣៦៤)
តម្លៃចុះបញ្ជីសុទ្ធ	២០.២៥៥.៧៤៨	៦.៥៣៨.៥០០	៥៦១.០៨៧	១២៨.៩៥០	៨៧៩.៥៨០	២៨.៣៧០.៦៦៥
គិតជាពាន់រៀល	៨២.៥២១.៩១៧	២៦.៦៤១.៩២៣	២.៣២៧.០១៦	៥២៥.៣៤២	៣.៥៨៣.៤០៩	១១៥.៥៩៩.៦០៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	អគារ ដុល្លារអាមេរិក	កែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារកៅស៊ូរ៉ាប័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារព័ត៌មាន វិទ្យុនិងកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២						
ថ្លៃដើម	២៤.៩៤២.២៥៥	១១.២៣៧.៤៧០	២.៣៣៦.០៥៩	៨៥១.០៩១	៣.៥៩០.៤៥៤	៤២.៩៥៧.៣២៩
រំលស់បង្គរ	(៤.៦៨៦.៥០៧)	(៤.៦៩៧.៩៧០)	(១.៧៦៤.៨៧២)	(៧២២.១៤១)	(២.៧១០.៨៧៤)	(១៤.៥៨២.៣៦៤)
តម្លៃចុះបញ្ជីសុទ្ធ	២៩.៦២៨.៧៦២	១៥.៥៣៩.៤៤០	៤.១០០.៩៣១	១.៥៧៣.២៣២	៦.៣០១.៣២៨	៥៧.៥៣៩.៦៩៣
គិតជាពាន់រៀល	១២០.៧០៧.៥៧៦	៦៤.៩២០.៩៨៣	១៦.៧០៧.១៩៣	៦.៤០៩.៣៤៧	២៥.៦៧១.៦១០	២៣៤.៤១៦.៧០៩
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៩.៦២៨.៧៦២	១៥.៥៣៩.៤៤០	៤.១០០.៩៣១	១.៥៧៣.២៣២	៦.៣០១.៣២៨	៥៧.៥៣៩.៦៩៣
បន្ថែម	-	២៣០.៣១០	៣១.៦៩៩	៦.០៥០	៥៩.២៨៥	៣២៧.៣៥៤
លក់ចេញ	-	(១៣៧.៣២១)	(១.៦៧៥)	-	(៣.៦៣២)	(១៤២.៦២៨)
រំលស់	(១.២១២.៤១០)	(១.០៦០.៣៧៨)	(២២៧.០៣៣)	(៦១.៤៩៧)	(៣៥៣.៥៧៥)	(២.៩១៤.៨៩៣)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៨.៤១៦.៣៥២	១៤.៥០២.០៥១	៣.៩០៣.៩២២	១.៥១៧.៧៨៥	៦.០០៣.៥១៦	៥៤.៣៤៦.៦២៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ថ្លៃដើម	២៤.៩៤២.២៥៥	១១.១១៦.៣៧១	២.២៧០.៤៦៦	៦៧៣.០៤៦	៣.៦២១.១៣១	៤២.៦២៣.២៦៩
រំលស់បង្គរ	(៥.៨៩៨.៩១៧)	(៥.៥៤៤.២៦០)	(១.៨៩៦.២៨៤)	(៥៩៩.៥៤៣)	(៣.០៣៩.៤៧៣)	(១៦.៩៧៨.៥៣៧)
តម្លៃចុះបញ្ជីសុទ្ធ	១៩.០៤៣.៣៣៨	៥.៥៧២.១១១	៣៧៤.១៨២	៧៣.៥០៣	៥៨១.៦៥៨	២៥.៦៤៤.៧៧២
គិតជាពាន់រៀល	៧៨.៤១១.៤២៣	២២.៩៤០.៣៨១	១.៥៤០.៤៩១	៣០២.៦១២	២.៣៩៤.៦៨៥	១០៥.៥៨៩.៥៩២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១២. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលសម្ព័ន្ធធនាគារ និងធនាគារជាភាគីអ្នកជួល។

សម្ព័ន្ធធនាគារ និងធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាការិយាល័យកណ្តាល និងការិយាល័យសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី២ឆ្នាំ រហូតដល់២០ឆ្នាំ។

(i) ទឹកប្រាក់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែក

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)								
អគារ	១.២៧៥.០៩០	៥.២៤៩.៥៤៦	២.៩០៨.៤៣១	១១.៨៤៨.៩៤៨	៦.៩៨៣.៨៥២	២៨.៧៥២.៥១៩	៧.៩០១.០៩៨	៣២.១៨៩.០៧៣
	១.២៧៥.០៩០	៥.២៤៩.៥៤៦	២.៩០៨.៤៣១	១១.៨៤៨.៩៤៨	៦.៩៨៣.៨៥២	២៨.៧៥២.៥១៩	៧.៩០១.០៩៨	៣២.១៨៩.០៧៣
បំណុលភតិសន្យា								
រយៈពេលខ្លី	៥៥៦.៧២៩	២.២៩២.០៥៣	៤៦៥.១២៧	១.៨៩៤.៩២៧	៥៩៥.៣២០	២.៤៥០.៩៣២	៤៧៤.៥៥៣	១.៩៣៣.៣២៩
រយៈពេលវែង	១.០៦០.៤៨០	៤.៣៦៥.៩៩៦	៣.១៤៥.៥៩២	១២.៨១៥.១៤២	៨.៤៨០.៣៧៥	៣៤.៧៤៩.០២៤	៩.៤២៧.៩៦៧	៣៨.៤០៩.៥៣៧
	១.៦១៧.២០៩	៦.៦៥៨.០៤៩	៣.៦១០.៧១៩	១៤.៧១០.០៦៩	៩.០៧៥.៦៩៥	៣៧.១៩៩.៩៥៦	៩.៩០២.៥២០	៤០.៣៤២.៨៦៦

ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់របស់សម្ព័ន្ធធនាគារ និងធនាគារក្នុងអំឡុងឆ្នាំមានចំនួន ១៩៨.៨៩០ ដុល្លារអាមេរិក (២០២១ ៖ ៤៧៤.៤៤៥ ដុល្លារអាមេរិក)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១២. ភតិសន្យា (ត)

(ii) ទឹកប្រាក់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងដោយឡែក

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក បង្ហាញពីចំនួនទឹកប្រាក់ដូចខាងក្រោមដែលទាក់ទងនឹងភតិសន្យា៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់								
អគារ	៤២៣.៥១២	១.៧៤៣.៥៩៩	៤៤៤.៥៣៤	១.៨១១.០៣២	៦០១.៧៤០	២.៤៧៧.៣៦៤	៥៥៥.១៦៩	២.២៦១.៧៥៩
យានយន្ត	-	-	១១.០០០	៤៤.៨១៤	-	-	១១.០០០	៤៤.៨១៤
	៤២៣.៥១២	១.៧៤៣.៥៩៩	៤៥៥.៥៣៤	១.៨៥៥.៨៤៦	៦០១.៧៤០	២.៤៧៧.៣៦៤	៥៦៦.១៦៩	២.៣០៦.៥៧៣
ចំណាយការប្រាក់	២២២.០៨៧	៩១៤.៣៣២	៣៦៦.១៨៦	១.៤៩១.៨៤២	៧៨៣.៦៦៧	៣.២២៦.៣៥៧	៨២០.១៦៣	៣.៣៤១.៣៤៤
ចំណាយទាក់ទងនឹងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការ)	១៧៦.០៨៩	៧២៤.៩៥៨	១១០.៩៦៥	៤៥២.០៧១	១៧៦.០៨៩	៧១៩.៦៧៦	១១០.៩៦៥	៤៥១.៤០៦
	៣៩៨.១៧៦	១.៦៣៩.២៩០	៤៧៧.១៥១	១.៩៤៣.៩១៣	៩៥៩.៧៥៦	៣.៩៤៦.០៣៣	៩៣១.១២៨	៣.៧៩២.៧៥០

លំហូរចេញសាច់ប្រាក់សរុបនៃភតិសន្យាសម្រាប់របាយការណ៍ហិរញ្ញវត្ថុរួម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៦០១.៧១៨ ដុល្លារអាមេរិក សម្រាប់ចំណែកប្រាក់ដើម (២០២១ ៖ ៧២៤.៣៤២ ដុល្លារអាមេរិក) និងចំនួន ២២២.០៨៧ ដុល្លារអាមេរិក សម្រាប់ចំណែកការប្រាក់ (២០២១ ៖ ២៧៥.១៦៥ ដុល្លារអាមេរិក) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ១.១៣៩.៨៧៨ ដុល្លារអាមេរិក សម្រាប់ចំណែកប្រាក់ដើម (២០២១ ៖ ១.២៨៤.២៨០ ដុល្លារអាមេរិក) និងចំនួន ៧៨៣.៦៦៧ ដុល្លារ អាមេរិក សម្រាប់ចំណែកការប្រាក់ (២០២១ ៖ ៨២០.១៦៣ ដុល្លារអាមេរិក)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៣. ពន្ធពន្យារជាទ្រព្យសកម្ម

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង								
ពន្ធពន្យារជាទ្រព្យសកម្ម	២.៩៧៦.៩៤៦	១២.២៥៦.០៨៧	៣.០៦៦.២២៨	១២.៤៩១.៨១៤	៣.២៩៨.៧៩៦	១៣.៥៨១.១៤៣	៣.៣១៩.៤០១	១៣.៥២៣.២៤០
ពន្ធពន្យារជាបំណុល	(២៦៣.៥៤៨)	(១.០៨៥.០២៧)	(១២៥.៧៦០)	(៥១២.៣៤៧)	(២៦៣.៥៤៨)	(១.០៨៥.០២៧)	(១២៥.៧៦០)	(៥១២.៣៤៧)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	២.៧១៣.៣៩៨	១១.១៧១.០៦០	២.៩៤០.៤៦៨	១១.៩៧៩.៤៦៧	៣.០៣៥.២៤៨	១២.៤៩៦.១១៦	៣.១៩៣.៦៤១	១៣.០១០.៨៩៣

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	២.៩៤០.៤៦៨	១១.៩៧៩.៤៦៧	១.៨៣៨.៩៥៥	៧.៤៩១.៩០៣	៣.១៩៣.៦៤១	១៣.០១០.៨៩៣	១.៨៣៦.១១២	៧.៤២៧.០៧៣
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(២២៧.០៧០)	(៩២៨.០៣៥)	១.១០១.៥១៣	៤.៤៨០.៩៥៥	(១៥៨.៣៩៣)	(៦៤៧.៣៥២)	១.៣៥៧.៥២៩	៥.៥២២.៤២៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១៩.៦២៨	-	៦.៦០៩	-	១៣២.៥៧៥	-	៦១.៣៩២
នៅថ្ងៃទី៣១ ខែធ្នូ	២.៧១៣.៣៩៨	១១.១៧១.០៦០	២.៩៤០.៤៦៨	១១.៩៧៩.៤៦៧	៣.០៣៥.២៤៨	១២.៤៩៦.១១៦	៣.១៩៣.៦៤១	១៣.០១០.៨៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៣. ពន្ធពន្យារទ្រព្យសកម្ម/បំណុល (ត) **ពន្ធពន្យារទ្រព្យសកម្ម៖**

ខាតពីការថយចុះ តម្លៃនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ដុល្លារអាមេរិក	របាយការណ៍ហិរញ្ញវត្ថុរួម				ការព្យាបាលប្រយោជន៍ បុគ្គលិក សរុប	
	តតិសន្យា ដុល្លារអាមេរិក	កម្រៃជំណើការ ឥណទាន		រំលស់ពន្យើន ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
		មិនទាន់រំលស់ ដុល្លារអាមេរិក	រំលស់ពន្យើន ដុល្លារអាមេរិក			
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១.៥៥២.៤៥៤	១៥០.៤២៥	៥៩៦.៨៨២	-	៧៣.៥៦៩	២.៣៧៣.៣៣០
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	២៨២.២៩៤	(៣៩.៧០៥)	២៦៥.៣៤៩	១៨៧.៨៧៥	(២.៩១៥)	៦៩២.៨៩៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១.៨៣៤.៧៤៨	១១០.៧២០	៨៦២.២៣១	១៨៧.៨៧៥	៧០.៦៥៤	៣.០៦៦.២២៨
គិតជាពាន់រៀល	៧.៤៧៨.៧៦៣	៤៥១.០៧៣	៣.៥១២.៧២៩	៧៦៥.៤០៣	២៨៧.៨៤៦	១២.៤៩១.៨១៤
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១.៨៣៤.៧៤៨	១១០.៧២០	៨៦២.២៣១	១៨៧.៨៧៥	៧០.៦៥៤	៣.០៦៦.២២៨
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	១៦.១១៥	(៥៧.៧២៤)	(១៣៥.៩៨៩)	៩៣.៣៤៤	(៥.០២៨)	(៨៩.២៨២)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.៨៥០.៨៦៣	៥២.៩៩៦	៧២៦.២៤២	២៨១.២១៩	៦៥.៦២៦	២.៩៧៦.៩៤៦
គិតជាពាន់រៀល	៧.៦២០.០០៣	២១៨.១៨៥	២.៩៨៩.៩៣៨	១.១៥៧.៧៧៩	២៧០.១៨២	១២.២៥៦.០៨៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៣. ពន្ធពន្យារទ្រព្យសកម្ម/ចំណូល (ត) **ពន្ធពន្យារទ្រព្យសកម្ម(ត) ៖**

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	ខាតពីការថយចុះ តម្លៃនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ដុល្លារអាមេរិក	កម្រៃជំណើការ ឥណទាន			ការព្យាបាល អត្រប្រយោជន៍ បុគ្គលិក	
		តម្លៃសន្យា ដុល្លារអាមេរិក	មិនទាន់រំលស់ ដុល្លារអាមេរិក	រំលស់ពន្លើន ដុល្លារអាមេរិក	បុគ្គលិក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១.៥៥២.៤៥៤	១៥០.៤២៥	៥៩៦.៨៨២	-	៧៣.៥៦៩	២.៣៧៣.៣៣០
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	២៨២.២៩៤	២១៣.៤៦៨	២៦៥.៣៤៩	១៨៧.៨៧៥	(២.៩១៥)	៩៤៦.០៧១
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១.៨៣៤.៧៤៨	៣៦៣.៨៩៣	៨៦២.២៣១	១៨៧.៨៧៥	៧០.៦៥៤	៣.៣១៩.៤០១
គិតជាពាន់រៀល	៧.៤៧៨.៧៦៣	១.៤៨២.៥០០	៣.៥១២.៧២៩	៧៦៥.៤០៣	២៨៧.៨៤៥	១៣.៥២៣.២៨០
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១.៨៣៤.៧៤៨	៣៦៣.៨៩៣	៨៦២.២៣១	១៨៧.៨៧៥	៧០.៦៥៤	៣.៣១៩.៤០១
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	១៦.១១៥	១០.៩៥៣	(១៣៥.៩៨៩)	៩៣.៣៤៤	(៥.០២៨)	(២០.៦០៥)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.៨៥០.៨៦៣	៣៧៤.៨៤៦	៧២៦.២៤២	២៨១.២១៩	៦៥.៦២៦	៣.២៩៨.៧៩៦
គិតជាពាន់រៀល	៧.៦២០.០០៣	១.៥៤៣.២៤១	២.៩៨៩.៩៣៨	១.១៥៧.៧៧៩	២៧០.១៨២	១៣.៥៨១.១៤៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៣. ពន្ធពន្យារជាទ្រព្យសកម្ម/ចំណូល (ត)

ពន្ធពន្យារជាចំណូល៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	វិនិយោគ មូលធនតាម FVOCI ដុល្លារអាមេរិក	ចំណេញពីការប្តូរ រូបិយប័ណ្ណមិន ទាន់ទទួលបាន ដុល្លារអាមេរិក	រំលស់ពន្លឺន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	វិនិយោគ មូលធនតាម FVOCI ដុល្លារអាមេរិក	ចំណេញពីការប្តូរ រូបិយប័ណ្ណមិន ទាន់ទទួលបាន ដុល្លារអាមេរិក	រំលស់ពន្លឺន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	១១៣.៥៣៤	(៥.១៥៩)	២២៥.៨៣១	៣៣៤.២០៦	១១៣.៥៣៤	(៥.១៥៩)	២២៥.៨៣១	៣៣៤.២០៦
កត់ត្រាជា(ឥណទាន)/បន្ទុកក្នុងចំណេញ-ខាត	(១០.២២១)	២៧.៦០៦	(២២៥.៨៣១)	(២០៨.៤៤៦)	(១០.២២១)	២៧.៦០៦	(២២៥.៨៣១)	(២០៨.៤៤៦)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១០៣.៣១៣	២២.៤៤៧	-	១២៥.៧៦០	១០៣.៣១៣	២២.៤៤៧	-	១២៥.៧៦០
គិតជាពាន់រៀល	៤២០.៨៩៧	៩១.៤៩០	-	៥១២.៣៨៧	៤២០.៨៩៧	៩១.៤៩០	-	៥១២.៣៨៧
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១០៣.៣១៣	១០៨.៣៥៨	-	២១១.៦៧១	១០៣.៣១៣	១០៨.៣៥៨	-	២១១.៦៧១
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	៥.០៤៥	៤៦.៨៣២	-	៥១.៨៧៧	៥.០៤៥	៤៦.៨៣២	-	៥១.៨៧៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១០៨.៣៥៨	១៥៥.១៩០	-	២៦៣.៥៤៨	១០៨.៣៥៨	១៥៥.១៩០	-	២៦៣.៥៤៨
គិតជាពាន់រៀល	៤៤៦.១១០	៦៣៨.៩១៧	-	១.០៨៥.០២៧	៤៤៦.១១០	៦៣៨.៩១៧	-	១.០៨៥.០២៧

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៤. ទ្រព្យសកម្មផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់មុន និង ប្រាក់កក់ផ្សេងៗ	៣.១៣៣.៩៧៦	១២.៩០២.៥៧៩	៣.៣៩៦.១៨៨	១៣.៨៣៦.០៧០	៣.១៣៣.២១១	១២.៨៩៩.៤៣០	៣.៣៩៦.១៨៨	១៣.៨៣៦.០៧០
	១៩៣.៣៣៦	៧៩៥.៩៦៥	១២១.១៦៥	៤៩៣.៦២៦	១៤០.៥០៧	៥៧៨.៤៦៧	៩២.០៩០	៣៧៥.១៧៥
	៣.៣២៧.៣១២	១៣.៦៩៨.៥៤៤	៣.៥១៧.៣៥៣	១៤.៣២៩.៦៩៦	៣.២៧៣.៧១៨	១៣.៤៧៧.៨៩៧	៣.៤៨៨.២៧៨	១៤.២១១.២៤៥
	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី រយៈពេលវែង	២.៨៧០.១១២	១១.៨១៦.២៥១	៣.០៦០.១៥៣	១២.៤៦៧.០៦៣	២.៨១៦.៥១៨	១១.៩៩៥.៦០៥	៣.០៣១.០៧៨	១២.៣៤៨.៦១២
	៤៥៧.២០០	១.៨៨២.២៩៣	៤៥៧.២០០	១.៨៦២.៦៣៣	៤៥៧.២០០	១.៨៨២.២៩២	៤៥៧.២០០	១.៨៦២.៦៣៣
	៣.៣២៧.៣១២	១៣.៦៩៨.៥៤៤	៣.៥១៧.៣៥៣	១៤.៣២៩.៦៩៦	៣.២៧៣.៧១៨	១៣.៨៧៧.៨៩៧	៣.៤៨៨.២៧៨	១៤.២១១.២៤៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៥. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១.១៧៩.៥៩៥	៤.៨៥៦.៣៩២	១.៥០៨.៦៨១	៦.១៤៦.៣៦៦	១.១៧៩.៥៩៥	៤.៨៥៦.៣៩២	១.៥០៨.៦៨១	៦.១៤៦.៣៦៦
គណនីសន្សំ	៩.៤៧២.៤០៩	៣៨.៩៩៧.៩០៨	៣៨.៦១៧.៣១១	១៥៧.៣២៦.៩២៥	៩.៤៧២.៤០៩	៣៨.៩៩៧.៩០៨	៣៨.៦១៧.៣១១	១៥៧.៣២៦.៩២៥
ប្រាក់បញ្ញើមានកាលកំណត់	៣៤.៤៣៣.៧៩២	១៤១.៧៦៣.៩២២	៦.០៧៧.៨៨៣	២៤.៧៦១.២៩៦	៣៤.៤៣៣.៧៩២	១៤១.៧៦៣.៩២២	៦.០៧៧.៨៨៣	២៤.៧៦១.២៩៦
	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៥.២០៣.៨៧៥	១៨៨.២៣៤.៥៨៧	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៥.២០៣.៨៧៥	១៨៨.២៣៤.៥៨៧
	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៥.២០៣.៨៧៥	១៨៨.២៣៤.៥៨៧	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៥.២០៣.៨៧៥	១៨៨.២៣៤.៥៨៧
រយៈពេលវែង	-	-	-	-	-	-	-	-
	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៥.២០៣.៨៧៥	១៨៨.២៣៤.៥៨៧	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៥.២០៣.៨៧៥	១៨៨.២៣៤.៥៨៧

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	២០២២	២០២១
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២% - ០,៥%	០,២% - ០,៥%
ប្រាក់បញ្ញើមានកាលកំណត់	១,៥% - ៥,២៥%	០,៣០% - ៤,៥%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៦. ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	២៣៤.៨៩៣.៩០៥	៩៦៧.០៥៨.២០៧	១៩៦.០៧៩.១៦៧	៧៩៨.៨២៦.៥២៦	២៣៤.៨៩៣.៩០៥	៩៦៧.០៥៨.២០៧	១៩៦.០៧៩.១៦៧	៧៩៨.៨២៦.៥២៦
គណនីសន្សំ	១៥៤.១២៨.៣៧១	៦៣៤.៥៤៦.៥០៣	១៨៧.៣៤៥.២៦០	៧៦៣.២៤៤.៥៨៩	១៥៤.៣១៣.២៩២	៦៣៤.៣០៧.៨២៣	១៨៧.៨២០.២៤២	៧៦៥.១៧៩.៦៦៦
គណនីចរន្ត	៤០.៣៩០.៥២០	១៦៦.២៨៧.៧៧១	៧០.៥៤៦.៥១៥	២៨៧.៤០៦.៥០២	៤០.៤០៥.៣៦៣	១៦៦.៣៤៨.៨៨០	៧០.៥៤៦.៥៤១	២៨៧.៤៤៧.៣៤៨
ប្រាក់បញ្ញើមានកម្រិត (*)	-	-	១.០២៧.១៩៨	៤.១៨៤.៨០៥	-	-	១.០២៧.១៩៨	៤.១៨៤.៨០៥
	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៥៤.៩៩៨.១៤០	១.៨៥៣.៦៦២.៤២២	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០	៤៥៤.៤៨៣.១៨៨	១.៨៥៥.៦៣៨.៣៨៥

(*) ប្រាក់បញ្ញើមានកម្រិត គឺជាសមតុល្យប្រាក់បញ្ញើរបស់អតិថិជនសរុប ដែលមិនមានការប្រាក់ និងតម្រូវឱ្យដាក់តម្កល់ ដើម្បីធានាលិខិតឥណទាន និងលិខិតធានាផ្សេងៗ។

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤១៥.២៦៦.៥៩៣	១.៧០៩.៦៥២.៥៦៣	៤៤៦.៧២៧.៧៦៤	១.៨១៩.៩៦៨.៩១១	៤១៥.៤៦៦.៣៥៧	១.៧១០.៤៧៤.៩៩២	៤៤៧.២១២.៧៧២	១.៨២១.៩៤៤.៨៣៣
រយៈពេលវែង	១៤.១៤៦.២០៣	៥៨.២៣៩.៩១៨	៨.២៧០.៣៧៦	៣៣.៦៩៣.៥១១	១៤.១៤៦.២០៣	៥៨.២៣៩.៩១៨	៨.២៧០.៣៧៦	៣៣.៦៩៣.៥១២
	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៥៤.៩៩៨.១៤០	១.៨៥៣.៦៦២.៤២២	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០	៤៥៥.៤៨៣.១៨៨	១.៨៥៥.៦៣៨.៣៨៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៦. ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ (ត)

	២០២២	២០២១
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០,២% - ០,៥%	០,៥%
ប្រាក់បញ្ញើមានកាលកំណត់	២% - ៧,៥%	២% - ៤,៥%
ប្រាក់បញ្ញើតាមដំណាក់កាល	០%	១,៥% - ៣%

១៧. ចំណូលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	៣.៤៤៨.១៣១	១៤.១៩៥.៩៥៥	៥៣១.៨៩៤	២.១៦៣.៧៤៥	៣.៤០៣.៩៥៥	១៤.០១៤.០៨៣	៤៧៧.៧៨៩	១.៩៤៦.៥១២
ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ (កំណត់សម្គាល់ ២៩)	៥.២៧៦.១១០	២១.៥៦៣.៤៦១	៣.៨០៧.២៣៨	១៥.៤៨៧.៨៤៤	៥.២២៨.៥៨៧	២១.៣៦៩.២៣៥	៣.៧៥៧.០៤៤	១៥.២៨៣.៦៥៥
ពន្ធលើប្រាក់ចំណូលបានបង់	(៤.៤៥២.៨០៥)	(១៨.១៩៨.៦១៤)	(៨៩១.០០១)	(៣.៦២៤.៥៩២)	(៤.៣៩៧.៦៩៨)	(១៧.៩៧៣.៣៩២)	(៨៣០.៨៧៨)	(៣.៣៨០.០១២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៤.៧០០	-	២០.៦៨៩	-	២៤.៩២៧	-	១៧.៥៥៨
នៅថ្ងៃទី៣១ ខែធ្នូ	៤.២៧១.៤៣៦	១៧.៥៥៥.៥០២	៣.៤៤៨.១៣១	១៤.០៤៧.៦៨៦	៤.២៣៤.៨៥៨	១៧.៤៣៤.៨៥៣	៣.៤០៣.៩៥៥	១៣.៨៦៧.៧១៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៨. ប្រាក់កម្ចី

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីវាស់វែងតាមថ្លៃដើមដករំលស់								
រយៈពេលខ្លី								
ធនាគារមេ	១០៥.០៨៩.៦៩២	៤៣២.៦៥៤.២៦២	៧៥.០៣៩.១៤៨	៣០៥.៧០៩.៤៨៩	១០៥.០៨៩.៦៩២	៤៣២.៦៥៤.២៦២	៧៥.០៣៩.១៤៨	៣០៥.៧០៩.៤៨៩
ធនាគារក្រៅប្រទេស	១០០.៦៩៥.៨១១	៤១៤.៥៦៤.៦៥៤	២០.១០០.០០០	៨១.៨៨៧.៤០០	១០០.៦៩៥.៨១១	៤១៤.៥៦៤.៦៥៤	២០.១០០.០០០	៨១.៨៨៧.៤០០
	២០៥.៧៨៥.៥០៣	៨៤៧.២១៨.៩១៦	៩៥.១៣៩.១៤៨	៣៨៧.៥៩៦.៨៨៩	២០៥.៧៨៥.៥០៣	៨៤៧.២១៨.៩១៦	៩៥.១៣៩.១៤៨	៣៨៧.៥៩៦.៨៨៩
រយៈពេលវែង								
ធនាគារមេ	១២.០១០.៣៥១	៤៩.៤៤៦.៦១៥	-	-	១២.០១០.៣៥១	៤៩.៤៤៦.៦១៥	-	-
ធនាគារក្រៅប្រទេស	៩.៧២១.៣៣២	៤០.០២២.៧២៤	១០.០១៣.៦៣៨	៤០.៧៩៥.៥៦១	-	-	-	-
ធនាគារក្នុងប្រទេស	២.០០០.០០០	៨.២៣៤.០០០	២.០០០.០០០	៨.១៤៨.០០០	-	-	-	-
	២៣.៧៣១.៦៨៣	៩៧.៧០៣.៣៣៩	១២.០១៣.៦៣៨	៤៨.៩៤៣.៥៦១	១២.០១០.៣៥១	៤៩.៤៤៦.៦១៥	-	-
	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	១០៧.១៥២.៧៨៦	៤៣៦.៥៤០.៤៥០	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១	៩៥.១៣៩.១៤៨	៣៨៧.៥៩៦.៨៨៩

ប្រាក់កម្ចីទាំងនេះមិនមានការធានា មានរយៈពេលពី១ខែទៅ២៤ខែ និងមានការប្រាក់ក្នុងចន្លោះពី ០,៨៦% ទៅ ៦,២៣%(២០២១ ៖ ០,៨៤% ទៅ ៥,១៤%)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៨. ប្រាក់កម្ចី (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	២២៨.៧១៤.២៨៧	៩៤១.៦១៦.៧២០	១០៧.១០០.០០០	៤៣៦.៣២៥.៤០០	២១៧.០០០.០០០	៨៩៣.៣៨៩.០០០	៩៥.១០០.០០០	៣៨៧.៤៣៧.៤០០
ការប្រាក់ត្រូវបង់	៨០២.៨៩៩	៣.៣០៥.៥៣៥	៥២.៧៨៦	២១៥.០៥០	៧៩៥.៨៥៤	៣.២៧៦.៥៣១	៣៩.១៤៨	១៥៩.៤៨៩
	២២៩.៥១៧.១៨៦	៩៤៥.៩២២.២៥៥	១០៧.១៥២.៧៨៦	៤៣៦.៥៤០.៤៥០	២១៧.៧៩៥.៨៥៤	៨៩៦.៦៦៥.៥៣១	៩៥.១៣៩.១៤៨	៣៨៧.៥៩៦.៨៨៩

១៩. បំណុលផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បង្គរវិបល្លាសណាទាន	១.៩៧២.៦៤០	៨.១២១.៣៥៩	៩៦៤.៨៥៩	៣.៩៣០.៨៣៦	១.៩៧២.៦៤០	៨.១២១.៣៥៩	៩៦៤.៨៥៩	៣.៩៣០.៨៣៦
បង្គរប្រាក់រង្វាន់	១.២២៦.៨៦៩	៥.០៥១.០២០	១.៤៧៩.៤៣៧	៦.០២៧.២២៦	១.២២៦.៨៦៩	៥.០៥១.០២០	១.៤៧៩.៤៣៧	៦.០២៧.២២៦
ពន្ធត្រូវបង់ផ្សេងៗ	៤២៨.២៦៩	១.៧៦៣.១៨៣	២៦៣.៨៦៨	១.០៧៤.៩៩៨	៤១១.៣៦៦	១.៦៩៣.៥៩៤	២៥៤.២៦៥	១.០៣៥.៨៧៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៤៧៥.៨៨៧	១.៩៥៩.២២៧	៤៥៩.៣៥៧	១.៨៧១.៤២០	៤៧៥.៨៨៧	១.៩៥៩.២២៧	៤៥៩.៣៥៧	១.៨៧១.៤២០
	១.៣៣១.៥៤០	៥.៨៨១.៩៥០	២.៣២៣.៩១៥	៩.៨៦៧.៦៣០	១.៤១២.៨៩៦	៥.៨១៦.៨៩២	១.៤១៦.៨៣០	៥.៨៨០.៣១៣
	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.៤៩១.៤៣៦	២២.៣៧២.១១០	៥.៤៩៩.៦៥៤	២២.៦៤២.០៩២	៤.៥៧៦.៧៤៨	១៨.៦៤៥.៦៧១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១៩. បំណុលផ្សេងៗ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.៤៩១.៤៣៦	២២.៣៧២.១១០	៥.៤៩៩.៦៥៨	២២.៦៤២.០៩២	៤.៥៧៦.៧៤៨	១៨.៦៤៥.៦៧១
រយៈពេលវែង	-	-	-	-	-	-	-	-
	៥.៤៣៥.២០៥	២២.៣៧៦.៧៣៩	៥.៤៩១.៤៣៦	២២.៣៧២.១១០	៥.៤៩៩.៦៥៨	២២.៦៤២.០៩២	៤.៥៧៦.៧៤៨	១៨.៦៤៥.៦៧១

២០. អនុបំណុល

អនុបំណុល គឺជាប្រាក់កម្ចីទទួលបានពីធនាគារ E.Sun Commercial Bank Ltd. មានចំនួន ៤០.០០០.០០០ ដុល្លារអាមេរិក (២០២១ ៖ ២៣.២០០.០០០ ដុល្លារអាមេរិក) ដែលមិនមានការធានា មានរយៈពេល៧ឆ្នាំ និងមានអត្រាការប្រាក់ត្រឹម ៦,២០% ក្នុងមួយឆ្នាំ (២០២១ ៖ ១,៦៣% ទៅ ១,៧២% ក្នុងមួយឆ្នាំ)។ ប្រាក់កម្ចីត្រូវទាំងនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុបំណុលចំណាត់ថ្នាក់ទី ២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ និងត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

២១. ភាគហ៊ុន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៨០.០០០.០០០	៣២៥.៩២០.០០០	៨០.០០០.០០០	៣២០.០០០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០	៨០.០០០.០០០	៣២០.០០០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.៤៤០.០០០	-	៥.៩២០.០០០	-	៣.៤៤០.០០០	-	៥.៩២០.០០០
នាដំណាច់ឆ្នាំ	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២១. ភាគហ៊ុន (ត)

	២០២២				២០២១			
	ចំនួនភាគហ៊ុន	ភាគរយ	ដុល្លារអាមេរិក	ពាន់រៀល	ចំនួនភាគហ៊ុន	ភាគរយ	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុតិកៈ								
E.Sun Commercial Bank Ltd.	៨០.០០០	១០០	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០	១០០	៨០.០០០.០០០	៣២០.០០០.០០០

២២. ចំណូលការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ								
រាល់ថ្ងៃតាមផ្លូវដើមដករំលស់								
ឥណទានអតិថិជន	៤៧.៣៥៣.២៨៣	១៩៣.៥៣២.៨៦៨	៣៨.៩៧៨.៧០៩	១៥៨.៥៦៥.៣៨៨	៤៧.៣៥៣.២៨៣	១៩៣.៥៣២.៨៦៨	៣៨.៩៧៨.៧០៩	១៥៨.៥៦៥.៣៨៨
សមតុល្យនៅធនាគារផ្សេងៗ	១.០០៥.៩៣៤	៤.១១១.២៥២	១.៧០៨.៤២៣	៦.៩៤៩.៨៦៥	៨៩០.៤៣០	៣.៦៣៩.១៨៧	១.៥៨៦.១៤៥	៦.៤៥២.៤៣៨
សមតុល្យនៅធនាគារកណ្តាល	៩៧.៨៩៩	៤០០.១១៣	៣១.៥១៧	១២៨.២១១	៩៧.៨៩៩	៤០០.១១៣	៣១.៥១៧	១២៨.២១១
មូលបត្រវិនិយោគ	៣៧.១៧៣	១៥១.៩២៦	-	-	៣៧.១៧៣	១៥១.៩២៦	-	-
	៤៨.៤៥៧.២៨៩	១៩៨.១៩៦.១៥៩	៤០.៧១៨.៦៤៩	១៦៥.៦៤៣.៤៦៤	៤៨.៣៧៨.៧៨៥	១៩៧.៧៣៤.០៩៦	៤០.៥៩៦.៣២១	១៦៥.១៤៦.០៣៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៣. ចំណាយការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ								
វាស់វែងតាមថ្លៃដើមដករំលស់៖								
ប្រាក់បញ្ញើរបស់អតិថិជនមិនមែន								
ធនាគារ	៧.៤៤៦.៥៣៨	៣០.៤៣៤.០០០	៦.៤៤៤.០៥៧	២៦.២១៤.៤២៤	៧.៤៤៦.៥៣៨	៣០.៤៣៤.០០១	៦.៤៤៤.០៥៧	២៦.២១៤.៤២៤
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៥.៤០១.៥១៣	២២.០៧៥.៩៨៤	១.៣២៧.៥៨១	៥.៤០០.៦០០	៥.០៣៨.១២៤	២០.៥៩០.៨១៣	១.០៤៥.៧៨៨	៤.២៥៤.២៦៦
ប្រាក់កម្ចី	៩៩៤.៩៧៧	៤.០៦៦.៤៧១	៧៣២.៤៥១	២.៩៧៩.៦១០	៩៩៤.៩៧៧	៤.០៦៦.៤៧១	៧៣២.៤៥១	២.៩៧៩.៦១០
អនុបំណុល	៩៨៣.៤៩៦	៤.០១៩.៥៤៨	៤៩៩.៥១៥	២.០៣២.០២៧	៩៨៣.៤៩៦	៤.០១៩.៥៤៨	៤៩៩.៥១៥	២.០៣២.០២៧
ភតិសន្យា	២២២.០៨៧	៩០៧.៦៧០	២៧៥.១៦៥	១.១១៩.៣៧១	៧៨៣.៦៦៧	៣.២០២.៨៤៧	៨២០.១៦៣	៣.៣៣៦.៤២៣
	១៥.០៥៨.៦១១	៦១.៥០៣.៦៧៣	៩.២៧៨.៧៦៩	៣៧.៧៤៦.០៣២	១៥.២៤៦.៨០២	៦២.៣១៣.៦៨០	៩.៥៤១.៩៧៤	៣៨.៨១៦.៧៥០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៤. កម្រៃ និងចំណូលជើងសារ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>កម្រៃ និងចំណូលជើងសារ៖</i>								
កម្រៃសេវាប្រាក់កម្ចីជារួម	១.៤៩៩.៦៥៧	៦.១២៩.០៩៨	១.១៥០.១១៨	៤.៦៧៨.៦៨០	១.៤៩៩.៦៥៧	៦.១២៩.០៩៨	១.១៥០.១១៨	៤.៦៧៨.៦៨០
ចំណូលពីសេវាទូទាត់ប្រាក់	១.៣៩០.៩៩១	៥.៦៨៤.៩៨០	១.៤៨០.៤២៦	៦.០២២.៣៧៣	១.៣៩០.៩៩១	៥.៦៨៤.៩៨០	១.៤៨០.៤២៦	៦.០២២.៣៧៣
កម្រៃ និងចំណូលជើងសារពីប័ណ្ណឥណទាន	៥៣០.៦២១	២.១៦៨.៦៤៨	២៥២.៥២៣	១.០២៧.២៦៤	៥៣០.៦២១	២.១៦៨.៦៤៨	២៥២.៥២៣	១.០២៧.២៦៤
ចំណូលពី ATMប័ណ្ណឥណទាន	២៨៨.២៣០	១.១៧៧.៩៩៦	៥២៧.៣៨៤	២.១៤៥.៣៩៨	២៨៨.២៣០	១.១៧៧.៩៩៦	៥២៧.៣៨៤	២.១៤៥.៣៩៨
ចំណូលពីទូរគមនាគមន៍	១៧៨.៦២១	៧៣០.០២៤	១៧៨.៨៦៣	៧២៧.៦១៥	១៧៨.៦២១	៧៣០.០២៤	១៧៨.៨៦៣	៧២៧.៦១៥
ផ្សេងៗ	៤០០.៣៤១	១.៦៣៦.១៩៤	២៧៧.២៦៩	១.១២៧.៩៣០	៤០០.៣៤១	១.៦៣៦.១៩៤	២៧៧.២៦៩	១.១២៧.៩៣០
កម្រៃ និងចំណូលជើងសារសរុប	៤.២៨៨.៥៦១	១៧.៥២៦.៩៤០	៣.៨៦៦.៥៨៣	១៥.៧២៩.២៦០	៤.២៨៨.៥៦១	១៧.៥២៦.៩៤០	៣.៨៦៦.៥៨៣	១៥.៧២៩.២៦០
<i>កម្រៃ និងចំណាយជើងសារ៖</i>								
ចំណាយលើ ATMប័ណ្ណឥណទាន	៦៧៧.២៧៨	២.៧៦៨.០៣៥	៤៩០.៣៨៥	១.៩៩៤.៨៨៦	៦៧៧.២៧៨	២.៧៦៨.០៣៥	៤៩០.៣៨៥	១.៩៩៤.៨៨៦
កម្រៃជើងសារ	៦៧.៦៩៣	២៧៦.៦៦១	៦៥.២៥០	២៦៥.៤៣៧	៦៧.៦៩៣	២៧៦.៦៦១	៦៥.២៥០	២៦៥.៤៣៧
ចំណាយលើទូរគមនាគមន៍	៩១.៨៣០	៣៧៥.៣០៩	៦៧.៦២២	២៧៥.០៨៦	៩១.៨៣០	៣៧៥.៣០៩	៦៧.៦២២	២៧៥.០៨៦
សេវាទូទាត់ប្រាក់	៥០.១៨៨	២០៥.១១៩	៥.៧៤១	២៣.៣៥៥	៥០.១៨៨	២០៥.១១៩	៥.៧៤១	២៣.៣៥៥
កម្រៃ និងចំណាយជើងសារសរុប	៨៨៦.៩៨៩	៣.៦២៥.១២៤	៦២៨.៩៩៨	២.៥៥៨.៧៦៤	៨៨៦.៩៨៩	៣.៦២៥.១២៤	៦២៨.៩៩៨	២.៥៥៨.៧៦៤
កម្រៃ និងចំណូលជើងសារសុទ្ធ	៣.៤០១.៥៧២	១៣.៩០១.៨១៦	៣.២៣៧.៥៨៥	១៣.១៧០.៤៩៦	៣.៤០១.៥៧២	១៣.៩០១.៨១៦	៣.២៣៧.៥៨៥	១៣.១៧០.៤៩៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៥. ខាតពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការខាតពីឥណទានរំពឹងទុក (ECL):								
ឥណទានអតិថិជន	១.២៦៣.២១០	៥.១៦២.៧៣៩	៦.៣៦៥.៤៨៣	២៥.៨៩៤.៧៨៥	១.២៦៣.២១០	៥.១៦២.៧៣៩	៦.៣៦៥.៤៨៣	២៥.៨៩៤.៧៨៥
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	៣៨១.៩៦១	១.៥៦១.០៧៥	(៥.១៧២)	(២១.០៣៩)	៣៨១.៩៦១	១.៥៦១.០៧៥	(៥.១៧២)	(២១.០៣៩)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	២៤៧.៨៧៦	១.០១៣.០៦៩	(៧.៦៧១)	(៣១.២០៦)	២៤៧.៨៧៦	១.០១៣.០៦៩	(៧.៦៧១)	(៣១.២០៦)
	១.៨៩៣.០៤៧	៧.៧៣៦.៨៨៣	៦.៣៥២.៦៤០	២៥.៨៤២.៥៤០	១.៨៩៣.០៤៧	៧.៧៣៦.៨៨៣	៦.៣៥២.៦៤០	២៥.៨៤២.៥៤០

២៦. ចំណូលប្រតិបត្តិការផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានមកវិញនូវឥណទានដែល								
ជម្រះចេញពីបញ្ជីរួច	៤.០២០.០៧៣	១៦.៤៣០.០៣៩	៤.៣៩៥.៨១៤	១៧.៨៨២.១៧១	៤.០២០.០៧៣	១៦.៤៣០.០៣៨	៤.៣៩៥.៨១៤	១៧.៨៨២.១៧១
ចំណូលពីការជួល	៣០៩.០១២	១.២៦២.៩៣២	២៩៧.២៨៧	១.២០៩.៣៦៤	២៩៧.០១២	១.២១៣.៨៨៨	២៩៧.២៨៨	១.២០៩.៣៦៨
ចំណូលភាគលាភ	១១៩.៧១១	៤៨៩.២៥៩	១១៧.៩៩៤	៤៨០.០០០	១១៩.៧១១	៤៨៩.២៥៩	១១៧.៩៩៤	៤៨០.០០០
ផ្សេងៗ	៦៨.៧៨៩	២៨១.១៤០	១០៨.៩៦០	៤៤៣.២៤៩	៦៨.៧៨៩	២៨១.១៤១	១០៨.៩៦០	៤៤៣.២៤៩
	៤.៥១៧.៥៨៥	១៨.៤៦៣.៣៧០	៤.៥២០.០៥៥	២០.០១៤.៧៨៤	៤.៥០៥.៥៨៥	១៨.៤១៤.៣២៦	៤.៥២០.០៥៦	២០.០១៤.៧៨៤

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៧. ចំណាយបុគ្គលិក

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	៥.៦០៦.៩០១	២២.៩១៥.៤០៤	៥.៤២៦.៥៨៣	២២.០៧៥.៣៤០	៥.៦០៦.៧៨៥	២២.៩១៤.៩៣០	៥.៤២៦.៤៧០	២២.០៧៤.៨៨០
ប្រាក់រង្វាន់ និងការលើកទឹកចិត្ត	២.០៨៨.០០២	៨.៥៣៣.៦៦៤	៣.០៧៣.៣៨៥	១២.៥០២.៥៣០	២.០៨៨.០០២	៨.៥៣៣.៦៦៤	៣.០៧៣.៣៨៥	១២.៥០២.៥៣០
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	២៤៤.០១៤	៩៩៧.២៨៦	២៤៤.៣២៣	៩៩៣.៩០៦	២៤៤.០១៤	៩៩៧.២៨៦	២៤៤.៣២៣	៩៩៣.៩០៦
	៧.៩៣៨.៩១៧	៣២.៤៤៦.៣៥៤	៨.៧៤៤.២៩១	៣៥.៥៧១.៧៧៦	៧.៩៣៨.៨០១	៣២.៤៤៥.៨៨០	៨.៧៤៤.១៧៨	៣៥.៥៧១.៣១៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៨. ចំណាយប្រតិបត្តិការផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ជួសជុល និងថែទាំ	១.២៣៦.៣៨៤	៥.០៥៣.១០១	១.០៨៤.៩៤៥	៤.៤១៣.៥៥៦	១.២៣៦.៣៨៤	៥.០៥៣.១០១	១.០៨៤.៩៤៥	៤.៤១៣.៥៥៦
ចំណាយពន្ធផ្សេងៗ	១.០៩៦.៦០២	៤.៤៨១.៨១២	១.០៩៤.០០២	៤.៤៥០.៤០០	១.៣៣៨.១៨៨	៥.៤៦៩.១៧៤	១.០៥០.៥៣៥	៤.២៧៣.៤៧៦
ទឹកភ្លើង	៤២០.០៣០	១.៧១៦.៦៦៣	៤៤៧.២២៩	១.៨១៩.៣២៨	៤២០.០៣០	១.៧១៦.៦៦៣	៤៤៧.២២៩	១.៨១៩.៣២៨
សម្ភារការិយាល័យ និងការបោះពុម្ព	៤១៥.៧៥៣	១.៦៩៩.១៨៣	៤១៦.៧៧៣	១.៦៩៩.៤៣៣	៤១៥.៧៥៣	១.៦៩៩.១៨៣	៤១៦.៧៧៣	១.៦៩៩.៤៣៣
ចំណាយលើសន្តិសុខធនាគារ	៣៤៦.៤១៣	១.៤១៥.៧៩០	៣៩២.២១១	១.៥៩៥.៥១៤	៣៤៦.៤១៣	១.៤១៥.៧៩០	៣៩២.២១១	១.៥៩៥.៥១៤
កម្រៃអាជ្ញាប័ណ្ណ	២៨៦.៧៨២	១.១៧២.០៧៨	២៨២.៨៦៥	១.១៥០.៦៩៥	២៨៦.៧៨២	១.១៧២.០៧៨	២៨២.៨៦៥	១.១៥០.៦៩៥
អាជីវកម្ម និងទំនាក់ទំនងសាធារណៈ	២៧៨.៩៦៥	១.១៤០.១៣០	២៨១.៨៤១	១.១៤៦.៥២៩	២៧៨.៩៦៥	១.១៤០.១៣០	២៨១.៨៤១	១.១៤៦.៥២៩
ភតិសន្យារយៈពេលខ្លី	១៧៦.០៨៩	៧១៩.៦៧៦	១១០.១៥៥	៤៤៨.១១១	១៧៦.០៨៩	៧១៩.៦៧៦	១១០.៩៦៥	៤៥១.៤០៦
ទូរគមនាគមន៍	១៣២.០៨៣	៥៣៩.៨២៣	១៩០.៨៩៤	៧៧៦.៥៥៧	១៣២.០៨៣	៥៣៩.៨២៣	១៩០.៨៩៤	៧៧៦.៥៥៧
ចំណាយសេវាវិជ្ជាជីវៈ និងចំណាយពាក់ព័ន្ធផ្សេងៗ	១៤១.៦២០	៥៧៨.៨០១	១៦២.៣៨៤	៦៦០.៥៧៧	១៣០.៧៤៨	៥៣៤.៣៦៧	១៥៦.៦៥៤	៦៣៧.២៦៨
យានយន្ត និងចំណាយដំណើរការយានយន្ត	៥៧.៦៩៧	២៣៥.៨០៨	៧៩.៣៩៦	៣២២.៩៨៣	៥៧.៦៩៧	២៣៥.៨០៨	៧៩.៣៩៦	៣២២.៩៨៣
កម្រៃសេវាគុណភាព	៣៤.១៥១	១៣៩.៥៧៥	២៨.២៣៣	១១៤.៨៥២	៣៤.១៥១	១៣៩.៥៧៥	២៨.២៣៣	១១៤.៨៥២
ការផ្សព្វផ្សាយពាណិជ្ជកម្ម	២៨.២៣៦	១១៥.៤០១	៣.៨៥៧	១៥.៦៩០	២៨.២៣៦	១១៥.៤០១	៣.៨៥៧	១៥.៦៩០
មនុស្សធម៌ និងការបរិច្ចាគ	២០.៩១២	៨៥.៤៦៧	៨.២២៨	៣៣.៤៧២	២០.៩១២	៨៥.៤៦៧	៨.២២៨	៣៣.៤៧២
ការធ្វើដំណើរ និងដឹកជញ្ជូនផ្សេងៗ	-	-	៨.៦៦៦	៣៥.២៥៣	-	-	៨.៦៦៦	៣៥.២៥៣
	២៤១.២៣១	៩៨៥.៩១០	៥៣៨.៨២៦	២.១៩១.៩៤៤	២៣៥.២០២	៩៦១.២៧០	៥៣៧.៧១៦	២.១៨៧.៤២៩
	៤.៩១២.៩៨៨	២០.០៧៩.២១៨	៥.១៣០.៥០៥	២០.៨៧០.៨៩៤	៥.១៣៧.៦៣៣	២០.៩៩៧.៥០៦	៥.០៨១.០០៨	២០.៦៦៩.៥៤១

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៩. ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៥.២៧៦.១១០	២១.៥៦៣.៤៦១	៣.៨០៧.២៣៨	១៥.៤៨៧.៨៤៤	៥.២២៨.៥៨៧	២១.៣៦៩.២៣៥	៣.៧៥៧.០៤៤	១៥.២៨៣.៦៥៥
ពន្ធពន្យារ	២២១.៩២៧	៩០៧.០១៦	(១.០៩៦.៧៦១)	(៤.៥៦១.៦២៤)	១៥៣.២៥០	៦២៦.៣៣៣	(១.៣៥២.៧៧៧)	(៥.៥០៣.០៩៧)
	៥.៤៩៨.០៣៧	២២.៤៧០.៤៧៧	២.៧១០.៤៧៧	១១.០២៦.២២០	៥.៣៨១.៨៣៧	២១.៩៩៥.៥៦៨	២.៤០៤.២៦៧	៩.៧៨០.៥៥៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

២៩. ចំណាយពន្ធលើប្រាក់ចំណូល (ត)

(ខ) ការផ្ទៀងផ្ទាត់វាចចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	២២.២៧៥.៤៣៣	៩១.០៣៩.៦៩៥	១៦.១៩១.៩៩៩	៦៥.៨៦៩.០៥២	២១.៥៩៤.៩៦៨	៨៨.២៥៨.៦៣៣	១៥.៧៨៤.៤២៧	៦៤.២១១.០៤៨
ពន្ធគណនាតាមអត្រាពន្ធលើប្រាក់ចំណូល២០	៥.៣៤០.១៩៥	១៧.៧៣៨.៣៧៧	៣.២៣៨.៤០០	១៣.១៧៣.៨១០	៥.៣១៨.៩៩៤	១៧.៦៥១.៧២៧	៣.១៥៦.៨៨៥	១២.៨៤២.២០៨
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖								
ផលប៉ះពាល់នៃចំណាយមិនត្រូវកាត់កង	២៧៧.១១៤	១.១៣២.៥៦៥	២៩០.៣៦៧	១.១៨១.២១៤	២៦៤.៦៣២	១.០៨១.៥៥១	២៧២.៣៦២	១.១០៧.៩៦៩
ការកែតម្រូវពន្ធក្នុងឆ្នាំ សម្រាប់ឆ្នាំមុនៗ	៨៨០.៧២៨	៣.៥៩៩.៥៣៥	(៨១៨.២៩០)	(៣.៣២៨.៨០៤)	៧៩៨.២១១	៣.២៦២.២៩០	(១.០២៤.៩៨០)	(៤.១៦៩.៦១៩)
ចំណាយពន្ធលើប្រាក់ចំណូល	៥.៤៩៨.០៣៧	២២.៤៧០.៤៧៧	២.៧១០.៤៧៧	១១.០២៦.២២០	៥.៣៨១.៨៣៧	២១.៩៩៥.៥៦៨	២.៤០៤.២៦៧	៩.៧៨០.៥៥៨

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា សម្ព័ន្ធធនាគារ និងធនាគារត្រូវបង់ពន្ធលើប្រាក់ចំណូលចំនួន ២០%។

(គ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការបរិច្ឆេទការណ៍។ គណៈគ្រប់គ្រងវាយតម្លៃ ទៅតាមការិយបរិច្ឆេទអំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ សំវិធានធនត្រូវបានកត់ត្រាតាមការសម្របទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩
សមតុល្យក្នុងធនាគារកណ្តាល៖								
គណនីទូទាត់ (កំណត់សម្គាល់ ៥)	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២	៧.៣៦៣.៩២១	៣០.០០០.៦១៤	២១.៣០៥.២៦៩	៨៧.៧១៣.៧៩២	៧.៣៦៣.៩២១	៣០.០០០.៦១៤
គណនីចរន្ត	១.៣២៤.៨៦៧	៥.៤៥៤.៤៧៨	១.២៤៧.៤៥១	៥.០៨២.១១៦	១.៣២៤.៨៦៧	៥.៤៥៤.៤៧៨	១.២៤៧.៤៥១	៥.០៨២.១១៦
មូលបត្រអាចជួញដូរបាន	-	-	៤.៨០៥.៣៨៤	១៩.៥៧៧.១៣៤	-	-	៤.៨០៥.៣៨៤	១៩.៥៧៧.១៣៤
សមតុល្យក្នុងធនាគារផ្សេងៗ និងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ								
គណនីចរន្ត	១៣.៩៤៤.១៣៤	៥៧.៤០៨.០០០	២៧.៤៦៨.៦០៥	១១១.៩០៧.០៩៧	១៣.៩៤២.២៦៤	៥៧.៤០០.៣០១	២៧.៤៦៦.៧២៦	១១១.៨៩៩.៤៤៣
គណនីសន្សំ	១៧.២៨៨.០៣៧	៧១.១៧៤.៨៤៨	១.១១៦.៩៦០	៤.៥៥០.៤៩៥	១៧.១២៩.៣៧៣	៧០.៥២១.៦២៩	១.០១៤.២៦០	៤.១៣២.០៩៥
ប្រាក់បញ្ញើមានកាលកំណត់ (មាន								
កាលកំណត់៣ខែ ឬតិចជាង)	-	-	២៤.៩៧៨.២៨៩	១០១.៧៦១.៥៤៩	-	-	២៤.៩៧៨.២៨៩	១០១.៧៦១.៥៤៩
	៧៧.០៧៥.៧១៩	៣១៧.៣២០.៧៣៥	៩៣.០០៧.៥៤៩	៣៧៨.៩១២.៧៥៤	៧២.៩១៥.១៨៥	៣១៦.៦៥៥.៨១៧	៩២.៩០២.៩៧០	៣៧៨.៤៨៦.៧០០

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣១. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៧៧.០៧៥.៧១៩	៣១៧.៣២០.៧៣៥	៩៣.០០៧.៥៤៩	៣៧៨.៩១២.៧៥៤	៧៦.៩១៥.១៨៥	៣១៦.៦៥៩.៨១៧	៩២.៩០២.៩៧០	៣៧៨.៤៨៦.៧០០
ប្រាក់កម្ចី	(២២៩.៥១៧.១៨៦)	(៩៤៤.៩២២.២៥៥)	(១០៧.១៥២.៧៨៦)	(៤៣៦.៥៤០.៤៥០)	(២១៧.៧៩៥.៨៥៤)	(៨៩៦.៦៦៥.៥៣១)	(៩៥.១៣៩.១៤៨)	(៣៨៧.៥៩៦.៨៨៩)
អនុបំណុល	(៤០.៤៤០.៨៨៩)	(១៦៦.៤៩៥.១៤០)	(២៣.២៧០.១៦០)	(៩៤.៨០២.៦៣២)	(៤០.៤៤០.៨៨៩)	(១៦៦.៤៩៥.១៤០)	(២៣.២៧០.១៦០)	(៩៤.៨០២.៦៣២)
បំណុលភតិសន្យា	(១.៦១៧.២០៩)	(៦.៦៥៨.០៤៩)	(៣.៦១០.៧១៩)	(១៤.៧១០.០៦៩)	(៩.០៣៥.៦៩៥)	(៣៧.១៩៩.៩៥៦)	(៩.៩០២.៥២០)	(៤០.៣៤២.៨៦៦)
	(១៩៤.៤៩៩.៥៦៥)	(៨០០.៧៥៤.៧០៩)	(៤១.០២៦.១១៦)	(១៦៧.១៤០.៣៩៧)	(១៩០.៣៥៧.២៥៣)	(៧៨៣.៧០០.៨១០)	(៣៥.៤០៨.៨៥៨)	(១៤៤.២៥៥.៦៨៧)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣១. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					
	បំណុលពីសកម្មភាពហិរញ្ញប្បទាន				ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី ដុល្លារអាមេរិក	អនុបំណុល ដុល្លារអាមេរិក	ភតិសន្យា ដុល្លារអាមេរិក	សរុបរួម ដុល្លារអាមេរិក	សាច់ប្រាក់ និង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	(៩៧.៨២៧.៧៣៧)	(២៩.០៩២.៦៤៣)	(៣.៨៧៧.៩៣៣)	(១៣០.៧៩៨.៣១៣)	២០៨.៦៤០.២៥៣	៧៧.៨៤១.៩៤០
លំហូរសាច់ប្រាក់	(៩.៥៤១.៥៣២)	៥.៨០០.០០០	៧២៨.៣៤២	(៣.០១៣.១៩០)	(១១៥.៦៣២.៧០៤)	(១១៨.៦៤៩.៨៩៤)
ភតិសន្យាថ្មី	-	-	(៤៥៧.១២៨)	(៤៥៧.១២៨)	-	(៤៥៧.១២៨)
បម្រែបម្រួលផ្សេងៗ ១)	២១៦.៤៨៣	២២.៤៨៣	-	២៣៨.៩៦៦	-	២៣៨.៩៦៦
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១០៧.១៥២.៧៨៦)	(២៣.២៧០.១៦០)	(៣.១៤៩.៦១៩)	(១៣៣.១៧២.៦៦៥)	៩៣.០០៧.៥៤៩	(៤១.០២៦.១១៦)
គិតជាពាន់រៀល	(៤៣៦.៥៤០.៤៥០)	(៩៤.៨០២.៦៣២)	(១២.៧១០.០៧០)	(៥៤៦.០៥៣.១៥២)	៣៧៨.៩១២.៧៥៥	(១៦៧.១៤០.៣៩៧)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	(១០៧.១៥២.៧៨៦)	(២៣.២៧០.១៦០)	(៣.១៤៩.៦១៩)	(១៣៣.១៧២.៦៦៥)	៩៣.០០៧.៥៤៩	(៤១.០២៦.១១៦)
លំហូរសាច់ប្រាក់	(១២១.៦១៤.២៨៧)	(១៦.៨០០.០០០)	៦០១.៧១៨	(១៣៧.៨១២.៥៦៩)	(១៥.៩៣១.៨៣០)	(១៥៣.៧៤៤.៦៨១)
ភតិសន្យាថ្មី	-	-	(១៩៨.៨៩០)	(១៩៨.៨៩០)	-	(១៩៨.៨៩០)
បម្រែបម្រួលផ្សេងៗ ២)	(៧៥០.១១៣)	(៣៧០.៧២៩)	-	(១.១២០.៨៤២)	-	(១.១២០.៨៤២)
និយ័តកម្មផ្សេងៗ	-	-	១.៥៩០.៦៨២	១.៥៩០.៦៨២	-	១.៥៩០.៦៨២
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២២៩.៥១៧.១៨៦)	(៤០.៤៤០.៨៨៩)	(១.៦៥៧.៧២៧)	(២៣១.៥៥៧.២៣០)	៧៧.០៧៥.៧១៩	(១៥៤.៥៣៩.៣៣៨)
គិតជាពាន់រៀល	(៩៤៤.៩២២.២៥៥)	(១៦៦.៤៩៥.១៤០)	(៦.៦៥៨.០៤៩)	(១.១១៨.០៧៥.៤៤៤)	៣១៧.៣២០.៧៣៥	(៨០០.៧៥៤.៧០៩)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣១. ការធ្លៀងផ្លាស់បំណុលសុទ្ធ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	បំណុលពីសកម្មភាពហិរញ្ញប្បទាន				ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី ដុល្លារអាមេរិក	អនុបំណុល ដុល្លារអាមេរិក	ភតិសន្យា ដុល្លារអាមេរិក	សរុបរួម ដុល្លារអាមេរិក	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	(៨៥.៨១៣.០៥៧)	(២៩.០៩២.៦៤៣)	(៩.៨២០.២៣០)	(១២៤.៧២៥.៩៣០)	២០៨.៥៥៨.៥១៤	៨៣.៨៣២.៥៨៤
លំហូរសាច់ប្រាក់	(៩.៥៤១.៥៣៣)	៥.៨០០.០០០	១.២៨៤.២៨០	(២.៤៥៧.២៥៣)	(១១៥.៦៥៥.៥៤៤)	(១១៨.១១២.៧៩៧)
ភតិសន្យាថ្មី	-	-	(១.៣៦៦.៥៧០)	(១.៣៦៦.៥៧០)	-	(១.៣៦៦.៥៧០)
បម្រែបម្រួលផ្សេងៗ (i)	២១៥.៤៤២	២២.៤៨៣	-	២៣៧.៩២៥	-	២៣៧.៩២៥
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(៩៥.១៣៩.១៤៨)	(២៣.២៧០.១៦០)	(៩.៩០២.៥២០)	(១២៨.៣១១.៨២៤)	៩២.៩០២.៩៧០	(៣៥.៤០៨.៨៥៤)
គិតជាពាន់រៀល	(៣៨៧.៥៩៦.៨៨៩)	(៩៤.៨០២.៦៣២)	(៤០.៣៤២.៨៦៦)	(៥២២.៧៤២.៣៨៧)	៣៧៨.៤៨៦.៧០០	(១៤៤.២៥៥.៦៨៧)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	(៩៥.១៣៩.១៤៨)	(២៣.២៧០.១៦០)	(៩.៩០២.៥២០)	(១២៨.៣១១.៨២៤)	៩២.៩០២.៩៧០	(៣៥.៤០៨.៨៥៤)
លំហូរសាច់ប្រាក់	(១២១.៩០០.០០០)	(១៦.៨០០.០០០)	១.០៧០.០៥៨	(១៣៧.៦២៩.៩៤២)	(១៥.៩៨៧.៧៨៥)	(១៥៣.៦១៧.៧២៧)
ភតិសន្យាថ្មី	-	-	(២០៣.២៣៣)	(២០៣.២៣៣)	-	(២០៣.២៣៣)
បម្រែបម្រួលផ្សេងៗ (i)	(៧៥៦.៧០៦)	(៣៧០.៧២៩)	-	(១.១២៧.៤៣៥)	-	(១.១២៧.៤៣៥)
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២១៧.៧៩៥.៨៥៤)	(៤០.៤៤០.៨៨៩)	(៩.០៣៥.៦៩៥)	(២៦៦.២៧២.៤៣៨)	៧៦.៩១៥.១៨៥	(១៩០.៣៥៧.២៥៣)
គិតជាពាន់រៀល	(៨៩៦.៦៦៥.៥៣១)	(១៦៦.៤៩៥.១៤០)	(៣៧.១៩៩.៩៥៦)	(១.១០០.៣៦០.៦២៧)	៣១៦.៦៥៩.៨១៧	(៧៨៣.៧០០.៨១០)

(i) បម្រែបម្រួលផ្សេងៗរួមមានបម្រែបម្រួលមិនមែនជាសាច់ប្រាក់ និងចំណាយការប្រាក់បង្គរដែលនឹងត្រូវបង្ហាញជាប្រតិបត្តិការលំហូរសាច់ប្រាក់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែកនៅពេលបានបង់។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣២. កិច្ចសន្យាផ្សេងៗ

សម្ព័ន្ធធនាគារ និងធនាគារមានកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវផ្តល់ឥណទានឱ្យអតិថិជន ការធានា និងហ្វាស៊ីលីតឺផ្សេងៗ មានដូចខាងក្រោម៖

(ក) កិច្ចសន្យាឥណទាន និងការធានា

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណែកឥណទាន ឥណទានវិបារូបន៍មិនទាន់បានប្រើ	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥	៣៨.៨១៩.៣៤៦	១៥៨.១៥០.០១៦	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥	៣៨.៨១៩.៣៤៦	១៥៩.៨១៩.២៤៧
ការធានាលើការទូទាត់ប្រាក់	៣០.០០០	១២៣.៥១០	៣០.០០០	១២២.២២០	៣០.០០០	១២៣.៥១០	៣០.០០០	១២៣.៥១០
ការដេញថ្លៃ ដំណើការ និងសញ្ញាបណ្ណធានា	-	-	១៣៥.១២៨	៥៥០.៥១១	-	-	១៣៥.១២៨	៥៥៦.៣២២
លិខិតឥណទាន	២.៦២៤.៦២២	១០.៨០៥.៥៦៩	៣.០១៩.២៧៩	១២.៣០០.៥៤៣	២.៦២៤.៦២២	១០.៨០៥.៥៦៩	៣.០១៩.២៧៩	១២.៤៣០.៣៧២
កិច្ចសន្យា និងការធានាផ្សេងៗ	១.០៣៧.៥៦៦	៤.២៧១.៦៥៩	១.៨៧៧.៥២៣	៧.៦៤៩.០២៩	១.០៣៧.៥៦៦	៤.២៧១.៦៥៩	១.៨៧៧.៥២៣	៧.៧២៩.៧៦២
	<u>៥៨.៤៧២.២៨៤</u>	<u>២៤០.៧៣០.៣៩៣</u>	<u>៤៣.៨៨១.២៧៦</u>	<u>១៧៨.៧៧២.៣១៩</u>	<u>៥៨.៤៧២.២៨៤</u>	<u>២៤០.៧៣០.៣៩៣</u>	<u>៤៣.៨៨១.២៧៦</u>	<u>១៨០.៦៥៩.២១៣</u>
ដក៖								
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៥៩២.៧២៨)	(២.៤៤០.២៦៣)	(៤៥៨.៦៤៤)	(១.៨៦៨.៥១៦)	(៥៩២.៧២៨)	(២.៤៤០.២៦៣)	(៤៥៨.៦៤៤)	(១.៨៨៨.២៣៧)
	<u>៥៧.៨៧៩.៥៥៦</u>	<u>២៣៨.២៩០.១៣០</u>	<u>៤៣.៤២២.៦៣២</u>	<u>១៧៦.៩០៣.៨០៣</u>	<u>៥៧.៨៧៩.៥៥៦</u>	<u>២៣៨.២៩០.១៣០</u>	<u>៤៣.៤២២.៦៣២</u>	<u>១៧៨.៧៧០.៩៧៦</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៣. សមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ

នៅក្នុងដំណើរការអាជីវកម្មធម្មតា សម្ព័ន្ធធនាគារ និងធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការ សមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ឆ្នាំ ព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធក្នុងឆ្នាំនេះ មានដូចខាងក្រោម ៖

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ

ក្រុមហ៊ុន E.Sun Financial Holding Company Ltd.
ធនាគារ E.Sun Commercial Bank Ltd.
ក្រុមហ៊ុន យូអ៊ី លែន ហូលឌីង ខូ អិលធីឌី
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

ទំនាក់ទំនង

ក្រុមហ៊ុនមេជំរាញ់គេ
ធនាគារមេផ្ទាល់
ក្រុមហ៊ុនបុត្រសម្ព័ន្ធ
អភិបាលទាំងអស់របស់សម្ព័ន្ធធនាគារ និងធនាគារ ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះគោលដៅយុទ្ធសាស្ត្ររបស់ សម្ព័ន្ធធនាគារ និងធនាគារ និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

(ខ) ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១២៥.៣៨០	៥១១.៩០៨	៣០.៨៣៥	១២៥.៦២១	១២៥.៣៨០	៥១១.៩០៨	៣០.៨៣៥	១២៥.៦២១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៣. សមតុល្យ និងប្រតិបត្តិការតាមតំណាង (ត)

(គ) ប្រាក់បញ្ញើពីតាមតំណាង

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០	១.១២៩.៤៥៣	៤.៥៩៤.៦១៥	១៦.០៤៤.៧៣៩	៦៦.០៥៦.១៩០	១.១២៩.៤៥៣	៤.៦០១.៣៩២

នេះគឺជាទឹកប្រាក់ក្នុងគណនីចរន្ត និងគណនីសន្សំរបស់ធនាគារ E.Sun Commercial Bank Ltd. ត្រូវបានរក្សាទុកក្នុងធនាគារ និងមិនមានការប្រាក់ទេ។

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៩៩.៧៦៤	៨២២.៤២៨	៤៨៥.០០៨	១.៩៧៥.៩២៣
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១.២០០.៤៣៥	៤.៩៤២.១៩១	១.៥៩៩.៤៤២	៦.៥០៦.៥៣០	១.២០០.៤៣៥	៤.៩៤២.១៩១	១.៥៩៩.៤៤២	៦.៥១៦.១២៧
	១.២០០.៤៣៥	៤.៩៤២.១៩១	១.៥៩៩.៤៤២	៦.៥០៦.៥៣០	១.៤០០.១៩៩	៥.៧៦៤.៦១៩	២.០៨៤.៤៥០	៨.៤៩២.០៥០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៣. សមតុល្យ និងប្រតិបត្តិការតាគីពាក់ព័ន្ធ (ត)

(ឃ) ប្រាក់កម្ចីពីតាគីពាក់ព័ន្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	១១៧.១០០.០៤៣	៤៨២.១០០.៨៧៧	៧៥.០៣៩.១៤៨	៣០៥.៧០៩.៤៨៩	១១៧.១០០.០៤៣	៤៨២.១០០.៨៧៧	៧៥.០៣៩.១៤៨	៣០៥.៧០៩.៤៨៩

(ង) អនុបំណុលពីតាគីពាក់ព័ន្ធ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	២៣.២៧០.១៦០	៩៤.៨០២.៦៣២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	២៣.២៧០.១៦០	៩៤.១០៥.១៤៤

ប) បំណុលការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	២.៧៨៥	១១.៣៨២	៣.៤៧២	១៤.១២៤	២.៧៨៥	១១.៣៨២	៣.៤៧២	១៤.១២៤

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៣. សមតុល្យ និងប្រតិបត្តិការតាមតំណក់ (ត)

(ន) ចំណាយការប្រាក់

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារមេផ្ទាល់	៣.៤៨៨.៦២១	១៤.៣៦២.៦៥៣	៨៧៣.៣៥៧	៣.៥៥២.៨១៦	៣.៤៨៨.៦២១	១៤.៣៦២.៦៥៣	៨៧៣.៣៥៧	៣.៥៥២.៨១៦
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១.៨១១	៧.៤០២	២.១៣៥	៨.៦៨៥
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៧៩.៤៧៥	៣២៤.៨១៤	៣៦.៦៥៦	១៤៩.១១៧	៧៩.៤៧៥	៣២៤.៨១៤	៣៦.៦៥៦	១៤៩.១១៧
	៣.៥៦៨.០៩៦	១៤.៦៨៧.៤៦៧	៩១០.០១៣	៣.៧០១.៩៣៣	៣.៥៦៨.៩០៧	១៤.៦៩៤.៨៦៩	៩១២.១៤៨	៣.៧១០.៦១៨

(២) ចំណាយប្រតិបត្តិការផ្សេងៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលដីពីក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៥១៦.៦៥០	២.១២៧.០៤៨	៥៩៦.៧២៧	២.៤២៧.៤៨៥
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	១៥៦.០០០	៦៤៦.២៥២	១៥៦.០០០	៦៣៤.៦០៨	១៥៦.០០០	៦៤៦.២៥២	១៥៦.០០០	៦៣៤.៦០៨
ការទិញសេវាថែទាំពីធនាគារមេផ្ទាល់ (*)	៦៧០.០០០	២.៧៥៨.៣៩០	២២០.០០០	៨៩៤.៩៦០	៦៧០.០០០	២.៧៥៨.៣៩០	២២០.០០០	៨៩៤.៩៦០
	៨២៦.០០០	៣.៤០០.៦៤២	៣៧៦.០០០	១.៥២៩.៥៦៨	១.៣៤២.៦៥០	៥.៥៣១.៦៩០	៩៧២.៧២៧	៣.៩៥៧.០៥៣

(*) នេះគឺជាការទូទាត់ថ្លៃសេវាប្រឹក្សាយោបល់ និងសេវាថែទាំប្រព័ន្ធប័ណ្ណឥណទានទៅឱ្យធនាគារ E.Sun Commercial Bank Ltd.។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៣. សមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)
(ឈ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រយៈពេល ខ្លីផ្សេងៗ	១.៣៩៩.៣៧១	៥.៧៦១.២១០	២.៣៤៩.១២៣	៩.៥៥៦.២៣២	១.៣៩៩.៣៧១	៥.៧៦១.២១០	២.៣៤៩.១២៣	៩.៥៥៦.២៣២

(ញ) លក្ខខណ្ឌ
ប្រតិបត្តិការទិញជាមួយភាគីពាក់ព័ន្ធ ត្រូវបានធ្វើឡើងតាមលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៤. ការចាត់ថ្នាក់តួលេខនាំមុនឡើងវិញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្នុងឆ្នាំមុនត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីផ្តល់នូវព័ត៌មានដែលអាចទុកចិត្តបាន និងមានភាពសមស្របទៅតាមលក្ខណៈរបស់វា។

	របាយការណ៍ហិរញ្ញវត្ថុរួម					
	២០២១		ចាត់ថ្នាក់ឡើងវិញ		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	រាយការណ៍ឆ្នាំមុន	រាយការណ៍ឆ្នាំមុន			ចាត់ថ្នាក់ឡើងវិញ	ចាត់ថ្នាក់ឡើងវិញ
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ជកស្រង់)						
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	៩២.៣៦១.៧៦៨	៣៧៦.២៨១.៨៤២	(៦៦.៣៣៤.៨២៩)	(២៧០.២៤៨.០៩៣)	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩
សមតុល្យនៅធនាគារកណ្តាល	-	-	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១២.៨៤៨.៨៣៦	៥២.៣៤៦.១៥៨	៥២.៩១៨.០៧៣	២១៥.៥៨៨.២២៩	៦៥.៧៦៦.៩០៩	២៦៧.៩៣៤.៣៨៧
ការវិនិយោគមូលបត្រ	៥៤៣.៩១៨	២.២១៥.៩២២	១៥០.០០០	៦១១.១០០	៦៩៣.៩១៨	២.៨២៧.០២២
ទ្រព្យសកម្មផ្សេងៗ	៣.៦៦៧.៣៥៣	១៤.៩៤០.៧៩៦	(១៥០.០០០)	(៦១១.១០០)	៣.៥១៧.៣៥៣	១៤.៣២៩.៦៩៦
	<u>១០៩.៨២១.៨៧៥</u>	<u>៤៨៥.៧៨៤.៧១៨</u>	<u>-</u>	<u>-</u>	<u>១០៩.៨២១.៨៧៥</u>	<u>៤៨៥.៧៨៤.៧១៨</u>
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	៤៤៨.២៣៣.០៥១	១.៨២៦.១០១.៤៤៩	៦.៧៦៥.០៨៩	២៧.៥៦០.៩៧៣	៤៤៨.៩៩៨.១៤០	១.៨៥៣.៦៦២.៤២២
សំវិធានធនសម្រាប់កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤៥៨.៦៤៤	១.៨៦៨.៥១៦	(៤៥៨.៦៤៤)	(១.៨៦៨.៥១៦)	-	-
បំណុលភតិសន្យា	៣.៤២៨.៧៥៦	១៣.៩៦៨.៧៥១	១៨១.៩៦៣	៧៤១.៣១៨	៣.៦១០.៧១៩	១៤.៧១០.០៦៩
បំណុលផ្សេងៗ	១១.៩៧៩.៨៤៤	៤៨.៨០៥.៨៨៥	(៦.៤៨៨.៤០៨)	(២៦.៤៣៣.៧៧៥)	៥.៤៩១.៤៣៦	២២.៣៧២.១១០
	<u>៤៦៤.១០០.២៩៥</u>	<u>១.៨៩០.៧៤៤.៦០១</u>	<u>-</u>	<u>-</u>	<u>៤៦៤.១០០.២៩៥</u>	<u>១.៨៩០.៧៤៤.៦០១</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៤. ការចាត់ថ្នាក់តួលេខនាំមុនឡើងវិញ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	២០២១		ចាត់ថ្នាក់ឡើងវិញ		២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	រាយការណ៍ឆ្នាំមុន	រាយការណ៍ឆ្នាំមុន			ចាត់ថ្នាក់ឡើងវិញ	ចាត់ថ្នាក់ឡើងវិញ
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ដកស្រង់)						
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	៩២.២៥៧.១៨៩	៣៧៥.៨៥៥.៧៨៨	(៦៦.២៣០.២៥០)	(២៦៩.៨២២.០៣៩)	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩
សមតុល្យនៅធនាគារកណ្តាល	-	-	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១១.០៤៨.៨៣៦	៤៥.០១២.៩៥៨	៥២.៨១៣.៤៩៤	២១៥.១៦២.១៧៥	៦៣.៨៦២.៣៣០	២៦០.១៧៥.១៣៣
ការវិនិយោគមូលបត្រ	៥៤៣.៩១៨	២.២១៥.៩២២	១៥០.០០០	៦១១.១០០	៦៩៣.៩១៨	២.៨២៧.០២២
ទ្រព្យសកម្មផ្សេងៗ	៣.៦៣៨.២៧៨	១៤.៨២២.៣៤៥	(១៥០.០០០)	(៦១១.១០០)	៣.៤៨៨.២៧៨	១៤.២១១.២៤៥
	<u>១០៧.៤៨៨.២២១</u>	<u>៤៣៧.៩០៧.០១៣</u>	<u>-</u>	<u>-</u>	<u>១០៧.៤៨៨.២២១</u>	<u>៤៣៧.៩០៧.០១៣</u>
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	៤៤៨.៧១៨.០៥៩	១.៨២៨.០៧៧.៣៧២	៦.៧៦៥.០៨៩	២៧.៥៦០.៩៧៣	៤៥៥.៤៨៣.១៤៨	១.៨៥៥.៦៣៨.៣៤៥
សំវិធានធនសម្រាប់កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤៥៨.៦៤៤	១.៨៦៨.៥១៦	(៤៥៨.៦៤៤)	(១.៨៦៨.៥១៦)	-	-
បំណុលភតិសន្យា	៩.៧២០.៥៥៧	៣៩.៦០១.៥៥៩	១៨១.៩៦៣	៧៤១.៣១៧	៩.៩០២.៥២០	៤០.៣៤២.៨៦៦
បំណុលផ្សេងៗ	១១.០៦៥.១៥៦	៤៥.០៧៩.៤៤៥	(៦.៤៨៨.៤០៨)	(២៦.៤៣៣.៧៧៤)	៤.៥៧៦.៧៤៨	១៨.៦៤៥.៦៧១
	<u>៤៦៩.៩៦២.៤១៦</u>	<u>១.៩១៤.៦២៦.៨៨២</u>	<u>-</u>	<u>-</u>	<u>៤៦៩.៩៦២.៤១៦</u>	<u>១.៩១៤.៦២៦.៨៨២</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៤. ការចាត់ថ្នាក់តួលេខន្ទ្រីមុនឡើងវិញ (ត)

របាយការណ៍ចំណេញ-ខាតក្នុងឆ្នាំមុនត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីផ្តល់នូវព័ត៌មានដែលអាចទុកចិត្តបាន និងមានភាពសមស្របទៅតាមលក្ខណៈរបស់វា។

	របាយការណ៍ហិរញ្ញវត្ថុរួម					
	២០២១		ចាត់ថ្នាក់ឡើងវិញ		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	រាយការណ៍ឆ្នាំមុន	រាយការណ៍ឆ្នាំមុន			ចាត់ថ្នាក់ឡើងវិញ	ចាត់ថ្នាក់ឡើងវិញ
របាយការណ៍ចំណេញ-ខាត (ជាក្រសង់)						
ចំណេញផ្សេងៗ - សុទ្ធ	-	-	៣៤៩.២២៧	១.៤២០.៦៥៥	៣៤៩.២២៧	១.៤២០.៦៥៥
ចំណូលប្រតិបត្តិការផ្សេងៗ	៥.២៦៩.២៨២	២១.៤៣៥.៤៣៩	(៣៤៩.២២៧)	(១.៤២០.៦៥៥)	៤.៩២០.០៥៥	២០.០១៤.៧៨៤
	៥.២៦៩.២៨២	២១.៤៣៥.៤៣៩	-	-	៥.២៦៩.២៨២	២១.៤៣៥.៤៣៩

	របាយការណ៍ហិរញ្ញវត្ថុរបាយឡើង					
	២០២១		ចាត់ថ្នាក់ឡើងវិញ		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	រាយការណ៍ឆ្នាំមុន	រាយការណ៍ឆ្នាំមុន			ចាត់ថ្នាក់ឡើងវិញ	ចាត់ថ្នាក់ឡើងវិញ
របាយការណ៍ចំណេញ-ខាត (ជាក្រសង់)						
ចំណេញផ្សេងៗ - សុទ្ធ	-	-	៣៤៩.២២៧	១.៤២០.៦៥៥	៣៤៩.២២៧	១.៤២០.៦៥៥
ចំណូលប្រតិបត្តិការផ្សេងៗ	៥.២៦៩.២៨៣	២១.៤៣៥.៤៤៣	(៣៤៩.២២៧)	(១.៤២០.៦៥៥)	៤.៩២០.០៥៦	២០.០១៤.៧៨៨
	៥.២៦៩.២៨៣	២១.៤៣៥.៤៤៣	-	-	៥.២៦៩.២៨៣	២១.៤៣៥.៤៤៣

ធនាគារ សហពាណិជ្ជ ក.អ. និយ័ត្របញ្ជីបុគ្គលសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថាសម្ព័ន្ធធនាគារ និងធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការប្រតិបត្តិ ដែលបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវលទ្ធផលឯករាជ្យរួមមាន របាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃហានិភ័យជៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

ធនាគារ សហករណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ								
<i>ទ្រព្យសកម្មហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមដករំលស់</i>								
សាច់ប្រាក់ក្នុងដៃ	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩	២៣.២១៣.៤១២	៩៥.៥៦៩.៦១៧	២៦.០២៦.៩៣៩	១០៦.០៣៣.៧៤៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤	២៥.៤២០.៣១៩	១០៤.៦៥៥.៤៥៣	១៣.៤១៦.៧៥៦	៥៤.៦៥៩.៨៦៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៦.១១៣.៤៥៤	២៧២.១៨៩.០៩០	៦៦.៤១២.៦៩០	២៧០.៥៦៥.២៩៩	៦៤.១២០.០២០	២៦៣.៩៨២.១២២	៦៤.៥០៨.១១១	២៦២.៨០៦.០៤៥
ឥណទាន និងបុរេប្រទាន	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៧	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៦
ការវិនិយោគមូលបត្រ	៤.០៣៣.០៤៨	១៦.៦០៤.០៥៩	-	-	៤.០៣៣.០៤៨	១៦.៦០៤.០៥៩	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៥៨.៥៥៨	៧.២៣៩.៩៨៣	១.៦៨១.៦៨៤	៦.៨៥១.១៨១	១.៧០៤.៩៦៤	៧.០១៩.៣៣៧	១.៦៥២.៦០៩	៦.៧៣២.៧២៩
<i>ទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃទីផ្សារក្នុងចំណូលលម្អិតផ្សេងៗ</i>								
ការវិនិយោគមូលបត្រ	៦៩១.៧៨៨	២.៨៤៨.០៩១	៦៩៣.៩១៨	២.៨២៧.០២២	៦៩១.៧៨៨	២.៨៤៨.០៩១	៦៩៣.៩១៨	២.៨២៧.០២២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨០០.១១៧.៥២០	៣.២៩៤.០៨៣.៨២៩	៦៧៦.២៧១.៨៨៨	២.៧៥៥.១៣១.៦៧២	៧៩៨.០៧០.៤៩២	៣.២៨៥.៦៥៦.២១៥	៦៧៤.៣៣៨.២៣៤	២.៧៤៧.២៥៣.៩៦៩
បំណុលហិរញ្ញវត្ថុ								
<i>បំណុលហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមដករំលស់</i>								
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៦.២០៣.៨៧៥	១៨៨.២៣៤.៥៨៧	៤៥.០៨៥.៧៩៦	១៨៥.៦១៨.២២២	៤៦.២០៣.៨៧៥	១៨៨.២៣៤.៥៨៧
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤២៩.៤១២.៧៩៦	១.៧៦៧.៨៩២.៤៨១	៤៥៤.៩៩៨.១៤០	១.៨៥៣.៦៦២.៤២២	៤២៩.៦១២.៥៦០	១.៧៦៨.៧១៤.៩១០	៤៥៥.៤៨៣.១៤៨	១.៨៥៥.៦៣៨.៣៤៥
ប្រាក់កម្ចី	២២៩.៥១៧.១៨៦	៩៤៤.៩២២.២៥៥	១០៧.១៥២.៧៨៦	៤៣៦.៥៤០.៤៥០	២១៧.៧៩៩.៨៥៤	៨៩៦.៦៦៥.៥៣១	៩៥.១៣៩.១៤៨	៣៨៧.៥៩៦.៨៨៩
បំណុលកកិសន្យា	១.៦១៧.២០៩	៦.៦៥៨.០៤៩	៣.៦១០.៧១៩	១៤.៧១០.០៦៩	៩.០៣៥.៦៩៥	៣៧.១៩៩.៩៥៦	៩.៩០២.៥២០	៤០.៣៤២.៨៦៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៣០៣.០៤៥	២១.៨៣២.៦៣៦	២.៥៦៧.២៩៧	១០.៤៥៩.១៦៨	៤.៤៩៤.០៣៥	១៨.៥០១.៩៤២	១.៦៥២.៦០៩	៦.៧៣២.៧២៩
អនុបំណុល	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	២៣.២៧០.១៦០	៩៤.៨០២.៦៣២	៤០.៤៤០.៨៨៩	១៦៦.៤៩៥.១៤០	២៣.២៧០.១៦០	៩៤.៨០២.៦៣២
បំណុលហិរញ្ញវត្ថុសរុប	៧៥១.៣៧៦.៩២១	៣.០៩៣.៤១៨.៧៨៣	៦៣៧.៨០២.៩៧៧	២.៥៩៨.៤០៩.៣២៨	៧៥៦.៤៦៤.៨២៩	៣.០៧៣.១៩៥.៧០១	៦៣១.៦៥១.៤៦០	២.៥៧៣.៣៤៨.០៤៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬភាគីដែលក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យសម្ព័ន្ធធនាគារ និងធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទានអតិថិជន ការវិនិយោគមូលបត្រ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗរវាងរវាងតាមផ្ទៃដើមដករំលស់ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទានអតិថិជន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យតម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃសំណុំទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដែលផ្តល់។ សម្ព័ន្ធធនាគារ និងធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រូបាបនៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក (ECL) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹម ECL ១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមផ្ទៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៥.១ (គ)។ ធនាគារកណ្តាលមិនមានប្រវត្តិការខាតបង់ទេ និងមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចនាពេលឆាប់ៗខាងមុខនេះ ដូចនេះខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាលមានចំនួនសូន្យ។

ការវិនិយោគមូលបត្ររបស់សម្ព័ន្ធធនាគារ និងធនាគារ តាមផ្ទៃដើមដករំលស់ និងតាម FVOCI ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានកម្រិតទាប ហើយសំវិធានធនសម្រាប់ការខាតបង់ត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលវិបាកបរិច្ឆេទត្រូវបានកំណត់ត្រឹម ECL ១២ខែ។ គណៈគ្រប់គ្រងចាត់ទុកថាការវិនិយោគមូលបត្រទាំងនេះ មានហានិភ័យឥណទានកម្រិតទាប ដែលមានហានិភ័យនៃការមិនសងប្រាក់ទាប ហើយអ្នកបោះផ្សាយមូលបត្រមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យារបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះការវិនិយោគសញ្ញាបណ្ណរដ្ឋ មិនមានប្រវត្តិការខាតបង់ទេ ដោយសាររដ្ឋាភិបាលមិនធ្លាប់មានប្រវត្តិមានផលលំបាកផ្នែកហិរញ្ញវត្ថុក្នុងគ្រាកន្លងមក។ ដូចនេះខាតឥណទានរំពឹងទុកសម្រាប់សញ្ញាបណ្ណរដ្ឋមានចំនួនសូន្យ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានឱ្យអតិថិជនជាងកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

សម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់រ៉ាប់រងលើឥណទានអតិថិជន ដែលជាការអនុវត្តទូទៅ។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃរ៉ាប់រង ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃរ៉ាប់រងសំខាន់ៗដើម្បីធានាឥណទាន អតិថិជន មានដូចជា៖

- រ៉ាប់រងជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើមាន

(គ) គោលការណ៍ ECL

ការវាស់វែងសំវិធានធនសម្រាប់ ECL ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS ៩ គឺដើម្បីទទួលស្គាល់ សំវិធានធនសម្រាប់ ECL ពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃត្រូវឱ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាន ឬមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ ECL ពេញមួយអាយុកាល។

ធនាគារ សហការណ៍ ភ.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ ECL តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលសម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ ស្តង់ដារក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទានបានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្ន ប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អ្នកខ្ចីប្រាក់ម្នាក់ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង ប្រសិនបើស្របតាមលក្ខណៈវិនិច្ឆ័យណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

- ផុតកំណត់សង១៥ថ្ងៃចំពោះការទូទាត់សងតាមកិច្ចសន្យា សម្រាប់ឥណទានរយៈពេលខ្លី និង
- ផុតកំណត់សង៣០ថ្ងៃចំពោះការទូទាត់សងតាមកិច្ចសន្យា សម្រាប់ឥណទានរយៈពេលវែង

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

សម្ព័ន្ធធនាគារ និងធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី៣០ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និងលើស៩០ថ្ងៃសម្រាប់ឥណទានរយៈពេលវែង។ ក្នុងករណីប្តូរស៊ីលីធីដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទានវិបារូបន៍) ប្តូរស៊ីលីធីត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល៣០ថ្ងៃ ឬលើសសម្រាប់ឥណទានរយៈពេលខ្លី និងលើស៩០ថ្ងៃ ឬលើស សម្រាប់ឥណទានរយៈពេលវែង។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖
 1. ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាមគ្រាត្រូវបានចាត់ទុកជាការសងយឺត។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន (ត)

2. នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការចរចា និង ការរៀបចំឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅជំពាក់ នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល៦ខែទេ គិតចាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
3. នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៣០ថ្ងៃ ឬលើស សម្រាប់ឥណទានរយៈពេលខ្លី និងលើស៩០ថ្ងៃ ឬលើស សម្រាប់ឥណទានរយៈពេលវែង នោះឥណទានត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យវាត្រូវបានចាត់ថ្នាក់អាស្រ័យទៅតាមគោលការណ៍ចំណាត់ថ្នាក់ ហានិភ័យឥណទាន។
- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្ស័យធនផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃឥណទាននោះត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃអាស្រ័យទៅតាម ការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហ្វាស៊ីលីតឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និងលក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហ្វាស៊ីលីតឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយសម្ព័ន្ធធនាគារ និងធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃសំវិធានធនចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវផ្ទេរចេញពីបញ្ជី។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iii) ការវាស់វែង ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាម SICR ដែលបានកើតឡើងចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានដោយឡែក និងមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃដោយឡែក សំវិធានធនសម្រាប់ ECL ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសមតុល្យដែលមិនទាន់ទូទាត់ ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អាចស្រង់បានពីទ្រព្យធានា ដែលរំពឹងថា ត្រូវទទួលបានពីអ្នកខ្ចីប្រាក់។

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនារក ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត។

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default - PD)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលផុតកំណត់ រហូតដល់ PD ១២ ខែនាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើងចំពោះ សំណុំឥណទានមួយ ចាប់ពីចំណុចទទួលស្គាល់លើកដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតក្នុងគ្រាកន្លងមក និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default - EAD)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលសម្ព័ន្ធធនាគារ និងធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលសំ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលហ្វីណង់ស៊ីងដែលអាចប្រើប្រាស់ឡើងវិញ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករដោយយកសមតុល្យដែលបានដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម ‘កត្តាផ្ទេរឥណទាន’ ដែលត្រូវបានស្រង់ពីប្រភពខាងក្រៅ និងដែលអនុញ្ញាតសម្រាប់ការដកប្រាក់រំពឹងទុកនៃកម្រិតកំណត់ដែលនៅសល់ នាពេលមិនសងប្រាក់។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iii) ការវាស់វែង ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន (ត)

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់សម្ព័ន្ធធនាគារ និងធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអត្ថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើងលើ រយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តការវិភាគស្ថិតិ ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន ក្នុងការកំណត់អញ្ញត្រឡៃផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុក សម្រាប់សំណុំឥណទាននីមួយៗ។

ការវិភាគត្រូវបានអនុវត្តឡើងចំពោះ PD ដើម្បីស្វែងយល់អំពីផលប៉ះពាល់ពីការប្រែប្រួលអញ្ញត្រទាំងនេះ ចំពោះប្រវត្តិនៃអត្រាមិនសងប្រាក់។ អញ្ញត្រផ្នែកសេដ្ឋកិច្ចក្នុងគ្រាមុនសម្រាប់ការវិភាគ ត្រូវបានយកប្រភពមកពីវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃអញ្ញត្រផ្នែកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងអញ្ញត្រទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ នៅពេលដែល LGD ផ្អែកលើប្រវត្តិនៃការប្រមូលប្រាក់បានមកវិញបន្ទាប់ពីមានព្រឹត្តិការណ៍មិនសងប្រាក់ និងផ្អែកលើការពិចារណារបស់សម្ព័ន្ធធនាគារ និងធនាគារ ចំពោះតម្លៃទ្រព្យបញ្ចាំដែលបានគ្រោងទុក។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការព្រឹលសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួន សេណារីយ៉ូ និងលទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃឡើងវិញនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្ព័ន្ធធនាគារ និងធនាគារបានសន្និដ្ឋានថា មានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការឡើងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)

ភាគរយនៃការថ្លឹងប្រូបាបសេណារីយ៉ូដែលត្រូវបានប្រើក្នុងការសន្មតអត្រាប្រាក់កម្ចី ត្រូវបានប្រើឡើងវិញតាមភាគរយមុនអំឡុងពេលនៃការរីករាលដាលជម្ងឺ កូវីដ-១៩។ ដោយបានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចចុងក្រោយបំផុតដែលបណ្តាលមកពីផលប៉ះពាល់របស់ កូវីដ-១៩ ទៅក្នុងគំរូ ECL ដែលមានស្រាប់ គណៈគ្រប់គ្រងកំណត់ថាភាគរយនៃការថ្លឹងប្រូបាបសេណារីយ៉ូ គឺ ៨០% សម្រាប់ករណីមូលដ្ឋាន១០% សម្រាប់ករណីល្អបំផុត និង ១០% សម្រាប់ករណីអាក្រក់បំផុត បានឆ្លុះបញ្ចាំងអំពីទស្សនវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលត្រូវបានស្រង់ប្រភពមកពីវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

ការសន្មតអត្រាប្រាក់កម្ចីសេដ្ឋកិច្ច

ការថ្លឹងដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	%	%	%
ការថ្លឹងប្រូបាបសេណារីយ៉ូ	៨០%	១០%	១០%
	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	%	%	%
ការថ្លឹងប្រូបាបសេណារីយ៉ូ	៨០%	១០%	១០%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)

ការវិភាគភាពប្រែប្រួល (Sensitivity analysis)

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តការវិភាគភាពប្រែប្រួលនៃ ECL ចំពោះឥណទានអតិថិជន ផ្អែកទៅលើបម្រែបម្រួលនៃអត្រាប្រាក់ប្រចាំឆ្នាំសំខាន់ៗ។ កត្តាភាពប្រែប្រួលនានាដែលបានប្រើប្រាស់ គឺជាការសន្មតដែលផ្អែកទៅលើការផ្លាស់ប្តូរដែលស្របគ្នាមួយ នៅក្នុងធាតុអថេរសំខាន់ៗ ដើម្បីប៉ាន់ស្មានពីផលប៉ះពាល់ចំពោះ ECL របស់ធនាគារ។

តារាងខាងក្រោមនេះបង្ហាញពីផលប៉ះពាល់របស់ ECL ចំពោះការប្រែប្រួលធាតុអថេរសំខាន់ៗដែលបានប្រើប្រាស់ទន្ទឹមនឹងពេលដែលធាតុអថេរផ្សេងៗទៀត នៅរក្សាភាពដើមដដែល៖

ផលិតផលក្នុងស្រុកសរុប	ការប្រែប្រួល		របាយការណ៍ហិរញ្ញវត្ថុរួម			
	+/-១%		២០២២		២០២១	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តំហោស ECL សរុប ចំពោះការប្រែប្រួលវិជ្ជមាននៃអត្រាត្រូវសំខាន់ៗ			(៨២៤.៤៨៩)	(៣.៣៩៤.៤១៩)	(៩៧៣.៥៧៦)	(៤៣.៦២៩.៨៥៥)
កំណើន ECL សរុប ចំពោះការប្រែប្រួលអវិជ្ជមាននៃអត្រាត្រូវសំខាន់ៗ			៩០៦.៩៣៧	៣.៧៣៣.៨៦១	១.០៧០.៩៣៤	៤.៣៦២.៩៨៦

តំហោស ECL សរុប ចំពោះការប្រែប្រួលវិជ្ជមាននៃអត្រាត្រូវសំខាន់ៗ	របាយការណ៍ហិរញ្ញវត្ថុដោយឡែក		២០២២		២០២១	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តំហោស ECL សរុប ចំពោះការប្រែប្រួលវិជ្ជមាននៃអត្រាត្រូវសំខាន់ៗ			(៨២៤.៤៨៩)	(៣.៣៩៤.៤១៩)	(៩៧៣.៥៧៦)	(៣.៩៦៦.៣៥០)
កំណើន ECL សរុប ចំពោះការប្រែប្រួលអវិជ្ជមាននៃអត្រាត្រូវសំខាន់ៗ			៩០៦.៩៣៧	៣.៧៣៣.៨៦១	១.០៧០.៩៣៤	៤.៣៦២.៩៨៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL វាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធន ECL ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាម មូលដ្ឋាននៃ លក្ខណៈហានិភ័យជារួម ការធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

រយៈពេល	ផ្នែក
រយៈពេលខ្លី	ឥណទានគេហដ្ឋាន
	ឥណទានសាជីវកម្ម
	ឥណទានមិនមែនគេហដ្ឋាន
រយៈពេលវែង	ឥណទានគេហដ្ឋាន
	ឥណទានសាជីវកម្ម
	ឥណទានមិនមែនគេហដ្ឋាន

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមាន ព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះសម្ព័ន្ធធនាគារ និងធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅ បន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទដើម្បីធ្វើឱ្យ ប្រាកដថាក្រុមនីមួយៗមានហានិភ័យដូចគ្នា។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើង គ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបាន ដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវ បានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះ ចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បាន ជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថាមិន មានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័ត ដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ ECL (ត)

(vii) ការកែប្រែឥណទានឡើងវិញ

ជូនកាលសម្ព័ន្ធធនាគារ និងធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃ ឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថា ខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ សម្ព័ន្ធធនាគារ និងធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើនដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថា តើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបចំជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ សម្ព័ន្ធធនាគារ និងធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អឬឱ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីតឺពាណិជ្ជកម្ម និងកិច្ចសន្យាឥណទានដែលមិនទាន់បានដកប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ CCF ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្ទង់ក្រៅតារាងតុល្យការ។

(ix) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វាស៊ីលីតឺឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុរបស់ខ្សែក្រវាត់			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ								
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុង								
តារាងគុណភាព								
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារនិងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ	៦៦.១១៣.៤៥៤	២៧២.១៨៩.០៩០	៦៦.៤១២.៦៩០	២៧០.៥៦៥.២៩៩	៦៤.១២០.០២០	២៦៣.៩៨២.១២២	៦៤.៥០៨.១១១	២៦២.៨០៦.០៤៥
ឥណទានអតិថិជន	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៧	៦៧៨.៨៨៦.៩៤១	២.៧៩៤.៩៧៧.៥៣៦	៥៦៨.០៣៩.៩០១	២.៣១៤.១៩៤.៥៥៧
ការវិនិយោគមូលបត្រ	៤.៦៩៤.៨៣៦	១៩.៣២៨.៦៤០	៦៩៣.៩១៨	២.៨២៧.០២២	៤.៦៩៤.៨៣៦	១៩.៣២៨.៦៤០	៦៩៣.៩១៨	២.៨២៧.០២២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៥៨.៥៥៨	៧.២៣៩.៩៨៣	១.៦៨១.៦៨៤	៦.៨៥១.១៨១	១.៧០៤.៩៦៤	៧.០១៩.៣៣៧	១.៦៥២.៦០៩	៦.៧៣២.៧២៩
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្រៅ								
តារាងគុណភាព								
ចំណែកឥណទាន ឥណទានវិបារម្ភ និងប័ណ្ណឥណទាន								
មិនបានប្រើប្រាស់	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥	៣៨.៨១៩.៣៤៦	១៥៨.១៥០.០១៦	៥៤.៧៨០.០៩៦	២២៥.៥២៩.៦៥៥	៣៨.៨១៩.៣៤៦	១៥៨.៨១៩.២៨៧
ការធានាលើការទូទាត់ប្រាក់	៣០.០០០	១២៣.៥១០	៣០.០០០	១២២.២២០	៣០.០០០	១២៣.៥១០	៣០.០០០	១២៣.៥១០
ការដេញថ្លៃ ដំណើការ និងសញ្ញាបណ្ណធានា	-	-	១៣៥.១២៨	៥៥០.៥១១	-	-	១៣៥.១២៨	៥៥៦.៣២២
លិខិតឥណទាន	២.៦២៤.៦២២	១០.៨០៥.៥៦៩	៣.០១៩.២៧៩	១២.៣០០.៥៤៣	២.៦២៤.៦២២	១០.៨០៥.៥៦៩	៣.០១៩.២៧៩	១២.៤៣០.៣៧២
កិច្ចសន្យា និងការធានាផ្សេងៗ	១.០៣៧.៥៦៦	៤.២៧១.៦៥៩	១.៨៧៧.៥២៣	៧.៦៤៩.០២៩	១.០៣៧.៥៦៦	៤.២៧១.៦៥៩	១.៨៧៧.៥២៣	៧.៧២៩.៧៦២
ហានិភ័យឥណទានដុលសរុប	៨០៩.៩២៦.០៧៣	៣.៣៣៤.៤៦៥.៦៦២	៦៨០.៧០៩.៤៦៩	២.៧៧៣.២១០.៣៧៨	៨០៧.៨៧៩.០៤៥	៣.៣២៦.០៣៨.០២៨	៦៧៨.៧៧៥.៨១៥	២.៧៦៧.២១៩.៥៦៦
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១០.៥៨៥.៧៦០)	(៤៣.៥៩១.៥៧៤)	(១១.៨១៣.៧៦៦)	(៤៨.១២៩.២៥២)	(១០.៥៨៥.៧៦០)	(៤៣.៥៩១.៥៧៤)	(១១.៨១៣.៧៦៦)	(៤៨.១២៩.២៥២)
ហានិភ័យឥណទានសុទ្ធសរុប	៧៩៩.៣៤០.៣១៣	៣.២៩០.៨៧៤.០៨៨	៦៦៨.៨៩៥.៧០៣	២.៧២៥.០៨១.១២៦	៧៩៧.២៩៣.២៨៥	៣.២៨២.៤៤៦.៤៥៤	៦៦៦.៩៦២.០៤៩	២.៧១៩.០៩០.៣១៤

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទានអតិថិជន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ផ្ទៃក្នុង ដែលត្រូវបានតាក់តែងឡើងដោយគូបជ្រុំជាមួយនឹងព័ត៌មានក្រោយថ្ងៃផុតកំណត់ សម្រាប់ជាលក្ខណៈវិនិច្ឆ័យកំណត់ដំណាក់កាល។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
តាមដានធម្មតា	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង១៥ ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វានស៊ីលីធីរយៈពេលខ្លី និងតិចជាង៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វានស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ឃ្លាំមើលពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងចាប់ពី១៥ថ្ងៃ ទៅ៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វានស៊ីលីធីរយៈពេលខ្លី ឬចាប់ពី៣១ថ្ងៃទៅ៨៩ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វានស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការឃ្លាំមើល។
មិនសងប្រាក់/ថយចុះ តម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

លើកលែងតែឥណទានរយៈពេលខ្លីក្រោមស្តង់ដារ អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពអាចទទួលយកបានមធ្យម ដើម្បីបំពេញតាមកិច្ចសន្យាសងប្រាក់។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទានអតិថិជន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗដូចខាងក្រោម៖

គុណភាពឥណទាន ពណ៌នា

អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/រដ្ឋាភិបាល ឬត្រូវបានធានាដោយធនាគារកណ្តាល/រដ្ឋាភិបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកបោះផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយរយៈកាល-មិនថយចុះ		ពេញមួយរយៈកាល-ថយចុះតម្លៃ		ពេញមួយរយៈកាល-មិនថយចុះ		ពេញមួយរយៈកាល-ថយចុះតម្លៃ	
	ECL ១២ខែ	តម្លៃឥណទាន	ឥណទាន		ECL ១២ខែ	តម្លៃឥណទាន	ឥណទាន	
	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ		ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន								
ហិរញ្ញវត្ថុផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	២៩.៩៤១.២៩៤	-	-	២៩.៩៤១.២៩៤	១៣.០១១.១៧៦	-	-	១៣.០១១.១៧៦
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៣៦.១៧២.១៦០	-	-	៣៦.១៧២.១៦០	៥៣.៤០១.៥១៤	-	-	៥៣.៤០១.៥១៤
តម្លៃយោងដុល	៦៦.១១៣.៤៥៤	-	-	៦៦.១១៣.៤៥៤	៦៦.៤១២.៦៩០	-	-	៦៦.៤១២.៦៩០
គិតជាពាន់រៀល	២៧២.១៨៩.០៩០	-	-	២៧២.១៨៩.០៩០	២៧០.៥៦៥.២៩៩	-	-	២៧០.៥៦៥.២៩៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតម្លៃ	តម្លៃឥណទាន		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតម្លៃ	តម្លៃឥណទាន	
	ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន		ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន	
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ
ហិរញ្ញវត្ថុផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	២៩.៩៤១.២៩៤	-	-	២៩.៩៤១.២៩៤	១៣.០១១.១៧៦	-	-	១៣.០១១.១៧៦
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៣៤.១៧៨.៧២៦	-	-	៣៤.១៧៨.៧២៦	៥១.៤៩៦.៩៣៥	-	-	៥១.៤៩៦.៩៣៥
តម្លៃយោងដុល	៦៤.១២០.០២០	-	-	៦៤.១២០.០២០	៦៤.៥០៨.១១១	-	-	៦៤.៥០៨.១១១
គិតជាពាន់រៀល	២៦៣.៩៨២.១២២	-	-	២៦៣.៩៨២.១២២	២៦២.៨០៦.០៤៥	-	-	២៦២.៨០៦.០៤៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយភាគរយ-មិនថយចុះ	ពេញមួយរយភាគរយ-មិនថយចុះ	ពេញមួយរយភាគរយ-មិនថយចុះ		ពេញមួយរយភាគរយ-មិនថយចុះ	ពេញមួយរយភាគរយ-មិនថយចុះ	ពេញមួយរយភាគរយ-មិនថយចុះ	
	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
ឥណទានអតិថិជនខាងលើតាមផ្ទៃដើម								
ជក់រំលស់								
តាមដានធម្មតា	៦៦៩.១៦៥.២៦០	-	-	៦៦៩.១៦៥.២៦០	៥៦០.០៣៧.៣៦០	-	-	៥៦០.០៣៧.៣៦០
ប្តូរមើលពិសេស	-	៦.១១១.៩៣៣	-	៦.១១១.៩៣៣	-	៧.៩៤២.៣៣៦	-	៧.៩៤២.៣៣៦
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	៣.៦០៩.៧៤៨	៣.៦០៩.៧៤៨	-	-	៦០.២០៥	៦០.២០៥
តម្លៃយោងដុល	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៤៨	៦៧៨.៨៨៦.៩៤១	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១
 សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៧.៨០៦.៤១៨)	(៤៣៨.៥៣៥)	(៨២៤.៤២១)	(៩.០៦៩.៣៧៤)	(១០.៥៣៨.២០៨)	(១៥១.១៧០)	(១៩.៩៦៣)	(១០.៧០៩.៣៤១)
តម្លៃយោងសុទ្ធ	៦៦១.៣៥៨.៨៤២	៥.៦៧៣.៣៩៨	២.៧៨៥.៣២៧	៦៦៩.៨១៧.៥៦៧	៥៤៩.៤៩៩.១៥២	៧.៧៩១.១៦៦	៤០.២៤២	៥៥៧.៣៣០.៥៦០
គិតជាពាន់រៀល	២.៧២២.៨១៤.៣៥៣	២៣.៣៥៧.៣៨០	១១.៤៦៧.១៩០	២.៧៥៧.៦៣៨.៩២៣	២.២៣៨.៦៥៩.៥៤៥	៣១.៧៤១.២១០	១៦៣.៩៤៦	២.២៧០.៥៦៤.៧០១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតិច	ពេញមួយរយៈកាល-ថយចុះតិច		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតិច	ពេញមួយរយៈកាល-ថយចុះតិច	
	ECL ១២ខែ ដុល្លារអន្តរជាតិ	កម្រិតឥណទាន ដុល្លារអន្តរជាតិ	កម្រិតឥណទាន ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ECL ១២ខែ ដុល្លារអន្តរជាតិ	កម្រិតឥណទាន ដុល្លារអន្តរជាតិ	កម្រិតឥណទាន ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ
ឥណទានអតិថិជនចាស់រងការងន្លើដើម								
ជករំលស់								
តាមដានធម្មតា	៦៦៩.១៦៥.២៦០	-	-	៦៦៩.១៦៥.២៦០	៥៦០.០៣៧.៣៦០	-	-	៥៦០.០៣៧.៣៦០
ឃ្លាំមើលពិសេស	-	៦.១១១.៩៣៣	-	៦.១១១.៩៣៣	-	៧.៩៤២.៣៣៦	-	៧.៩៤២.៣៣៦
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	៣.៦០៩.៧៤៨	៣.៦០៩.៧៤៨	-	-	៦០.២០៥	៦០.២០៥
តម្លៃយោងដុល	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៤៨	៦៧៨.៨៨៦.៩៤១	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១
 សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៧.៨០៦.៤១៨)	(៤៣៨.៥៣៥)	(៨២៤.៤២១)	(៩.០៦៩.៣៧៤)	(១០.៥៣៨.២០៨)	(១៥១.១៧០)	(១៩.៩៦៣)	(១០.៧០៩.៣៤១)
តម្លៃយោងសុទ្ធ	៦៦១.៣៥៨.៨៤២	៥.៦៧៣.៣៩៨	២.៧៨៥.៣២៧	៦៦៩.៨១៧.៥៦៧	៥៤៩.៤៩៩.១៥២	៧.៧៩១.១៦៦	៤០.២៤២	៥៥៧.៣៣០.៥៦០
គិតជាពាន់រៀល	២.៧២២.៨១៤.៣៥៣	២៣.៣៥៧.៣៨០	១១.៤៦៧.១៩១	២.៧៥៧.៦៣៨.៩២៤	២.២៣៨.៦៥៩.៥៤៥	៣១.៧៤១.២១០	១៦៣.៩៤៦	២.២៧០.៥៦៤.៧០១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាយុ កាល-មិនថយចុះ	ពេញមួយអាយុ កាល-ថយចុះតម្លៃ	ពេញមួយអាយុ កាល-ថយចុះតម្លៃ		ពេញមួយអាយុ កាល-មិនថយចុះ	ពេញមួយអាយុ កាល-ថយចុះតម្លៃ	ពេញមួយអាយុ កាល-ថយចុះតម្លៃ	
	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
ការវិនិយោគមូលបត្រចាស់ថែទាំ								
ថ្លៃដើមដករំលស់								
តាមដានធម្មតា	៤.០៣៣.០៤៨	-	-	៤.០៣៣.០៤៨	-	-	-	-
ហ្សាំមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
តម្លៃយោងដុល	៤.០៣៣.០៤៨	-	-	៤.០៣៣.០៤៨	-	-	-	-
សំវិធានធនសម្រាប់ការខាតឥណទានរំពឹង								
ទុក	(៣០.០០០)	-	-	(៣០.០០០)	-	-	-	-
តម្លៃយោងសុទ្ធ	៤.០០៣.០៤៨	-	-	៤.០០៣.០៤៨	-	-	-	-
គិតជាពាន់រៀល	១៦.៨៨០.៥៩៩	-	-	១៦.៨៨០.៥៩៩	-	-	-	-

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-មិនថយចុះ		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-មិនថយចុះ	
	ECL ១២ខែ ដុល្លារអេមេរិក	កម្រិតឥណទាន ដុល្លារអេមេរិក	ឥណទាន ដុល្លារអេមេរិក		ECL ១២ខែ ដុល្លារអេមេរិក	កម្រិតឥណទាន ដុល្លារអេមេរិក	ឥណទាន ដុល្លារអេមេរិក	
ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃ ដើមដករំលស់								
តាមដានធម្មតា	៥.០៣៣.០៥៨	-	-	៥.០៣៣.០៥៨	-	-	-	-
ប្តូរមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
តម្លៃយោងដុល	៥.០៣៣.០៥៨	-	-	៥.០៣៣.០៥៨	-	-	-	-
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៣០.០០០)	-	-	(៣០.០០០)	-	-	-	-
តម្លៃយោងសុទ្ធ	៥.០០៣.០៥៨	-	-	៥.០០៣.០៥៨	-	-	-	-
គិតជាពាន់រៀល	១៦.៥៨០.៥៤៩	-	-	១៦.៥៨០.៥៤៩	-	-	-	-

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតម្លៃ	តម្លៃឥណទាន		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតម្លៃ	តម្លៃឥណទាន	
	ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន		ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន	
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ចាត់តាំងថ្លៃដើមដកកំណត់	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក	ដុល្លារអមេរិក
មានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	១.៧៥៨.៥៥៨	-	-	១.៧៥៨.៥៥៨	១.៦៨១.៦៨៤	-	-	១.៦៨១.៦៨៤
ហានិភ័យដុល	១.៧៥៨.៥៥៨	-	-	១.៧៥៨.៥៥៨	១.៦៨១.៦៨៤	-	-	១.៦៨១.៦៨៤
គិតជាពាន់រៀល	៧.២៣៩.៩៨៣	-	-	៧.២៣៩.៩៨៣	៦.៨៥១.១៨១	-	-	៦.៨៥១.១៨១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឯ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយផ្ទុក							
	២០២២				២០២១			
	ដំណាច់កាលទី១	ដំណាច់កាលទី២	ដំណាច់កាលទី៣	សរុប	ដំណាច់កាលទី១	ដំណាច់កាលទី២	ដំណាច់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតិចតួច	ពេញមួយរយៈកាល-ថយចុះតិចតួច		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតិចតួច	ពេញមួយរយៈកាល-ថយចុះតិចតួច	
	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ទាំង								
តែងតែដើម្បីដកស្រង់								
មានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	១.៧០៤.៩៦៤	-	-	១.៧០៤.៩៦៤	១.៦៥២.៦០៩	-	-	១.៦៥២.៦០៩
ហានិភ័យផុល	១.៧០៤.៩៦៤	-	-	១.៧០៤.៩៦៤	១.៦៥២.៦០៩	-	-	១.៦៥២.៦០៩
គិតជាពាន់រៀល	៧.០១៩.៣៣៧	-	-	៧.០១៩.៣៣៧	៦.៧៣២.៧២៩	-	-	៦.៧៣២.៧២៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL	ECL	ECL		ECL	ECL	ECL	
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតិចតួច	ពេញមួយរយៈកាល-ថយចុះតិចតួច		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតិចតួច	ពេញមួយរយៈកាល-ថយចុះតិចតួច	
	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	សរុប	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	សរុប
ខ្ទង់ក្រៅការពារកុល្យការ								
តាមដានធម្មតា	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
ឃ្លាំមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
ហានិភ័យដុល	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៥៩២.៧២៨)	-	-	(៥៩២.៧២៨)	(៥៩៨.៦៤៤)	-	-	(៥៩៨.៦៤៤)
ហានិភ័យសុទ្ធ	៥៧.៨៧៩.៥៥៦	-	-	៥៧.៨៧៩.៥៥៦	៤៣.២៨២.៦៣២	-	-	៤៣.២៨២.៦៣២
គិតជាពាន់រៀល	២៣៨.២៩០.១៣២	-	-	២៣៨.២៩០.១៣២	១៧៦.៩០៣.៨០៣	-	-	១៧៦.៩០៣.៨០៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឯ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក							
	២០២២				២០២១			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL	ECL			ECL	ECL		
	ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតម្លៃ	សរុប		ពេញមួយរយៈកាល-មិនថយចុះ	ពេញមួយរយៈកាល-ថយចុះតម្លៃ	សរុប	
	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ	ECL ១២ខែ ដុល្លារអន្តរជាតិ	តម្លៃឥណទាន ដុល្លារអន្តរជាតិ	ឥណទាន ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ខ្ទង់ក្រៅការពារកុល្យការ								
តាមដានធម្មតា	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
ឃ្លាំមើលពិសេស	-	-	-	-	-	-	-	-
មិនសងប្រាក់/ថយចុះតម្លៃឥណទាន	-	-	-	-	-	-	-	-
ហានិភ័យដុល	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(៥៩២.៧២៨)	-	-	(៥៩២.៧២៨)	(៤៥៨.៦៤៤)	-	-	(៤៥៨.៦៤៤)
ហានិភ័យសុទ្ធ	៥៧.៨៧៩.៥៥៦	-	-	៥៧.៨៧៩.៥៥៦	៤៣.៤២២.៦៣២	-	-	៤៣.៤២២.៦៣២
គិតជាពាន់រៀល	២៣៨.២៩០.១៣២	-	-	២៣៨.២៩០.១៣២	១៧៦.៩០៣.៨០៣	-	-	១៧៦.៩០៣.៨០៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាតបង់

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយរយៈកាល មិនថយចុះ	ECL ពេញមួយរយៈកាល ថយចុះ		ECL ១២ខែ	ECL ពេញមួយរយៈកាល មិនថយចុះ	ECL ពេញមួយរយៈកាល ថយចុះ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១០.៥៣៨.២០៨	១៥១.១៧០	១៩.៩៦៣	១០.៧០៩.៣៤១	១០.៥៣៨.២០៨	១៥១.១៧០	១៩.៩៦៣	១០.៧០៩.៣៤១
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ផ្ទេរទៅដំណាក់កាលទី១	២.៣០០	(២.២៧៨)	(២២)	-	២.៣០០	(២.២៧៨)	(២២)	-
ផ្ទេរទៅដំណាក់កាលទី២	(៥៨.៩០៦)	៥៨.៩០៦	-	-	(៥៨.៩០៦)	៥៨.៩០៦	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៧៨៩.៨១៨)	(៥៦.១៨០)	៨៤៥.៩៩៨	-	(៧៨៩.៨១៨)	(៥៦.១៨០)	៨៤៥.៩៩៨	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង	៤.៧២៥.៧៧៣	-	-	៤.៧២៥.៧៧៣	៤.៧២៥.៧៧៣	-	-	៤.៧២៥.៧៧៣
ការរស់រវើកសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	(១.៣៩៤.៧៤២)	២៩០.២៩៦	៣.១៣០.០៦៨	២.០២៥.៦២២	(១.៣៩៤.៧៤២)	២៩០.២៩៦	៣.១៣០.០៦៨	២.០២៥.៦២២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(៥.២១៦.៣៩៧)	(៣.៣៧៩)	(២០.៥៣២)	(៥.២៤០.៣០៨)	(៥.២១៦.៣៩៧)	(៣.៣៧៩)	(២០.៥៣២)	(៥.២៤០.៣០៨)
ជម្រះចេញពីបញ្ជី	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៧.៨០៦.៤១៨	៤៣៨.៥៣៥	៨២៤.៥២១	៩.០៦៩.៤៧៤	៧.៨០៦.៤១៨	៤៣៨.៥៣៥	៨២៤.៥២១	៩.០៦៩.៤៧៤
គិតជាពាន់រៀល	៣២.១៣៩.០២៣	១.៨០៥.៤៩៩	៣.៣៩៤.១៤១	៣៧.៣៣៨.៦៦៣	៣២.១៣៩.០២៣	១.៨០៥.៤៩៩	៣.៣៩៤.១៤១	៣៧.៣៣៨.៦៦៣

(*) ផលប៉ះពាល់នៃការរស់រវើក ECL ដោយសារការប្រែប្រួល PD, LGD និងចំណាត់ថ្នាក់ឥណទានរបស់អ្នកជាប់កាតព្វកិច្ច ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាតបង់ (ត)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ	
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា								
ផ្ទេរទៅដំណាក់កាលទី១	៩៣២.៥០៦	(៦៥០.៦៤៧)	(២៨១.៨៥៩)	-	៩៣២.៥០៦	(៦៥០.៦៤៧)	(២៨១.៨៥៩)	-
ផ្ទេរទៅដំណាក់កាលទី២	(៩៧៩.២១០)	៩៧៩.២១០	-	-	(៩៧៩.២១០)	៩៧៩.២១០	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៦.៩៧៧.៩៩១)	(៨៥.០០៥)	៧.០៦២.៩៩៦	-	(៦.៩៧៧.៩៩១)	(៨៥.០០៥)	៧.០៦២.៩៩៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	២៤០.៥០៨.២៦៧	-	-	២៤០.៥០៨.២៦៧	២៤០.៥០៨.២៦៧	-	-	២៤០.៥០៨.២៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំក្រៅពីដំបូងបង្អស់	(១២៤.៣៥៥.៦៧២)	(២.០៧៣.៩៦១)	(៨០.៥៤០)	(១២៦.៥១០.១៧៣)	(១២៤.៣៥៥.៦៧២)	(២.០៧៣.៩៦១)	(៨០.៥៤០)	(១២៦.៥១០.១៧៣)
ដកចេញពីបញ្ជី	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)	-	-	(៣.១៥១.០៥៤)	(៣.១៥១.០៥៤)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៨៨	៦៧៨.៨៨៦.៩៨១	៦៦៩.១៦៥.២៦០	៦.១១១.៩៣៣	៣.៦០៩.៧៨៨	៦៧៨.៨៨៦.៩៨១
គិតជាពាន់រៀល	២.៧៨៤.៩៥៣.៣៧៥	២៥.១៦២.៨២៨	១៤.៨៦១.៣៣៣	២.៨២៥.៩៧៧.៥៣៦	២.៧៨៤.៩៥៣.៣៧៥	២៥.១៦២.៨២៨	១៤.៨៦១.៣៣៣	២.៨២៥.៩៧៧.៥៣៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាតបង់ (ត)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ		ECL ១២ខែ ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ	ECL ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន ដុល្លារអន្តរជាតិ	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៤.៩២៧.៣០៤	១.៤៣៣.៥៥២	៨៩៩.២៤៤	៧.២៦០.១០០	៤.៩២៧.៣០៤	១.៤៣៣.៥៥២	៨៩៩.២៤៤	៧.២៦០.១០០
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ផ្ទេរទៅដំណាក់កាលទី១	៦៦៤.៦៨០	(១៤.៣៧៥)	(៦៥០.៣០៥)	-	៦៦៤.៦៨០	(១៤.៣៧៥)	(៦៥០.៣០៥)	-
ផ្ទេរទៅដំណាក់កាលទី២	(៣.៥២៧)	៥.៣៧៨	(១.៨៥១)	-	(៣.៥២៧)	៥.៣៧៨	(១.៨៥១)	-
ផ្ទេរទៅដំណាក់កាលទី៣	(៩៥៦.៩៨៣)	(២.០១០)	៩៥៨.៩៩៣	-	(៩៥៦.៩៨៣)	(២.០១០)	៩៥៨.៩៩៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	៤.៦៣១.២២១	១២.៥៧០	-	៤.៦៤៣.៧៩១	៤.៦៣១.២២១	១២.៥៧០	-	៤.៦៤៣.៧៩១
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	១.២៧៦.៣៣៥	(១.២៨០.៥៥៧)	១.៧៣០.១២៤	១.៧២៥.៨០២	១.២៧៦.៣៣៥	(១.២៨០.៥៥៧)	១.៧៣០.១២៤	១.៧២៥.៨០២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(៨២២)	(៣.៣៨៨)	-	(៤.២១០)	(៨២២)	(៣.៣៨៨)	-	(៤.២១០)
ជម្រះចេញពីបញ្ជី	-	-	(២.៩១៦.២៤២)	(២.៩១៦.២៤២)	-	-	(២.៩១៦.២៤២)	(២.៩១៦.២៤២)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១០.៥៣៨.២០៨	១៥១.១៧០	១៩.៩៦៣	១០.៧០៩.៣៤១	១០.៥៣៨.២០៨	១៥១.១៧០	១៩.៩៦៣	១០.៧០៩.៣៤១
គិតជាពាន់រៀល	៤២.៩៣២.៦៥៩	៦១៥.៨៦៧	៨១.៣២៩	៤៣.៦២៩.៨៥៥	៤២.៩៣២.៦៥៩	៦១៥.៨៦៧	៨១.៣២៩	៤៣.៦២៩.៨៥៥

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PD, LGD និងចំណាត់ថ្នាក់ឥណទានរបស់អ្នកជាប់កាតព្វកិច្ច ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាតបង់ (ត)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទានអតិថិជន (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	EOI ១២ខែ ជុំនួនអនាមិក	EOI ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន ជុំនួនអនាមិក	EOI ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន ជុំនួនអនាមិក		EOI ១២ខែ ជុំនួនអនាមិក	EOI ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន ជុំនួនអនាមិក	EOI ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន ជុំនួនអនាមិក	
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៥០០.៣៥៥.៩៥៤	៩.៥៤៤.៩៦៦	២.៩៧៣.៣០៨	៥១២.៨៧៤.២២៨	៥០០.៣៥៥.៩៥៤	៩.៥៤៤.៩៦៦	២.៩៧៣.៣០៨	៥១២.៨៧៤.២២៨
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា								
ផ្ទេរទៅដំណាក់កាលទី១	៧.៨៥៣.៥៥៣	(៣.៧៥៧.២៧១)	(៤.០៩៦.២៨២)	-	៧.៨៥៣.៥៥៣	(៣.៧៥៧.២៧១)	(៤.០៩៦.២៨២)	-
ផ្ទេរទៅដំណាក់កាលទី២	(៤.១១៩.៩៥៤)	៨.១២៩.៧៤៨	(៩.៧៩៤)	-	(៤.១១៩.៩៥៤)	៨.១២៩.៧៤៨	(៩.៧៩៤)	-
ផ្ទេរទៅដំណាក់កាលទី៣	(២.៩៧៨.២៩៨)	(៥.៧៧៨.៥៧២)	៨.៧៥៦.៨៧០	-	(២.៩៧៨.២៩៨)	(៥.៧៧៨.៥៧២)	៨.៧៥៦.៨៧០	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	២១៥.០៧៨.៩៥០	១៥.២២១	-	២១៥.០៩៤.១៦១	២១៥.០៧៨.៩៥០	១៥.២២១	-	២១៥.០៩៤.១៦១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ក្នុងអំឡុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(១៥២.១៥២.៨៣៥)	(២១១.៧៥៦)	(៤.៦៤៩.៦៤៥)	(១៥៧.០១៥.២៣៦)	(១៥២.១៥២.៨៣៥)	(២១១.៧៥៦)	(៤.៦៤៩.៦៤៥)	(១៥៧.០១៥.២៣៦)
ជម្រះចេញពីបញ្ជី	-	-	(២.៩១៤.២៥២)	(២.៩១៤.២៥២)	-	-	(២.៩១៤.២៥២)	(២.៩១៤.២៥២)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១	៥៦០.០៣៧.៣៦០	៧.៩៤២.៣៣៦	៦០.២០៥	៥៦៨.០៣៩.៩០១
គិតជាពាន់រៀល	២.២៨១.៥៩២.២០៥	៣២.៣៥៧.០៧៧	២៤៥.២៧៤	២.៣១៥.១៩៤.៥៥៦	២.២៨១.៥៩២.២០៥	៣២.៣៥៧.០៧៧	២៤៥.២៧៤	២.៣១៥.១៩៤.៥៥៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(៥) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក - ខ្ទង់ក្រៅតារាងតុល្យការ

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយរយៈកាល មិនថយចុះ	ECL ពេញមួយរយៈកាល ថយចុះ		ECL ១២ខែ	ECL ពេញមួយរយៈកាល មិនថយចុះ	ECL ពេញមួយរយៈកាល ថយចុះ	
	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ		ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៨៥៨.៦៨៤	-	-	៨៥៨.៦៨៤	៨៥៨.៦៨៤	-	-	៨៥៨.៦៨៤
<i>បម្រែបម្រួលដោយសហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	១៣៤.០៨៤	-	-	១៣៤.០៨៤	១៣៤.០៨៤	-	-	១៣៤.០៨៤
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៩២.៧២៨	-	-	៥៩២.៧២៨	៥៩២.៧២៨	-	-	៥៩២.៧២៨
គិតជាពាន់រៀល	២.៤៤០.២៦១	-	-	២.៤៤០.២៦១	២.៤៤០.២៦១	-	-	២.៤៤០.២៦១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(៥) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ខ្ទង់ក្រៅតារាងតុល្យការ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	EOL ពេញមួយរយៈកាល	EOL ពេញមួយរយៈកាល	EOL ពេញមួយរយៈកាល		EOL ពេញមួយរយៈកាល	EOL ពេញមួយរយៈកាល	EOL ពេញមួយរយៈកាល	
	កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ		កាលបរិច្ឆេទ	កាលបរិច្ឆេទ	កាលបរិច្ឆេទ	
	EOL ១២ខែ	កម្រិតឥណទាន	កម្រិតឥណទាន	ដុល្លារអាមេរិក	EOL ១២ខែ	កម្រិតឥណទាន	កម្រិតឥណទាន	ដុល្លារអាមេរិក
កម្រិតប្រាក់បញ្ញើ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កម្រិតប្រាក់បញ្ញើ								
កម្រិតប្រាក់បញ្ញើនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	១៤.៥៩១.០០៨	-	-	១៤.៥៩១.០០៨	១៤.៥៩១.០០៨	-	-	១៤.៥៩១.០០៨
កម្រិតប្រាក់បញ្ញើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(i) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក - ខ្ទង់ក្រៅតារាងតុល្យការ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ បុណ្យអនាមិក	ECL ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន បុណ្យអនាមិក	ECL ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន បុណ្យអនាមិក		ECL ១២ខែ បុណ្យអនាមិក	ECL ពេញមួយរយៈ កាល មិនថយចុះ តម្លៃឥណទាន បុណ្យអនាមិក	ECL ពេញមួយរយៈ កាល ថយចុះ តម្លៃឥណទាន បុណ្យអនាមិក	
ការខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៨៦៣.៨១៦	-	-	៨៦៣.៨១៦	៨៦៣.៨១៦	-	-	៨៦៣.៨១៦
បម្រែបម្រួលដោយសហហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	១២៨.៩១២	-	-	១២៨.៩១២	១២៨.៩១២	-	-	១២៨.៩១២
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៩៩២.៧២៨	-	-	៩៩២.៧២៨	៩៩២.៧២៨	-	-	៩៩២.៧២៨
គិតជាពាន់រៀល	២.៤១៤.៧៧៤	-	-	២.៤១៤.៧៧៤	២.៤១៤.៧៧៤	-	-	២.៤១៤.៧៧៤

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) សំវិធានធនសម្រាប់ការខាតបង់ (ត)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ខ្ទង់ក្រៅតារាងតុល្យការ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ដំណាច់កាលទី១	ដំណាច់កាលទី២	ដំណាច់កាលទី៣	សរុប	ដំណាច់កាលទី១	ដំណាច់កាលទី២	ដំណាច់កាលទី៣	សរុប
	EOL ១២ខែ	EOL ពេញមួយរយៈកាល មិនថយចុះ	EOL ពេញមួយរយៈកាល ថយចុះ		EOL ១២ខែ	EOL ពេញមួយរយៈកាល មិនថយចុះ	EOL ពេញមួយរយៈកាល ថយចុះ	
	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ		ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	ដុល្លារអន្តរជាតិ	
កម្ចីង្រោចដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៨៣.០៨៩.១២៨	-	-	៨៣.០៨៩.១២៨	៨៣.០៨៩.១២៨	-	-	៨៣.០៨៩.១២៨
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់នៅថ្ងៃទី០១ ខែមករា</i>								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	៨៣២.១៥២	-	-	៨៣២.១៥២	៨៣២.១៥២	-	-	៨៣២.១៥២
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៨៣.៨៨១.២៧៦	-	-	៨៣.៨៨១.២៧៦	៨៣.៨៨១.២៧៦	-	-	៨៣.៨៨១.២៧៦
គិតជាពាន់ រៀល	១៧៨.៧៧២.៣១៨	-	-	១៧៨.៧៧២.៣១៨	១៧៨.៧៧២.៣១៨	-	-	១៧៨.៧៧២.៣១៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់សម្ព័ន្ធធនាគារ និងធនាគារ តាមតម្លៃយោងដុលររបស់វា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដៃគូ។

	របាយការណ៍ហិរញ្ញវត្ថុរួម					
	២០២២					
	សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅតារាង តុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៦.១១៣.៤៥៤	៤១.៦២៣.១៨៨	៤.៧២៤.៨៣៦	-	-	១១២.៤៦១.៤៧៨
សំណង់	-	៨.៧២៤.២២៦	-	-	-	៨.៧២៤.២២៦
កសិកម្ម	-	១២.៣៥១.០២២	-	-	-	១២.៣៥១.០២២
គេហដ្ឋាន	-	៣២៧.៥៩១.៧០៧	-	-	-	៣២៧.៥៩១.៧០៧
ផលិតកម្ម	-	១០.១០៦.០៥១	-	-	-	១០.១០៦.០៥១
អចលនទ្រព្យ	-	១៤១.៥៧២.៥១៦	-	-	-	១៤១.៥៧២.៥១៦
ជំនួញលក់រាយ	-	២២.១៦២.៩៥០	-	-	-	២២.១៦២.៩៥០
ជំនួញលក់បោះដុំ	-	៧.៧២៥.៥៨០	-	-	-	៧.៧២៥.៥៨០
ផ្សេងៗ	-	១០៧.០២៩.៧០១	-	១.៧៥៨.៥៥៨	៥៨.៤៧២.២៨៤	១៦៧.២៦០.៥៤៣
ហានិភ័យឥណទានសរុប	៦៦.១១៣.៤៥៤	៦៧៨.៨៨៦.៩៤១	៤.៧២៤.៨៣៦	១.៧៥៨.៥៥៨	៥៨.៤៧២.២៨៤	៨០៩.៩៥៦.០៧៣
គិតជាពាន់រៀល	២៧២.១៨៩.០៩០	២.៧៩៤.៩៧៧.៥៣៦	១៩.៤៥២.១៥០	៧.២៣៩.៩៨៣	២៤០.៧៣០.៣៩៣	៣.៣៣៤.៥៨៩.១៥២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន (ត)

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	២០២២					
	សមតុល្យនៃធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅតារាង តុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៤.១២០.០២០	៤១.៦២៣.១៨៨	៤.៧២៤.៨៣៦	-	-	១១០.៤៦៨.០៤៤
សំណង់	-	៨.៧២៤.២២៦	-	-	-	៨.៧២៤.២២៦
កសិកម្ម	-	១២.៣៥១.០២២	-	-	-	១២.៣៥១.០២២
គេហដ្ឋាន	-	៣២៧.៥៩១.៧០៧	-	-	-	៣២៧.៥៩១.៧០៧
ផលិតកម្ម	-	១០.១០៦.០៥១	-	-	-	១០.១០៦.០៥១
អចលនទ្រព្យ	-	១៤១.៥៧២.៥១៦	-	-	-	១៤១.៥៧២.៥១៦
ជំនួញលក់រាយ	-	២២.១៦២.៩៥០	-	-	-	២២.១៦២.៩៥០
ជំនួញលក់បោះដុំ	-	៧.៧២៥.៥៨០	-	-	-	៧.៧២៥.៥៨០
ផ្សេងៗ	-	១០៧.០២៩.៧០១	-	១.៧០៤.៩៦៤	៥៨.៤៧២.២៨៤	១៦៧.២០៦.៩៤៩
ហានិភ័យឥណទានសរុប	៦៤.១២០.០២០	៦៧៨.៨៨៦.៩៤១	៤.៧២៤.៨៣៦	១.៧០៤.៩៦៤	៥៨.៤៧២.២៨៤	៨០៧.៩០៩.០៤៥
គិតជាពាន់រៀល	២៦៣.៩៨២.១២២	២.៧៩៤.៩៧៧.៥៣៦	១៩.៤៥២.១៥០	៧.០១៩.៣៣៧	២៤០.៧៣០.៣៩៣	៣.៣២៦.១៦១.៥៣៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន (ត)

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	របាយការណ៍ហិរញ្ញវត្ថុ					
	២០២១					
	សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅតារាង តុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៦.៤១២.៦៩០	២៧.៣៥៧.៣៩៩	៦៩៣.៩១៨	-	-	៩៤.៤៦៣.០០៧
សំណង់	-	៥.៣២៥.៣៥៦	-	-	-	៥.៣២៥.៣៥៦
កសិកម្ម	-	៨.១៤៩.១៨៨	-	-	-	៨.១៤៩.១៨៨
គេហដ្ឋាន	-	២៧៦.៤៤៣.៩១៨	-	-	-	២៧៦.៤៤៣.៩១៨
ផលិតកម្ម	-	៣.៦៥៤.១១៣	-	-	-	៣.៦៥៤.១១៣
អចលនទ្រព្យ	-	១២៨.៨៥៩.៣៨៤	-	-	-	១២៨.៨៥៩.៣៨៤
ជំនួញលក់រាយ	-	៧.៦៩៧.០៧១	-	-	-	៧.៦៩៧.០៧១
ជំនួញលក់បោះដុំ	-	៧.០៥៩.៦៤៣	-	-	-	៧.០៥៩.៦៤៣
ផ្សេងៗ	-	១០៣.៤៩៣.៨២៩	-	១.៦៨១.៦៨៤	៤៣.៨៨១.២៧៦	១៤៨.០៥៦.៥៨៩
ហានិភ័យឥណទានសរុប	៦៦.៤១២.៦៩០	៥៦៨.០៣៩.៩០១	៦៩៣.៩១៨	១.៦៨១.៦៨៤	៤៣.៨៨១.២៧៦	៦៨០.៧០៩.៤៦៩
គិតជាពាន់រៀល	២៧០.៥៦៥.២៩៩	២.៣១៤.១៩៤.៥៥៧	២.៨២៧.០២២	៦.៨៥១.១៨១	១៧៨.៧៧២.៣១៨	២.៧៧៣.២១០.៣៧៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន (ត)

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					
	២០២១					
	សមតុល្យនៃធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ឥណទានអតិថិជន ដុល្លារអាមេរិក	ការវិនិយោគ មូលបត្រ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅតារាង តុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៦៤.៥០៨.១១១	២៧.៣៥៧.៣៩៩	៦៩៣.៩១៨	-	-	៩២.៥៥៩.៤២៨
សំណង់	-	៥.៣២៥.៣៥៦	-	-	-	៥.៣២៥.៣៥៦
កសិកម្ម	-	៨.១៤៩.១៨៨	-	-	-	៨.១៤៩.១៨៨
គេហដ្ឋាន	-	២៧៦.៤៤៣.៩១៨	-	-	-	២៧៦.៤៤៣.៩១៨
ផលិតកម្ម	-	៣.៦៥៤.១១៣	-	-	-	៣.៦៥៤.១១៣
អចលនទ្រព្យ	-	១២៨.៨៥៩.៣៨៤	-	-	-	១២៨.៨៥៩.៣៨៤
ជំនួញលក់រាយ	-	៧.៦៩៧.០៧១	-	-	-	៧.៦៩៧.០៧១
ជំនួញលក់បោះដុំ	-	៧.០៥៩.៦៤៣	-	-	-	៧.០៥៩.៦៤៣
ផ្សេងៗ	-	១០៣.៤៩៣.៨២៩	-	១.៦៥២.៦០៩	៤៣.៨៨១.២៧៦	១៤៨.០២៧.៧១៤
ហានិភ័យឥណទានសរុប	៦៤.៥០៨.១១១	៥៦៨.០៣៩.៩០១	៦៩៣.៩១៨	១.៦៥២.៦០៩	៤៣.៨៨១.២៧៦	៦៧៨.៧៧៥.៨១៥
គិតជាពាន់រៀល	២៦២.៨០៦.០៤៤	២.៣១៤.១៩៤.៥៥៧	២.៨២៧.០២២	៦.៧៣២.៧២៩	១៧៨.៧៧២.៣១៨	២.៧៦៥.៣៣២.៦៧០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

ជ) ការរឹបអូសទ្រព្យបញ្ចាំ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្ព័ន្ធធនាគារនិងធនាគារមិនបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣៥.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬ លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់គម្លាត ឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

សម្ព័ន្ធធនាគារ និងធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការបោះប្តូរ អត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់សម្ព័ន្ធធនាគារ និងធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាដោយប្រើរូបិយវត្ថុច្រើនប្រភេទដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែសម្ព័ន្ធធនាគារនិងធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្មនិងបំណុលដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់សម្ព័ន្ធធនាគារ និងធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	សម្រាប់ឆ្នាំប្រាក់ដុល្លារអាមេរិក				សម្រាប់ឆ្នាំប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	រៀល	ដេញដោល	សរុប	ដុល្លារអាមេរិក	រៀល	ដេញដោល	សរុប
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៩.៣៨៥.៩៩៨	៣.៨៦៧.៨១៤	-	២៣.២៥៣.៨១២	១៩.៣៨៥.៩៩៨	៣.៨៦៧.៨១៤	-	២៣.២៥៣.៨១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២១.៣២៥.៣៥២	៤.០៩៤.៩៦៧	-	២៥.៤២០.៣១៩	២១.៣២៥.៣៥២	៤.០៩៤.៩៦៧	-	២៥.៤២០.៣១៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៥.៤៦២.១៤៥	២៥៩.០៧២	៣៩២.២៣៧	៦៦.១៥៣.៤១៤	៦៣.៤៦៨.៧១១	២៥៩.០៧២	៣៩២.២៣៧	៦៤.១២០.០២០
ឥណទានអតិថិជន	៦០១.៦៩១.៣៦០	៧៥.១១១.៥៦៦	២.០៨៤.០១៥	៦៧៨.៨៨៦.៩៤១	៦០១.៦៩១.៣៦០	៧៥.១១១.៥៦៦	២.០៨៤.០១៥	៦៧៨.៨៨៦.៩៤១
ការវិនិយោគមូលបត្រ	៣.៧២៦.១៤៤	៩៩៨.៦៩២	-	៤.៧២៤.៨៣៦	៣.៧២៦.១៤៤	៩៩៨.៦៩២	-	៤.៧២៤.៨៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៥៨.៥៥៨	-	-	១.៧៥៨.៥៥៨	១.៧០៤.៩៦៤	-	-	១.៧០៤.៩៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧១៣.៣០៩.៥៥៧	៨៨.៣៣១.៧១១	២.៤៧៦.២៥២	៨០០.១១៧.៥២០	៧១១.២៦២.៥២៩	៨៨.៣៣១.៧១១	២.៤៧៦.២៥២	៧៩៨.០៧០.៤៩២
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១០.៧៧៨.១២១	៣៤.៣០៧.៦៧៥	-	៤៥.០៨៥.៧៩៦	១០.៧៧៨.១២១	៣៤.៣០៧.៦៧៥	-	៤៥.០៨៥.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤២១.៤១៤.៨៩៩	៧.៨៩៦.៥៧៦	១.៣២១	៤២៩.៤១២.៧៩៦	៤២១.៧០០.៩៣០	៧.៩១០.៣០៩	១.៣២១	៤២៩.៦១២.៥៦០
ប្រាក់កម្ចី	២២៩.៥១៧.១៨៦	-	-	២២៩.៥១៧.១៨៦	២១៧.៧៩៥.៨៥៤	-	-	២១៧.៧៩៥.៨៥៤
បំណុលកតិសន្យា	១.៦១៧.២០៩	-	-	១.៦១៧.២០៩	៩.០៣៥.៦៩៥	-	-	៩.០៣៥.៦៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៣០៣.០៤៥	-	-	៥.៣០៣.០៤៥	៤.៤៩៤.០៣៥	-	-	៤.៤៩៤.០៣៥
អនុបំណុល	៤០.៤៤០.៨៨៩	-	-	៤០.៤៤០.៨៨៩	៤០.៤៤០.៨៨៩	-	-	៤០.៤៤០.៨៨៩
បំណុលហិរញ្ញវត្ថុសរុប	៧០៩.១៧១.៣៤៩	៤២.២០៤.២៥១	១.៣២១	៧៥១.៣៧៦.៩២១	៧០៤.២៤៥.៥២៩	៤២.២១៧.៩៨៩	១.៣២១	៧៤៦.៧៦៤.៨៣៩
ស្ថានភាពសុទ្ធ	៤.១៣៨.២០៨	៤៦.១២៧.៤៦០	២.៤៧៤.៩៣១	៤៨.៧៤០.៥៩៩	៧.០១៧.០០៥	៤៦.១១៣.៧២៧	២.៤៧៤.៩៣១	៥១.៦០៥.៦៦៣
គិតជាភាគរៀល	១៧.០៣៧.០០២	១៧៣.៤៣៨.៧៥៣	១០.១៨៩.២៩១	២០០.៦៦៥.០៤៦	២៨.៨៨៩.០១០	១៧៣.៣៨២.២១៤	១០.១៨៩.២៩១	២១២.៤៦០.៥១៥
ខ្ទង់ប្រែតារាងតុល្យការ								
	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤	៥៨.៤៧២.២៨៤	-	-	៥៨.៤៧២.២៨៤
គិតជាភាគរៀល	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣	២៤០.៧៣០.៣៩៣	-	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	សមមូលជាធាតុដុល្លារអាមេរិក				សមមូលជាធាតុដុល្លារអាមេរិក			
	ដុល្លារអាមេរិក	រៀល	ដើរដា	សរុប	ដុល្លារអាមេរិក	រៀល	ដើរដា	សរុប
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	២៤.៣៤៧.០៧០	១.៦៧៩.៨៦៩	-	២៦.០២៦.៩៣៩	២៤.៣៤៧.០៧០	១.៦៧៩.៨៦៩	-	២៦.០២៦.៩៣៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១២.១៩៩.៨១៦	១.២១៦.៩៤០	-	១៣.៤១៦.៧៥៦	១២.១៩៩.៨១៦	១.២១៦.៩៤០	-	១៣.៤១៦.៧៥៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦២.១៩០.៣០៧	៤.១៦៤.១៥១	៥៤.២៣២	៦៦.៤១២.៦៩០	៦០.២៨៥.៧២៨	៤.១៦៤.១៥១	៥៤.២៣២	៦៤.៥១៤.១១១
ឥណទានអតិថិជន	៥០៤.៤០៨.៥៦៤	៦១.០៤៤.០០៦	២.៥៨៧.៣៣១	៥៦៨.០៣៩.៩០១	៥០៤.៤០៨.៥៦៤	៦១.០៤៤.០០៦	២.៥៨៧.៣៣១	៥៦៨.០៣៩.៩០១
ការវិនិយោគមូលបត្រ	៦៩៣.៩១៨	-	-	៦៩៣.៩១៨	៦៩៣.៩១៨	-	-	៦៩៣.៩១៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៦៨១.៦៨៤	-	-	១.៦៨១.៦៨៤	១.៦៨២.៦០៩	-	-	១.៦៨២.៦០៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦០៨.៥២១.៣៥៩	៦៨.១០៥.៩៦៦	២.៦៤១.៥៦៣	៦៧៦.២៧៨.៨៨៨	៦០៨.៥២១.៣៥៩	៦៨.១០៥.៩៦៦	២.៦៤១.៥៦៣	៦៧៦.២៧៨.៨៨៨
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៤៥.៣៦៨.៨៤៧	៨៣៥.០២៤	-	៤៦.២០៣.៨៧១	៤៥.៣៦៨.៨៤៧	៨៣៥.០២៤	-	៤៦.២០៣.៨៧១
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៤៥៣.៨៩៣.៥៣៧	១.១០៣.១៤៧	១.៤៥៦	៤៥៥.៩៩៨.១៤០	៤៥៥.៣៧៨.៥៥៥	១.១០៣.១៤៧	១.៤៥៦	៤៥៥.៩៨៣.១៥៨
ប្រាក់កម្ចី	១០៧.១៥២.៧៨៦	-	-	១០៧.១៥២.៧៨៦	៩៥.១៣៩.១៤៨	-	-	៩៥.១៣៩.១៤៨
បំណុលកតិសន្យា	៣.៦១០.៧១៩	-	-	៣.៦១០.៧១៩	៩.៩០២.៥២០	-	-	៩.៩០២.៥២០
បំណុលហិរញ្ញវត្ថុផ្សេងៗ	២.៥៦៧.២៩៧	-	-	២.៥៦៧.២៩៧	១.៦៨២.៦០៩	-	-	១.៦៨២.៦០៩
អនុបំណុល	២៣.២៧០.១៦០	-	-	២៣.២៧០.១៦០	២៣.២៧០.១៦០	-	-	២៣.២៧០.១៦០
បំណុលហិរញ្ញវត្ថុសរុប	៦៣៨.៨០៣.៥៦៦	១.៩៣៨.១៧១	១.៤៥៦	៦៣៩.៧៤២.៩៩៣	៦៣៨.៨០៣.៥៦៦	១.៩៣៨.១៧១	១.៤៥៦	៦៣៩.៧៤២.៩៩៣
ស្ថានភាពសុទ្ធ	(៣០.២៨១.៩៨៧)	៦៦.១៦៧.៧៩៥	២.៦៤៤.១០៧	៣៤.៥២៩.៩១៥	(២៦.២៨២.២០៧)	៦៦.១៦៧.៧៩៥	២.៦៤៤.១០៧	៣៩.៦៨៩.៧០៥
គិតជាពាន់រៀល	(១២៣.៦១៣.២៥៥)	២៦៩.៥៦៣.៥០៧	១០.៧៧២.០៩២	១៥៦.៧៤៦.៨៥៤	(១០៦.៤២៩.៦៨១)	២៦៩.៥៦៣.៥០៧	១០.៧៧២.០៩២	១៧៣.៩០៩.៩១៤
ខ្ទង់ប្រែតារាងកុលប្រការ	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦	៤៣.៨៨១.២៧៦	-	-	៤៣.៨៨១.២៧៦
គិតជាពាន់រៀល	១៧៨.៧៧២.៣១៨	-	-	១៧៨.៧៧២.៣១៨	១៧៨.៧៧២.៣១៨	-	-	១៧៨.៧៧២.៣១៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគផលប៉ះពាល់ពីការងាយប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ សម្ព័ន្ធធនាគារ និងធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់រៀល។

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	ផលប៉ះពាល់លើប្រាក់ចំណេញ		ផលប៉ះពាល់លើធាតុ		ផលប៉ះពាល់លើប្រាក់ចំណេញ		ផលប៉ះពាល់លើធាតុ	
	ក្រោយបង់ពន្ធ		មូលធនផ្សេងៗ		ក្រោយបង់ពន្ធ		មូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
២០២២								
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង១%	(៥១៥.៣៩៩)	(១.៦៩៧.៧៣៦)	-	-	(៥១៥.២៦៣)	(១.៦៩៧.១៨០)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ១%	៤២៣.៧៥៥	១.៧៣១.៨៨៧	-	-	៤២៣.៦១៧	១.៧៣១.៣២៣	-	-
២០២១								
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង១%	(៦៥៩.២៥៧)	(២.៦៨១.៨៥៧)	-	-	(៦៥៩.២៥៧)	(២.៦៨១.៨៥៧)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ១%	៦៧២.៦៦០	២.៧៣៦.៣៨១	-	-	៦៧២.៦៦០	២.៧៣៦.៣៨១	-	-

ការវិភាគនេះផ្អែកទៅលើការសន្មតថាអត្រាប្តូរប្រាក់រៀល ត្រូវបានកើនឡើងឬថយចុះ ១% ដែលត្រូវបានកំណត់ដោយផ្អែកទៅលើបម្រែបម្រួលជាមធ្យមនៃអត្រាការប្រាក់ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រ ដែលកើតឡើងពីការវិនិយោគដែលសម្ព័ន្ធធនាគារ និងធនាគារកាន់កាប់ និងបានចាត់ថ្នាក់ជា FVOCI ។ ទឹកប្រាក់វិនិយោគមិនមានចំនួនជាសារវន្តទេ ដូចនេះ សម្ព័ន្ធធនាគារ និងធនាគារ មិនមានគោលការណ៍គ្រប់គ្រងហានិភ័យតម្លៃរបស់ខ្លួន ដែលកើតមកពីការវិនិយោគមូលបត្រកម្មសិទ្ធិទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និង ធនាគារមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម						
	១ខែ ដុល្លារអន្តរកាល	១ខែ ទៅ ៣ខែ ដុល្លារអន្តរកាល	៣ខែ ទៅ ១២ខែ ដុល្លារអន្តរកាល	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអន្តរកាល	លើស៥ឆ្នាំ ដុល្លារអន្តរកាល	មិនមានការប្រាក់ ដុល្លារអន្តរកាល	សរុប ដុល្លារអន្តរកាល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៣.២១៣.៤១២	២៣.២១៣.៤១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៦.២១៤	២.៧៩០.១៨៣	-	-	-	២២.៦០៣.៩២២	២៩.៥២០.៣១៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	-	៣៤.៨៨១.២៨៤	-	-	៣១.២៣២.១៧០	៦៦.១១៣.៤៥៤
ឥណទានអតិថិជន	៣១.៤០៩.៧៣៥	១៤.១៨២.៤៣៣	៧៣.៨៧៩.២៨១	១៩៣.៧៧១.៥៩៩	៣៦៥.៦៤៣.៨៩៣	-	៦៧៨.៨៨៦.៩៩១
ការវិនិយោគមូលបត្រ	-	-	៩៩៨.៦៩១	៣.០៣៤.៣៥៦	-	៦៩១.៧៨៩	៤.៧២៤.៨២៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៧៥៨.៥៥៨	១.៧៥៨.៥៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣១.៤៣៥.៩៤៩	១៦.៩៧២.៦១៦	១០៩.៧៦៩.២៥៥	១៩៦.៨០៥.៩៥៥	៣៦៥.៦៤៣.៨៩៣	៧៩.៤៩៩.៨៥១	៨០០.១១៧.៥២០
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	-	៨៤២.១២៤	៣៣.៥៩១.៦៦៨	-	-	១០.៦៥២.០០៤	៤៥.០៨៥.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	១៩.២២៣.៨១៤	៤៣.១០៩.៦០៨	១៥៧.៩៨៣.៧៦៩	១៤.៣៧៦.៩៥០	-	១៩៤.៧១៨.៦៥៥	៤២៩.៤១២.៧៩៦
ប្រាក់កម្ចី	១០៥.៧៩៥.៨៥៤	៦៥.០០០.០០០	៣៥.០០០.០០០	២៣.៧២១.៣៣២	-	-	២២៩.៥១៧.១៨៦
បំណុលកតិសន្យា	៦៦.៦០៧	១០៨.៣០៥	៣៨១.៨១៧	៨៣៣.៨៥៥	២២៦.៦២៥	-	១.៦១៧.២០៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤.៤២៩.៥៨៣	៤.៤២៩.៥៨៣
អនុបំណុល	-	-	-	-	៤០.៤៤០.៨៨៩	-	៤០.៤៤០.៨៨៩
បំណុលហិរញ្ញវត្ថុសរុប	១២៥.០៨៦.២៧៥	១០៩.០២០.០៣៧	២២៦.៩៥៧.២៥៤	៣៤.៩៣២.១៣៧	៤០.៦៦៧.៥១៤	២០៩.៨០០.២៤២	៧៥០.៥០៣.៤៥៩
កំណត់សម្គាល់អត្រាការប្រាក់សរុប	(៩៣.៦៥០.៣២៦)	(៩២.០៨៧.៤២១)	(១១៧.១៩៧.៩៩៨)	១៥៧.៨៧៣.៨១៨	៣២៤.៩៧៦.៣៧៩	(១៣០.៣០០.៣៩១)	៤៩.៦១៤.០៦១
គិតជាពាន់រៀល	(៣៨៥.៥៥៨.៣៩២)	(៣៧៩.១២៣.៩១២)	(៤៨២.៥០៥.១៥៨)	៦៤៩.៩៦៦.៥០៩	១.៣៣៧.៩២៧.៧៥២	(៥៣៦.៤៥៦.៧១០)	២០៤.២៦១.០៨៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយផ្ទៃក្នុង						
	១ខែ ដុល្លារអន្តរជាតិ	១ខែ ទេវ ៣ខែ ដុល្លារអន្តរជាតិ	៣ខែ ទេវ ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំ ទេវ ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	មិនមានការប្រាក់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៣.២១៣.៤១២	២៣.២១៣.៤១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៦.២១៤	២.៧៩០.១៨៣	-	-	-	២២.៦០៣.៩២២	២៥.៤២០.៣១៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	-	៣៣.០៤៨.៣៨៤	-	-	៣១.០៧១.៦៣៦	៦៤.១២០.០២០
ឥណទានអតិថិជន	៣១.៤០៩.៧៣៥	១៤.១៨២.៤៣៣	៧៣.៨៧៩.២៨១	១៩៣.៧៧១.៥៩៩	៣៦៥.៦៤៣.៨៩៣	-	៦៧៨.៨៨៦.៩៩១
កាតិវិស័យឥណទាន	-	-	៩៩៨.៦៩១	៣.០៣៤.៣៥៦	-	៦៩១.៧៨៩	៤.៧២៤.៨២៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៧០៤.៩៦៤	១.៧០៤.៩៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣១.៤៣៥.៩៤៩	១៦.៩៧២.៦១៦	១០៧.៩២៦.៣៥៦	១៩៦.៨០៥.៩៥៥	៣៦៥.៦៤៣.៨៩៣	៧៩.២៨៥.៧២៣	៧៩៨.០៧០.៤៩២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	-	៨៤២.១២៤	៣៣.៥៩១.៦៦៨	-	-	១០.៦៥២.០០៤	៤៥.០៨៥.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	១៩.២២៣.៨១៤	៤៣.៣០៩.៣៧២	១៥៧.៩៨៣.៧៦៩	១៤.៣៧៦.៩៥០	-	១៩៤.៧១៨.៦៥៥	៤២៩.៦១២.៥៦០
ប្រាក់កម្ចី	១០៥.៧៩៥.៨៥៤	៦៥.០០០.០០០	៣៥.០០០.០០០	១២.០០០.០០០	-	-	២១៧.៧៩៥.៨៥៤
បំណុលកតិសន្យា	៧១.៩៣៤	១១៦.៣៧៥	៤០៧.០១១	១.០៥១.៣៦៤	៧.៣៨៩.០១១	-	៩.០៣៥.៦៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤.៤៩៥.០៣៥	៤.៤៩៥.០៣៥
អនុបំណុល	-	-	-	-	៤០.៤៤០.៨៨៩	-	៤០.៤៤០.៨៨៩
បំណុលហិរញ្ញវត្ថុសរុប	១២៥.០៤១.៦០២	១០៩.២៦៧.៨៧១	២២៦.៩៨២.៤៤៨	២៧.៤២៨.៣១៤	៤៧.៨២៩.៩០០	២០៩.៨៦៤.៦៩៤	៧៩៨.៤៦០.៥៩៨
គំណាត់តម្លៃត្រូវបានប្រាក់សរុប	(៩៣.៦៥៥.៦៥៣)	(៩២.២៩៥.២៥៥)	(១១៩.០៥៦.០៩២)	១៦៩.៣៧៧.៦៤១	៣១៧.៨១៣.៩៩៣	(១៣០.៥៧៨.៩៧១)	៥១.៦០៥.៦៦៣
គិតជាពាន់រៀល	(៣៨៥.៥៨០.៣២៣)	(៣៧៩.៩៧៩.៥៦៥)	(៤៩០.១៥៣.៩៣១)	៦៩៧.៣២៧.៧៤៨	១.៣០៨.៤៤០.២០៩	(៥៣៧.៥៩៣.៦២៤)	២១២.៤៦០.៥១៤

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម						សរុប
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៦.០២៦.៩៣៩	២៦.០២៦.៩៣៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៤.៨០៥.៣៨៤	-	-	-	៨.៦១១.៣៧២	១៣.៤១៦.៧៥៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៨.៣១៣.៥២២	១៤.៩៥០.៣៣២	១៣.១៤៨.៨៣៦	-	-	-	៦៦.៤១២.៦៩០
ឥណទានអតិថិជន	៣៦.១១៨.៣០៨	៥.៤៩៨.៥៤៣	៤៧.៨៧១.៨៤៥	១៧៦.៦២១.៤៤០	៣០១.៩២៩.៧៦៥	-	៥៦៨.០៣៩.៩០១
ការវិនិយោគមូលបត្រ	-	-	-	-	-	៦៩៣.៩១៨	៦៩៣.៩១៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៦៨១.៦៨៤	១.៦៨១.៦៨៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧៤.៤៣១.៨៣០	២៥.២៥៤.២៥៩	៦១.០២០.៦៨១	១៧៦.៦២១.៤៤០	៣០១.៩២៩.៧៦៥	៣៧.០១៣.៩១៣	៦៧៦.២៧១.៨៨៨
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៣៨.៦២២.៥៧៩	៥.៦២៩.២៤៣	៤៤៣.៣៧២	-	-	១.៥០៨.៦៨១	៤៦.២០៣.៨៧៥
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២២០.១៩៧.១៣២	៤៨.០១៦.៩៥០	១០៨.៤៤២.១៥០	៨.២៧០.៣៧៦	-	៧០.០៧១.៥៣២	៤៥៤.៩៩៨.១៤០
ប្រាក់កម្ចី	-	១២.០១៣.៦៣៨	៩៥.០៣៩.១១៥	១០០.០៣៣	-	-	១០៧.១៥២.៧៨៦
បំណុលភតិសន្យា	៥៨.៣៨៦	១០០.៥០២	៣៥៤.៣១១	១.២២១.២៩៩	១.៨៧៦.២២១	-	៣.៦១០.៧១៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	២.៥៦៧.២៩៧	២.៥៦៧.២៩៧
អនុបំណុល	-	-	៥.៨០០.០០០	១៧.៤៧០.១៦០	-	-	២៣.២៧០.១៦០
បំណុលហិរញ្ញវត្ថុសរុប	២៥៨.៨៧៨.០៩៧	៦៥.៧៦០.៣៣៣	២១០.០៧៨.៩៨៨	២៧.០៦១.៨៦៨	១.៨៧៦.២២១	៧៤.១៥៧.៥១០	៦៣៧.៨០២.៩៧៧
គំណាត់តម្លៃអត្រាការប្រាក់សរុប	(១៨៤.៤៤៦.២៦៧)	(៤០.៥០៦.០៧៤)	(១៤៩.០៥៨.២៦៧)	១៤៩.៥៥៩.៥៧២	៣០០.០៥៣.៥៤៤	(៣៧.១៣៣.៥៩៧)	៣៨.៤៦៨.៩១១
គិតជាពាន់រៀល	(៧៥១.៤៣៤.០៩២)	(១៦៥.០២១.៧៤៥)	(៦០៧.២៦៣.៣៨០)	៦០៩.៣០៥.៦៩៦	១.២២២.៤១៨.១៣៨	(១៥១.២៨២.២៧៤)	១៥៦.៧២២.៣៤៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយផ្ទៃក្នុង					
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក
សរុប	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៦.០២៦.៩៣៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៤.៨០៥.៣៨៤	-	-	-	៨.៦១១.៣៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៨.២០៨.៩៤៣	១៤.៩៥០.៣៣២	១១.៣៤៨.៨៣៦	-	-	៦៤.៥០៨.១១១
ឥណទានអតិថិជន	៣៦.១១៨.៣០៨	៥.៤៩៨.៥៤៣	៤៧.៨៧១.៨៤៥	១៧៦.៦២១.៤៤០	៣០១.៩២៩.៧៦៥	-
ការវិនិយោគមូលបត្រ	-	-	-	-	-	៦៩៣.៩១៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៦៥២.៦០៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧៤.៣២៧.២៥១	២៥.២៥៤.២៥៩	៥៩.២២០.៦៨១	១៧៦.៦២១.៤៤០	៣០១.៩២៩.៧៦៥	៦៧៤.៣៣៨.២៣៥
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៣៨.៦២២.៥៧៩	៥.៦២៩.២៤៣	៤៤៣.៣៧២	-	-	១.៥០៨.៦៨១
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២២០.១៩៧.១៣២	៤៨.០១៦.៩៥០	១០៨.៤៤២.១៥០	៨.២៧០.៣៧៦	-	៧០.៥៥៦.៥៤០
ប្រាក់កម្ចី	-	-	៩៥.០៣៩.១១៥	១០០.០៣៣	-	៩៥.១៣៩.១៤៨
បំណុលកតិសន្យា	៥៤.៥៤៣	៩៤.៦៨៩	៣៦៩.០៧៩	១.៣៤១.៨១០	៨.០៤២.៣៩៩	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១.៦៥២.៦០៩
អនុបំណុល	-	-	៥.៨០០.០០០	១៧.៤៧០.១៦០	-	២៣.២៧០.១៦០
បំណុលហិរញ្ញវត្ថុសរុប	២៥៤.៣៦២.៦១៤	៥៣.៧៤៦.២៨២	២១០.០៩៣.៧១៦	២០៨.១៨២.៣៧៩	៨.៥៥០.០៧៨	១០៦.០២៧.៥៣៨
ឥណទានផ្ទៃក្នុងអត្រាការប្រាក់សរុប	(១៨៤.៥៤៧.០០៣)	(២៤.៤៨៦.៦២៣)	(១៥០.៨៧៣.០៣៥)	១៤៩.៤៣៩.០៦១	២៩៣.៤៨៧.៣៦៦	(៣៦.៧៣២.៩៩២)
គិតជាភាគរៀន	(៧៥១.៨៤៤.៤៩០)	(១១៦.០៥៤.៥០២)	(៦១៤.៦៥៦.៧៤៥)	៦០៨.៨១៤.៧៣៥	១១៩.២៩៧.១២៩	(១៤៩.៦៥០.២០៤)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និង ធនាគារតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ដោយសារវាជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគទុនិកអនុបំណុល ប្រាក់កម្ចី និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់និងអ្នកផ្ញើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគារត្រូវបង់ ក្រោមបំណុល ហិរញ្ញវត្ថុអនិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បហារ ដោយឡែកសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បហារ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ន (Non-derivative cash flow) (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					លំហូរសាច់ប្រាក់ សរុបក្នុងកិច្ចសន្យា ដុល្លារអាមេរិក
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១០.៧៥៣.៥៦៧	៨៧១.៥៧៤	៣៣.៧២១.០៥៥	-	-	៤៥.៣៤៦.១៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២១៣.៩៧៨.៣៧៩	៤៣.៣៣៥.០៤៦	១៦២.៧៨៦.៦៣៩	១៥.៥៦៧.០៥៥	-	៤៣៥.៦៦៧.១១៩
ប្រាក់កម្ចី	១០៦.៤៩៤.៩៨៥	៦៥.៦២៥.៣៦១	៣៦.៧២៤.១៧៤	២៣.៧២១.៣៣២	-	២៣២.៥៦៥.៨៥២
បំណុលភតិសន្យា	៥០.៨៤៥	១០១.៦៩០	៦១០.១៤០	១.៤៤៩.៦៧០	-	២.២១២.៣៤៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤.៤២៩.៥៨៣	-	-	-	-	៤.៤២៩.៥៨៣
អនុបំណុល	២១៣.៥៥៦	៤០៦.៤៤៤	១.៨៩៤.៤៤៤	១០.០៦៤.៦៦៧	៤៥.០៣៥.៧៧៨	៥៧.៦១៤.៨៨៩
បំណុលហិរញ្ញវត្ថុសរុប តាមកាលដុតកំណត់នៅសល់ក្នុងកិច្ចសន្យា	៣៣៥.៩២០.៩១៥	១១០.៣៤០.១១៥	២៣៥.៧៣៦.៤៥២	៥០.៨០២.៧២៤	៤៥.០៣៥.៧៧៨	៧៧៧.៨៣៥.៩៨៩
គិតជាពាន់រៀល	១.៣៨២.៩៨៦.៤០៨	៤៥៤.២៧០.២៥៣	៩៧០.៥២៦.៩៧៣	២០៩.១៤៤.៨១៥	១៨៥.៤១២.២៩៨	៣.២០២.៣៥០.៧៤៧
ឧបក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
សាច់ប្រាក់ចាយស្រួល - ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៣.៥២១.៩៨៥	១២.៨៣៧.៧៥៣	៩៧.៣៥៤.៦៨៣	១០៧.០១៥.៩៧២	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ន (Non-derivative cash flow) (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					លំហូរសាច់ប្រាក់ សរុបក្នុងកិច្ចសន្យា
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ចំណូលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១០.៧៥៣.៥៦៧	៨៧១.៥៧៤	៣៣.៧២១.០៥៥	-	-	៤៥.៣៤៦.១៩៦
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២១៣.៩៧៨.៣៧៩	៤៣.៥៣៤.៨១០	១៦២.៧៨៦.៦៣៩	១៥.៥៦៧.០៥៥	-	៤៣៥.៨៦៦.៨៨៣
ប្រាក់កម្ចី	១០៦.៤៩៤.៩៨៥	៦៥.៦២៥.៣៦១	៣៦.៧២៤.១៧៤	១២.០០០.០០០	-	២២០.៨៤៤.៥២០
បំណុលភតិសន្យា	១០៣.៦១២	២៨៤.៤៣៦	៦៩៥.៧៣៧	៤.១០៨.៤៣០	១៩.៩៧៧.៥៣៤	២៥.១៦៩.៧៤៩
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤.៤៩៤.០៣៥	-	-	-	-	៤.៤៩៤.០៣៥
អនុបំណុល	២១៣.៥៥៦	៤០៦.៤៨៤	១.៨៩៤.៤៤៤	១០.០៦៤.៦៦៧	៤៥.០៣៥.៧៧៨	៥៧.៦១៤.៨៨៩
ចំណូលហិរញ្ញវត្ថុសរុប តាមកាលធុរកិច្ចនៅសល់ក្នុងកិច្ចសន្យា	៣៣៦.០៣៨.១៣៤	១១០.៧២២.៦៦៥	២៣៥.៨២២.០៤៩	២៩.៧៨០.១៤២	៦៥.០១៣.៣១២	៧៨៩.៣៣៦.២៧២
គិតជាពាន់រៀល	១.៣៨៣.៤៦៨.៩៩៩	៤៥៥.៨៤៥.០៤៧	៩៧០.៨៧៩.៣៧៦	១២១.៨៤៤.២០៦	២៦៧.៦៥៩.៨០៦	៣.២៤៩.៦៩៧.៤៣៤
ខ្ទង់ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
សាច់ប្រាក់ចាយស្រួល - ក្រៅតារាងតុល្យការ	៥.៧១៣.៣៨០	៣.១១៨.២៣០	២៣.៦៤៦.៩៩៦	២៥.៩៩៣.៦៧៨	-	៥៨.៤៧២.២៨៤
គិតជាពាន់រៀល	២៣.៥២១.៩៨៥	១២.៨៣៧.៧៥៣	៩៧.៣៥៤.៦៨៣	១០៧.០១៥.៩៧២	-	២៤០.៧៣០.៣៩៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ន (Non-derivative cash flow) (ត)

	របាយការណ៍ហិរញ្ញវត្ថុរួម					លំហូរសាច់ប្រាក់ សរុបក្នុងកិច្ចសន្យា ដុល្លារអាមេរិក
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៤០.២៣២.៨២៣	៥.៦៤៨.៦៩៣	៥៧២.៧៥៩	-	-	៤៦.៤៥៤.២៧៥
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២៩០.៣០៤.៥៧៤	៤៨.២៤២.៣៨៨	១១៣.២៥៥.០២០	៩.៤៦០.៤៨១	-	៤៦១.២៥២.៤៦៣
ប្រាក់កម្ចី	៧៨.៨៩៨	១២.១២៣.១២៩	៩៥.៤០៣.៦៣៧	១០០.០៣៣	-	១០៧.៧០៥.៦៩៧
បំណុលភតិសន្យា	៥៤.៦៤៥	១៦៣.៩៣៥	៤៣៧.១៦០	១.៥៧៣.០៨០	១.៦៦២.៤០០	៣.៨៩១.២២០
បំណុលហិរញ្ញវត្ថុផ្សេងៗ	២.៥៦៧.២៩៧	-	-	-	-	២.៥៦៧.២៩៧
អនុបំណុល	៣២.៤៦២	៦១.៧៨២	៦.៤៥២.៤៩០	១៨.៥៣៧.២១៤	-	២៥.០៨៣.៩៤៨
បំណុលហិរញ្ញវត្ថុសរុប តាមកាលដុតកំណត់នៅសល់ក្នុងកិច្ចសន្យា	៣៣៣.២៧០.៦៩៩	៦៦.២៤៩.៩២៧	២១៦.១១១.០៦៦	២៩.៦៧០.៨០៨	១.៦៦២.៤០០	៦៤៦.៩៦៤.៩០០
គិតជាពាន់រៀល	១.៣៥៧.៧៤៤.៨២៩	២៦៩.៩០២.២០៣	៨៨០.៤៣៦.៤៨៣	១២០.៨៧៨.៨៧១	៦.៧៧២.៦១៨	២.៦៣៥.៧៣៥.០០៤
ខ្ទង់ក្រៅតារាងតុល្យការ	៦.៦៦៨.៦៤៩	៧៧៦.៨១៣	-	២០.៤៦១.៤៦៩	-	២៧.៩០៦.៩៣១
សាច់ប្រាក់ចាយស្រួល - ក្រៅតារាងតុល្យការ	៦.៦៦៨.៦៤៩	៧៧៦.៨១៣	-	២០.៤៦១.៤៦៩	-	២៧.៩០៦.៩៣១
គិតជាពាន់រៀល	២៧.១៦៤.០៧៦	៣.១៦៤.៧៣៦	-	៨៣.៣៦០.០២៥	-	១១៣.៦៩២.៨៣៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ន (Non-derivative cash flow) (ក)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក					លំហូរសាច់ប្រាក់ សរុបក្នុងកិច្ចសន្យា
	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
ចំណូលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៤០.២៣២.៨២៣	៥.៦៤៨.៦៩៣	៥៧២.៧៥៩	-	-	៤៦.៤៥៤.២៧៥
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	២៩០.៧៨៩.៥៨២	៤៨.២៤២.៣៨៨	១១៣.២៤៥.០២០	៩.៤៦០.៤៨១	-	៤៦១.៧៣៧.៤៧១
ប្រាក់កម្ចី	៧៨.៨៩៨	១០៩.៤៩១	៩៥.៤០៣.៦៣៧	១០០.០៣៣	-	៩៥.៦៩២.០៥៩
បំណុលភតិសន្យា	១០៣.១១២	៣០៩.៣៣៦	៨២៤.៨៩៧	៥.១៨៨.៧១៦	១៩.៩៧៧.៥៣៤	២៦.៤០៣.៥៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	១.៦៥២.៦០៩	-	-	-	-	១.៦៥២.៦០៩
អនុបំណុល	៣២.៤៦២	៦១.៧៨២	៦.០៨៧.៩៦៨	១៩.៦០៤.២៦៨	-	២៥.៧៨៦.៤៨០
ចំណូលហិរញ្ញវត្ថុសរុប តាមកាលដុតកំណត់នៅសល់ក្នុងកិច្ចសន្យា	៣៣២.៨៨៩.៨៨៦	៥៤.៣៨១.៦៩០	២១៦.១៣៤.២៨១	៣៤.៣៥៣.៤៩៤	១៩.៩៧៧.៥៣៤	៦៥៧.៧៣៦.៤៨៩
គិតជាពាន់រៀល	១.៣៥៦.១៩១.៧៦៧	២២១.៥៥១.០០៥	៨៨០.៥៣១.០៦១	១៣៩.៩៥៦.១៥០	៨១.៣៨៨.៤៧៤	២.៦៧៩.៦១៨.៤៥៧
ខ្ទង់ក្រៅតារាងតុល្យការ	៦.៦៦៨.៦៤៩	៧៧៦.៨១៣	១៥.៩៧៤.៣៤៦	២០.៤៦១.៤៦៨	-	៤៣.៨៨១.២៧៦
សាច់ប្រាក់ចាយស្រួល - ក្រៅតារាងតុល្យការ	៦.៦៦៨.៦៤៩	៧៧៦.៨១៣	១៥.៩៧៤.៣៤៦	២០.៤៦១.៤៦៨	-	៤៣.៨៨១.២៧៦
គិតជាពាន់រៀល	២៧.១៦៨.០៧៦	៣.១៦៤.៧៣៥	៦៥.០៧៩.៤៨៨	៨៣.៣៦០.០២១	-	១៧៨.៧៧២.៣២០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឋានានុក្រមតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាននៃទិន្នន័យ ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របសម្ព័ន្ធធនាគារ និងធនាគារ ធ្វើចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុជាប្រភេទ ដែលត្រូវបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់ពីកម្រិតនីមួយៗ ត្រូវបានបង្ហាញក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានវាស់វែង និងត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមមូលដ្ឋានដែលបានកើតឡើង។

	របាយការណ៍ហិរញ្ញវត្ថុរួម			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប				
ក្នុងចំណូលលម្អិតផ្សេងៗ(FVOCI)				
មូលបត្រកម្មសិទ្ធិ	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
គិតជាពាន់រៀល	២.២៣០.៥៤១	-	៦១៧.៥៥០	២.៨៤៨.០៩១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប				
ក្នុងចំណូលលម្អិតផ្សេងៗ(FVOCI)				
មូលបត្រកម្មសិទ្ធិ	៥៤៣.៩១៨	-	១៥០.០០០	៦៩៣.៩១៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤៣.៩១៨	-	១៥០.០០០	៦៩៣.៩១៨
គិតជាពាន់រៀល	២.២១៥.៩២២	-	៦១១.១០០	២.៨២៧.០២២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមតម្លៃសមស្រប (ត)

	របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរក្សាសំរេងតាមតម្លៃសមស្រប				
ក្នុងចំណូលលម្អិតផ្សេងៗ(FVOCI)				
មូលបត្រកម្ពុជាសិទ្ធិ	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤១.៧៨៨	-	១៥០.០០០	៦៩១.៧៨៨
គិតជាពាន់រៀល	២.២៣០.៥៥១	-	៦១៧.៥៥០	២.៨៤៨.០៥១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរក្សាសំរេងតាមតម្លៃសមស្រប				
ក្នុងចំណូលលម្អិតផ្សេងៗ(FVOCI)				
មូលបត្រកម្ពុជាសិទ្ធិ	៥៤៣.៩១៨	-	១៥០.០០០	៦៩៣.៩១៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤៣.៩១៨	-	១៥០.០០០	៦៩៣.៩១៨
គិតជាពាន់រៀល	២.២១៥.៥២២	-	៦១១.១០០	២.៨២៦.៦២២

កម្រិត ១ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្ពុជាសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរបាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលសម្ព័ន្ធធនាគារ និងធនាគារបានកាន់កាប់គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ ដូចជាដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្ពុជាសិទ្ធិដែលមិនទាន់ចុះបញ្ជី។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(ii) ឥណទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជា តម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើស តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេល បច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ច សន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង របស់វានាកាលបរិច្ឆេទរាយការណ៍។

(iii) ការវិនិយោគមូលបត្រ

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃការវិនិយោគមូលបត្រ គឺផ្អែកទៅលើតម្លៃដាក់លក់លើទីផ្សារ និងដែលអាច សង្កេតបាន នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្នមិនទាន់ត្រូវបានជួញដូរទេ។ តម្លៃសម ស្របប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ផ្អែកទៅតាមលំហូរសាច់ ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

(iv) ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ ដែលមានកាលកំណត់ តិចជាង ១ ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ ដែលមានកាលកំណត់ លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារសម្ព័ន្ធធនាគារ និង ធនាគារ បានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌ ឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់ បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ ទីផ្សារទេ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(vi) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុលមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារវាមានរយៈពេលខ្លី។

៣៥.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាតម្រូវការដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមាថ្មី និង (iii) អនុលោមតាម អនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និង ដោយឡែក

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	របាយការណ៍ហិរញ្ញវត្ថុរួម				របាយការណ៍ហិរញ្ញវត្ថុដោយឡែក			
	២០២២		២០២១		២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១								
ដើមទុន	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០	៨០.០០០.០០០	៣២៩.៣៦០.០០០	៨០.០០០.០០០	៣២៥.៩២០.០០០
ទុនបម្រុងមិនអាចបែងចែកបាន	២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២	២៥.៦២២.៧៧២	១០៤.៣៨៧.១៧៣	២៥.៦២២.៧៧២	១០៥.៤៨៨.៩៥២	២៥.៦២២.៧៧២	១០៤.៣៨៧.១៧៣
ប្រាក់ចំណេញរក្សាទុក	២៥.៨៦៧.១២៩	១០៦.០៣៧.៣៥៤	៨.៦៤២.១៤៤	៣៥.៦៦៩.២៥២	២៥.៦៧៩.៣០២	១០១.២០៧.៨៣៦	៨.៦៤២.១៤៤	៣៥.៦៦៩.២៥២
ដក៖ ទ្រព្យសកម្មអរូបី	(២៤៨.៤០៥)	(១.០២២.៦៨៣)	(៤៤៨.០៧៩)	(១.៨២៥.៤៧៤)	(២៤៨.៤០៥)	(១.០២២.៦៨៣)	(៤៤៨.០៧៩)	(១.៨២៥.៤៧៤)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១២៤.៣៤០)	(៥១១.៩០៨)	(៣០.៨៣៥)	(១២៥.៦២២)	(១២៤.៣៤០)	(៥១១.៩០៨)	(៣០.៨៣៥)	(១២៥.៦២២)
	១៣១.១១៧.១៥៦	៥៣៩.៣៥១.៧១៥	១១៣.៧៨៦.០០២	៤៦៤.០២៥.៣២៩	១២៩.៩២៩.៣២៩	៥៣៤.៥២២.១៩៧	១១៣.៧៨៦.០០២	៤៦៤.០២៥.៣២៩
ដើមទុនថ្នាក់ទី២ - ដើមទុនបន្ថែម								
សំវិធានធនទូទៅ	៧.៩៤៤.២១៩	៣២.៧០៦.៣៥០	៦.៥១៥.៤៨៨	២៦.៥៤៤.០៩៨	៧.៩៤៤.២១៩	៣២.៧០៦.៣៥០	៦.៥១៥.៤៨៨	២៦.៥៤៤.០៩៨
អនុប័ណ្ណលដែលត្រូវបានអនុម័តដោយ ធនាគារកណ្តាល	៤០.០០០.០០០	១៦៤.៦៨០.០០០	២៣.២០០.០០០	៩៤.៥១៦.៨០០	៤០.០០០.០០០	១៦៤.៦៨០.០០០	២៣.២០០.០០០	៩៤.៥១៦.៨០០
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	(១៥០.០០០)	(៦១៧.៥៥០)	(១៥០.០០០)	(៦១១.១០០)	(១៥០.០០០)	(៦១៧.៥៥០)	(១៥០.០០០)	(៦១១.១០០)
	៤៧.៧៩៤.២១៩	១៩៦.៧៦៨.៨០០	២៩.៥៦៥.៤៨៨	១២០.៤៤៩.៧៩៨	៤៧.៧៩៤.២១៩	១៩៦.៧៦៨.៨០០	២៩.៥៦៥.៤៨៨	១២០.៤៤៩.៧៩៨
សរុបដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	១៧៨.៩១១.៣៧៥	៧៣៦.១២០.៥១៥	១៤៣.៣៥១.៤៩០	៥៨៤.៤៧៥.១២៧	១៧៧.៧២៣.៥៤៨	៧៣១.២៩០.៩៩៧	១៤៣.៣៥១.៤៩០	៥៨៤.៤៧៥.១២៧

9 . សេវាកម្ម និង ផលិតផល

1. សេវាកម្មធនាគារបុគ្គល

- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីមានកាលកំណត់
- កម្ចីទិញផ្ទះ
- ប័ណ្ណឥណទាន
- សេវាកម្មធនាគារតាមអ៊ីនធឺណិត
- សេវាកម្មធនាគារទូរស័ព្ទចល័ត
- សេវា ATM

2. សេវាកម្មធនាគារសំរាប់ពាណិជ្ជកម្ម

- សេវាឥណទានមានកាលកំណត់
- សេវាហិរញ្ញវត្ថុលើដើមទុនបង្វិល
- គណនីមូលបត្រជំនួញ
- គណនីគ្រប់គ្រងប្រាក់តម្កល់
- សេវាបើកប្រាក់បៀវត្ស
- សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន

3. សេវាកម្មធនាគារអន្តរជាតិ

- សេវាផ្ទេរប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាលិខិតឥណទាន នាំចេញ&នាំចូល
- សេវាកម្មការប្រមូលឯកសារ D/P & D/A
- សេវាលិខិតធានា & លិខិតឥណទានអចិន្ត្រៃយ៍
- សេវាមូលប្បទានប័ត្រអប្បហា
- សេវាឥណទានពាណិជ្ជកម្ម

10. ព័ត៌មានទំនាក់ទំនង

- **ទីស្នាក់ការកណ្តាល**

E.SUN Tower អគារលេខ 441 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត
ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ: +855 23 911 313
info@email.ucb.com.kh | www.ucb.com.kh | SWIFT: UCBPKHPP

- **សាខាផ្សារចាស់**

UCB អគារលេខ៦១ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 427 995

- **សាខាផ្សារដើមគរ**

ផ្ទះលេខ៥៩AB មហាវិថីព្រះមុនីវេត សង្កាត់ផ្សារដើមគរ
ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 997 313

- **សាខាក្បាលថ្នល់**

ផ្ទះលេខ៥១៨ABC មហាវិថីព្រះមុនីវង្ស ភូមិ១២
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 981 313

- **សាខាអាំងឡែតទីណង់តាល់**

ផ្ទះលេខ២៧២-២៧៦ មហាវិថីម៉ៅសេឡុង(២៤៥) ភូមិ៤
សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 971 313

- **សាខាទួលគោក**

ផ្ទះលេខ១១៥ ផ្លូវលេខ២៨៩ ភូមិ១៤
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 961 313

- **សាខាទឹកល្អក់**

ផ្ទះលេខ342E0-3និង342F0-3 ផ្លូវលេខ182 ភូមិ10
សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 991 313

- **សាខាទឹកថ្លា**

ផ្ទះលេខA123 និងA125 មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 951 313

- **សាខាស្អាតចាស់**

ផ្ទះលេខ B41និងB43 ផ្លូវលេខ70 សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 931 313

- **សាខាស្ទឹងមានជ័យ**

ផ្ទះលេខ 16Bនិង17B មហាវិថីព្រះមុនីវរ្ម័ន ក្រុម1 ភូមិទ្រា3
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 921 313

- **សាខាជ្រោយចង្វារ**

ផ្ទះលេខ 53 និង55 ផ្លូវជាតិលេខ 6A សង្កាត់ព្រែកលាត
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 992 313

- **សាខាចោមចៅ**

ផ្ទះលេខ 9និង10 ផ្លូវខេម័រអេច ភូមិត្រពាំងថ្លឹង1
សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 901 313

- **សាខាសៀមរាប**

កាច់ជ្រុងផ្លូវទេពវង្សនិងផ្លូវអ៊ុំឆាយ ភូមិមណ្ឌល១

ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

ទូរស័ព្ទ: +855 63 963 703

- **សាខាព្រះសីហនុ**

អគារលេខ240វិថីឯករាជ្យ សង្កាត់លេខ2

ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ទូរស័ព្ទ: +855 34 933 833



ធនាគារ សហពាណិជ្ជ ក.អ
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២



ធនាគារ សហពាណិជ្ជ ក.អ
UNION COMMERCIAL BANK PLC.
聯合商業銀行

ធនាគារ សហពាណិជ្ជ ក.អ ទីស្នាក់ការកណ្តាល

E.SUN Tower លេខ៤៤១ មហាវិថីព្រះមុនីវង្ស
សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ

ទូរស័ព្ទ: +855 23 911 313

info@email.ucb.com.kh | www.ucb.com.kh |

SWIFT: UCBPKHPP

